

**ស្នេហា និងទំនាក់ទំនងដ៏រឹងមាំ បណ្តើរសេចក្តី**  
**និងការរៀបចំផែនការរបស់យុវវ័យដែលមានទ្រព្យសម្បត្តិបង្ករបស់នៅទីក្រុងភ្នំពេញ**  
**សំរាប់ថ្ងៃបុណ្យសង្ខារដែលនឹងមកដល់នាពេលនាមៗខាងមុខនេះ ឆ្នាំ២០០៩**

(ការសិក្សាបែបបរិមាណវិស័យមួយ)



**ប្រតិទិន**




បរាសករាជ ១៩៣០      YEAR 2009  
 ចុះឈ្មោះសករាជ ១៣៧០ ឆ្នាំ ជូត សិរីឆ្នាំសក ព.ស ២៥៥២

① មករា - January		② កុម្ភៈ - February	
បុស្ស - មាឃ		មាឃ - ឧសភា	
1	T ព្រហ	៦	ខែបុស្ស ចូលឆ្នាំសករាជ
2	F សុក្រ	៧	កើតខែបុស្ស 
3	S សៅរ៍	៨	ថ្ងៃសីល 
4	S អាទិត្យ	៩	
5	M ចន្ទ	១០	
6	T អង្គារ	១១	
7	W ពុធ	១២	តិវាហ៍យស្ថិតិរបស់ប្រជុំយុវវ័យ ព្រះសាសន៍
8	T ព្រហ	១៣	
9	F សុក្រ	១៤	ថ្ងៃកោរ
10	S សៅរ៍	១៥	ពេញបូណ៌មី 
11	S អាទិត្យ	១	រោច
12	M ចន្ទ	២	
13	T អង្គារ	៣	
14	W ពុធ	៤	
15	T ព្រហ	៥	
1	S អាទិត្យ	៧	កើតខែមាយ 
2	M ចន្ទ	៨	ថ្ងៃសីល 
3	T អង្គារ	៩	
4	W ពុធ	១០	
5	T ព្រហ	១១	
6	F សុក្រ	១២	
7	S សៅរ៍	១៣	
8	S អាទិត្យ	១៤	ថ្ងៃកោរ
9	M ចន្ទ	១៥	ពេញបូណ៌មី (មាយបូណ៌) 
10	T អង្គារ	១	រោច
11	W ពុធ	២	
12	T ព្រហ	៣	
13	F សុក្រ	៤	
14	S សៅរ៍	៥	Valentine's Day
15	S អាទិត្យ	៦	

ដោយ៖ លោក គុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ  
 អ្នកសិក្សាស្រាវជ្រាវឯករាជ្យ  
 រាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០១០



## មូលនិយមសង្ខេប

វិធីសាស្ត្ររៀបចំស្រាវជ្រាវក្នុងពេលកំណត់ជាក់លាក់ណាមួយ ត្រូវបានជ្រើសរើសយកសិក្សាបែបបរិមាណវិស័យ ពិពណ៌នាសំរាប់ថ្ងៃបុណ្យសង្សារ្ន២០០៩ ដែលនឹងមកដល់នាពេលឆាប់ៗ ខាងមុខនេះ។ ហេតុនេះហើយការជ្រើសរើសគំរូសំណាកជាក្រុមៗតាមតំបន់គោលដៅ ត្រូវបានយកមកប្រើជាដំបូងសំរាប់ជួបសំភាសន៍ផ្ទាល់តែម្តង។ កំរងសំណួរបានចែកចេញជាបួនប្រភេទសំរាប់ក្រុមយុវវ័យអាយុចាប់ពី១៥ ដល់២៤ឆ្នាំ ដែលមានទ្រព្យសម្បត្តិបង្អួរ (ចំនួនសរុប ៤៥៨នាក់) រស់នៅទីក្រុងភ្នំពេញ គឺយុវវ័យជាបុរសមានគូសង្សារ យុវវ័យជាបុរសមិនមានគូសង្សារ យុវវ័យជានារីមានគូសង្សារ និងយុវវ័យជានារីមិនមានគូសង្សារ។ ដោយសារសំនួរអាចធ្វើអោយប៉ះពាល់អារម្មណ៍របស់អ្នកផ្តល់ចំលើយ ដូច្នេះហើយទើបប្រើវិធីសាស្ត្រផ្តល់កំរងសំណួរទៅពួកគេបំពេញដោយខ្លួនឯង។

លទ្ធផលដែលបានមកពីការសិក្សាបែបបរិមាណវិស័យ បានផ្តល់ព័ត៌មានពីបរិមាណអោយកាន់តែច្បាស់ថែមទៀតទៅលើការសិក្សាតាមបែបគុណភាពវិស័យកាលពីឆ្នាំ២០០៨។ បានទទួលស្គាល់ថាយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរ (ចំនួនសរុប ៤៥៨នាក់) យល់មិនច្បាស់អំពីសារៈការបស់ថ្ងៃបុណ្យសង្សារទេ។ ប្រហែលជិតពីរភាគបី (៦១,៦%) នៃពួកគេគ្រាន់តែដឹងថាថ្ងៃបុណ្យនេះហូរចូលមកពីវប្បធម៌បរទេសលោកខាងលិច ឬអឺរ៉ុប ប៉ុន្តែជិតមួយភាគបី (២៩,៧%) នៃពួកគេបានបញ្ជាក់ថាមិនដឹងមកពីណាទេ ឬក៏ឆ្លើយយ៉ាងទូលំទូលាយថា ពិភពលោកឬក៏គ្មានយោបល់។ ច្រើនជាងពាក់កណ្តាល (៥២,២%) នៃក្រុមយុវវ័យ ដែលបានផ្តល់ការសំភាសន៍បានរៀបរាប់ថា ពួកគេបានដឹងលឺថ្ងៃនោះ តាមរយៈសារព័ត៌មានការផ្សាយពាណិជ្ជកម្ម ប្រតិទិន និងការឃើញអ្វីៗផ្សេងទៀត។ នៅពេលនោះដែរជាងមួយភាគបី (៣៧,១%) នៃពួកគេបានដឹងតាមរយៈមិត្តភក្តិ និង១០,៦ភាគរយទៀត មិនបានដឹងអ្វីទាំងអស់អំពីថ្ងៃបុណ្យសង្សារនេះ។ ដោយសារមានការយល់ច្រឡំនូវប្រវត្តិនៃថ្ងៃបុណ្យសង្សារនេះ បានធ្វើអោយយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរមួយចំនួនធំទាញផលប្រយោជន៍ ឬឆក់ឱកាសពីថ្ងៃនោះ ដើម្បីធ្វើការរួមភេទនៅថ្ងៃនោះតែម្តង។ ហេតុដូច្នេះហើយ បានជាការសិក្សានេះរៀបចំឡើង ដើម្បីឆ្លើយនូវសំនួរស្រាវជ្រាវមួយដែលសួរថា:

*តើយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរនៅទីក្រុងភ្នំពេញ មានផែនការរួមភេទនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះដែរឬទេ?*

ជាលទ្ធផល១២,៤ភាគរយនៃយុវវ័យដែលបានផ្តល់ចំលើយទាំងអស់នឹងអាចរួមភេទនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ហើយសំរាប់យុវវ័យដែលមានគូសង្សារ គឺមាន ១៤,៣ភាគរយ មានផែនការរួមភេទជាមួយសង្សាររបស់ពួកគេនៅថ្ងៃនោះដែរ ហើយមានតែបីទៅបួនគូទេ ដែលមានផែនការ មិនប្រើប្រាស់ស្រោមអនាម័យ។ នៅពេលជាមួយគ្នានោះដែរ ជាងមួយភាគបី

(៣៩,៥%) នៃយុវវ័យមានគូសង្សារដែលមានផែនការរួមភេទ (ចំនួន ៣៨នាក់) បានរាយការណ៍ថាវា នឹងអាចជាលើកទីមួយហើយសំរាប់ពួកគេ។ ហើយពីភាគី (៦៦,៦%) នៃយុវវ័យជាបុរសដែលមានគូ សង្សារ (ចំនួន ២៥នាក់) មានផែនការដាក់សំពាធហៅលើ ឬបង្ខំមិត្តស្រីរបស់ពួកគេ ដើម្បីរួមភេទជា មួយមធ្យោបាយមួយចំនួន ប្រសិនបើមិត្តស្រីរបស់ពួកគេមិនយល់ព្រម។ ហើយយ៉ាងហោចណាស់ក៏មាន ៧ភាគរយនៃយុវវ័យជាប្រុស ដែលមានផែនការរួមភេទទាំងនេះ នឹងអាចទាក់ទិននឹងការរួមភេទជាក្រុម ដោយបង្ខំស្រ្តីរកស៊ីផ្លូវភេទម្នាក់ «*ប្រក*» នៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ដែរ។

បើទោះបីជាជាងពាក់កណ្តាល(៥៩,៨%)នៃយុវវ័យ ដែលបានផ្តល់ការសំភាសន៍ទាំងអស់ បាន បញ្ជាក់ថា ពួកគេយល់ស្របថាវាជារឿងធម្មតានិងជាសិទ្ធិរបស់បុគ្គលម្នាក់ក្នុងការមានទំនាក់ទំនងផ្លូវភេទ ក្នុងភាពជាយុវវ័យ។ ហើយពួកគេហាក់ដូចជាទំនងជាយល់ដឹងពីបញ្ហាសុខភាពបន្តពូជដែរ តែជាផល វិបាកពួកគេប្រហែលជាអាចប្រឈមមុខនឹងគ្រោះថ្នាក់ និងការមានទំនាក់ទំនងផ្លូវភេទ ដោយមិនមានការ យល់ព្រម ការប៉ុនប៉ងសំលាប់ខ្លួន ជំងឺឆ្លងតាមផ្លូវភេទ និងជំងឺអេដស៍ ប្រសិនបើពួកគេរួមភេទនៅថ្ងៃ បុណ្យសង្សារនេះ។ ម្យ៉ាងវិញទៀតប្រហែលជិតពីរភាគបី (៦៣,៨%) នៃយុវវ័យទាំងនេះបានឆ្លើយថា ឪពុកម្តាយ ឬក៏សមាជិកក្នុងគ្រួសាររបស់ពួកគេទំនងជាមិននិយាយអំពីបញ្ហាផ្លូវភេទ ក្នុងកំឡុងរយៈ ពេល៣ខែចុងក្រោយនេះទេ។ ហើយជាងពាក់កណ្តាល(៥៣,៧%) នៃពួកគេបានគិតថាឪពុកម្តាយ ឬក៏ សមាជិកក្នុងគ្រួសាររបស់ពួកគេមិនដឹងនូវអ្វី ដែលយុវវ័យនឹងធ្វើអ្វីនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់នា ពេលឆាប់ៗខាងមុខនេះទេ។

អ្វីដែលអាចធ្វើបាន គួរតែយកចិត្តទុកដាក់លើបញ្ហាដែលពាក់ព័ន្ធនឹងការរួមភេទដោយមិនបង្ខំ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងជំងឺអេដស៍ ក្នុងចំណោមយុវវ័យនៅតំបន់ទីក្រុងនៃប្រទេស កម្ពុជា។ ហើយការធ្វើអន្តរាគមន៍គួរតែធ្វើទៅលើក្រុមគោលដៅនៅមុន និងចំថ្ងៃបុណ្យសង្សារតាមរយៈ លទ្ធផល ដែលបានមកពីការសិក្សានេះ។

មាតិកា

ទំព័រ

មូលនិយមសង្ខេប .....i

មាតិកា .....iii

បញ្ជីពាក្យបំព្រួញ និងសទ្ទានុក្រមនៃពាក្យខ្មែរ .....v

សេចក្តីថ្លែងអំណរគុណ .....vii

I. សេចក្តីផ្តើម .....១

    ១.១. សារតាមពីការសិក្សាស្រាវជ្រាវ .....១

    ១.២. ចំណុចនៃបញ្ហា .....២

    ១.៣. គោលបំណងនៃការសិក្សា .....៤

    ១.៤. សេចក្តីសំខាន់នៃការសិក្សា .....៤

    ១.៥. ព្រំដែន និងកំរិតនៃការសិក្សា .....៥

    ១.៦. អត្ថន័យនៃពាក្យគន្លឹះ: .....៨

II. សង្ខេបនៃការសិក្សាមុនៗអំពីឥរិយាបថនៃទំនាក់ទំនងផ្លូវភេទនៅប្រទេសកម្ពុជា .....១០

III. វិធីសាស្ត្រ .....១៥

    ៣.១. គម្រោងស្រាវជ្រាវ .....១៥

    ៣.២. ការគណនារកចំនួនសំណាកនៃក្រុមយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ហូរសម្រាប់ការសិក្សានេះ និងការកែសម្រួលបន្ថែមគណនាចំនួនសំណាកនេះ: .....១៥

    ៣.៣. ការជ្រើសរើសសំណាក .....១៦

    ៣.៤. វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ .....១៧

    ៣.៥. ការបញ្ចូលទិន្នន័យ និងលុបបំបាត់នូវទិន្នន័យដែលខុស .....១៩

    ៣.៦. ការវិភាគទិន្នន័យ .....១៩

    ៣.៧. ការសរសេររបាយការណ៍ .....១៩

IV. លទ្ធផល .....២១

    ៤.១. សកម្មភាពជាប្រចាំរបស់យុវវ័យដែលមានទ្រព្យសម្បត្តិបង្ហូរ .....២១

    ៤.២. ផែនការសម្រាប់ថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ: .....២២

    ៤.៣. យុវវ័យជាបុរសនឹងដៃគូសង្សារ និងការរួមភេទដោយមិនមានការយល់ព្រម .....២៨

    ៤.៤. បទពិសោធន៍ពីការរួមភេទក្នុងចំណោមយុវវ័យជាបុរសក្នុងរយៈពេលបីខែចុងក្រោយនេះ: ៣១

    ៤.៥. ចំណេះដឹង និងទស្សនៈអំពី«*បូក*» .....៣២

    ៤.៦. ទស្សនៈឪពុកម្តាយចំពោះកូនរបស់គាត់ នៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ: ៣៤

    ៤.៧. យុវវ័យមិនដឹងពីប្រវត្តិនៅថ្ងៃបុណ្យសង្សារ .....៣៥

V. ការពិភាក្សា .....៣៦

៥.១. ការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ និងមិនប្រើប្រាស់ស្រោមអនាម័យ ការរួមភេទ លើកដំបូង និងការរួមភេទដោយមិនមានការយល់ព្រម	.....៣៧
៥.២. ការរួមភេទដោយមិនមានការយល់ព្រមជាមួយសង្សារ	.....៣៩
៥.៣. ការរួមភេទដោយមិនមានការយល់ព្រម «ប្លក»	.....៣៩
៥.៤. ទស្សនៈឪពុកម្តាយចំពោះកូនរបស់គាត់នៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ	៤០
៥.៥. យុវវ័យមិនដឹងពីប្រវត្តិនៅថ្ងៃបុណ្យសង្សារ	.....៤១
៥.៦. ការពិពណ៌នារឿងប្រឡោមលោក និងសារព័ត៌មានអំពីថ្ងៃបុណ្យសង្សារក្នុងឆ្នាំ២០០៩	៤១
VI. សេចក្តីសន្និដ្ឋាន និងអនុសាសន៍	.....៤៥
VII. ឯកសារយោង	.....៤៨
សេចក្តីបញ្ជាក់បន្ថែម	.....x
សេចក្តីបន្ថែមទី១: ការកំណត់ពេលវេលាក្នុងការសិក្សាស្រាវជ្រាវនេះ	.....x
សេចក្តីបញ្ជាក់បន្ថែមទី២: ផ្នែកសេចក្តីណែនាំ និងការស្នើសុំការយល់ព្រមពីអ្នកផ្តល់ចម្លើយនៃកម្រង សំណួររចនាសម្ព័ន្ធទាំងបួនប្រភេទ	.....xi
សេចក្តីបញ្ជាក់បន្ថែមទី៣: កម្រងសំណួរយុវវ័យជាបុរសដែលមានគូសង្សារ	.....xiii
សេចក្តីបញ្ជាក់បន្ថែមទី៤: កម្រងសំណួរយុវវ័យជាបុរសដែលមិនមានគូសង្សារ	.....xvii
សេចក្តីបញ្ជាក់បន្ថែមទី៥: កម្រងសំណួរយុវវ័យជានារីដែលមានគូសង្សារ	.....xx
សេចក្តីបញ្ជាក់បន្ថែមទី៦: កម្រងសំណួរយុវវ័យជានារីដែលមិនមានគូសង្សារ	.....xxiii

## បញ្ជីបំព្រួញ និងសន្តសានុក្រមន័យពាក្យខ្មែរ

### បញ្ជីបំព្រួញ៖

AIDS:	Acquired Immune Deficiency Syndrome
BSS:	Behavioral Sentinel Survey
CDHS:	Cambodian Demographic Health Survey
EU:	European Unions
FHI:	Family Health International
FSW:	Female Sex Worker
GAD/C:	Gender and Development for Cambodia
GDP:	Gross Domestic Product
HIV:	Human Immunodeficiency Virus
HSS:	HIV Sero-surveillance Survey
KYA:	Khmer Youth Association
MOEYS	Ministry of Education, Youth and Sports
NCHADS:	National Center for HIV/AIDS, Dermatology, and STDs.
NGO:	Non-Government Organization
PHD:	Population Health Development Association
PE:	Peer Ethnographic
PER:	Peer Ethnographic Researcher
PS:	Playing Safe Project
PSI:	Population Services International
RHAC:	Reproductive Health Association of Cambodia
RHIYA:	Reproductive Health Initiative for Youth in Asia.
SRH:	Sexual and Reproductive Health
STD:	Sexually transmitted disease
STI:	Sexually transmitted infection
SW:	Sex Worker
UNESCO:	United Nations Educational, Scientific and Cultural Organization
UNFPA:	United Nation Population Fund
UNICEF:	United Nation Children's Fund
WAC:	Womyn's Agenda for Change
WHO:	World Health Organization
ល.រ :	លេខ រៀង

**សន្ទនាគ្រូមន័យពាក្យខ្មែរ៖**

បាក់ខែង៖ ចម្ងាយប្រហែល១០គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ៦A។

បូក៖ បូកតាមន័យធម្មតា ឬគណិតវិទ្យា គឺជាការបន្ថែម។ សំរាប់ពាក្យរបស់ក្រុមយុវជនទំនើងសំដៅទៅលើ៖

- ១. បូកជាទូទៅកើតឡើងបន្ទាប់ពីយុវជនម្នាក់ ឬ២នាក់ទៅចរចារពីតំលៃជាមួយស្រ្តីរកស៊ីផ្លូវភេទ ឬការចូលលុយគ្នា ដើម្បីរៀបចំរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះ។
- ២. បន្ទាប់មកទៀត យុវជនទាំងនោះយកស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះទៅសណ្ឋាគារ ឬផ្ទះសំណាក់ ដែលមានមិត្តភក្តិក្រុមយុវជននៅក្នុងបន្ទប់រួចហើយ និងកំពុងរង់ចាំរួមភេទ (ឬ ដែលនឹងមកដល់)។
- ៣. ពេលនោះ យុវជនចាប់ផ្តើមបង្ខំស្រ្តីរកស៊ីផ្លូវភេទនោះ ដើម្បីរួមភេទម្តងម្នាក់ៗ ហើយខ្លះពីរទៅ បីដងក្នុងមួយយប់នោះ។ ជារឿយៗ ពួកយុវជនទាំងនោះតែងតែប្រើអំពើហឹង្សាទៅលើស្រ្តីរកស៊ី ផ្លូវភេទនោះ។
- ៤. ពួកគេស្ទើរតែទាំងអស់បាននិយាយថា នោះមិនមែនជាអំពើចាប់រំលោភសេពសន្ធឹះ នោះទេ ពីព្រោះពួកគេបានបង់លុយរួចទៅហើយ។<sup>1</sup>

- គៀនស្វាយ៖ មានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ១។
- ខ្មែរ៖ ជនជាតិខ្មែរ និងភាសាខ្មែរ។
- ខ្មែរ៖ បុរសដែលមានលក្ខណៈជានារី បែបម្និកម្នាក់។
- ម្លប់ដែលគេ៖ ភាសាសាមញ្ញសំដៅទៅលើម្លប់សំណល់ដែលគេបានបរិភោគរួចហើយ។ ប៉ុន្តែភាសាសំរាប់យុវវ័យវិញ គឺជាពាក្យដែលយុវជនប្រើដើម្បីនិយាយចំអកទៅលើ យុវនារីណាម្នាក់ ដែលបានបាត់បង់ ភាពបរិសុទ្ធរបស់ខ្លួន ហើយត្រូវបានគេបោះ បង់ចោល។
- ញី៖ (ពាក្យប្រើសំរាប់សត្វ មានន័យថាភេទស្រី) និងបុរសដែលមានលក្ខណៈជានារី បែបម្និកម្នាក់។
- ព្រែកលាប៖ ចម្ងាយប្រហែល៥គីឡូម៉ែត្រពីភ្នំពេញតាមផ្លូវជាតិលេខ៦A។
- តែគុជ៖ ហាងចិនដែលមានលក់តែកាហ្វេ។
- ផ្សារធំថ្មី៖ (ផ្សារធំថ្មី) ឈ្មោះផ្សារមួយដែលនៅត្រង់ចំណុចកណ្តាលនៃទីក្រុងភ្នំពេញ។
- វត្តភ្នំ៖ ឈ្មោះកូនភ្នំមួយនៅក្នុងក្រុងភ្នំពេញ។
- ថ្ងៃបុណ្យសង្សារ៖ ពាក្យនេះត្រូវបានប្រើដោយយុវវ័យដែលបានសម្ភាសន៍ក្នុងការស្រាវជ្រាវនេះ។
- ទិវានៃក្តីស្រឡាញ់៖ ពាក្យនេះត្រូវបានប្រើនៅក្នុងផ្នែកផ្តល់អនុសាសន៍ ដោយអ្នកស្រាវជ្រាវ។

---

<sup>1</sup> Wilkinson, D.J., and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.  
 Bearup, L.S. (2003). *Paupers and Princlings : Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C.  
 Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.

## សេចក្តីផ្តើមអំណរគុណ

ការសិក្សានេះត្រូវបានរៀបរៀងឡើងដោយលោក តុង សុប្រាជ្ញ ជនជាតិខ្មែរ ជាទីប្រឹក្សាឯករាជ្យ ផ្នែកសុខភាពសាធារណៈ ដែលបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យកម្ពុជានៅ ឆ្នាំ២០០៨ ផ្នែកសុខភាពសាធារណៈ។ លោកទទួលបានបទពិសោធន៍ការងារ១០ឆ្នាំ ក្នុងនោះមានបទ ពិសោធន៍ការងារ៥ឆ្នាំជាមួយយុវវ័យទៅលើបញ្ហាយេនឌ័រ និងបញ្ហាទាក់ទងផ្សេងៗទៀត បទពិសោធន៍ ការងាររយៈពេល២ឆ្នាំជាមួយនឹងអង្គការ GAD/C និង៣ឆ្នាំជាមួយនឹងអង្គការ CARE អំពីបញ្ហាសុខភាព ផ្លូវភេទ និងសុខភាពបន្តពូជយុវវ័យ។ លោកបានចូលរួមការសិក្សាស្រាវជ្រាវ និងការសិក្សាឯករាជ្យ ដោយខ្លួនឯងលើផ្នែក ឥរិយាបថរបស់យុវវ័យក្នុងកំឡុងពេលបំរើការងារសំរាប់អង្គការទាំងនោះ។

- **Primary researcher (2003):** *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft.* Phnom Penh: GAD/C.
- **Author (2004):** *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia.* Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.
- **Paper Co-author (2005):** *Youth Gang Rape in Phnom Penh. SEX WITHOUT CONSENT: Young People in Developing countries.* London/New York: Zed Book. pp. 158-168.
- **Coordination and Analysis (2006):** *Experiences and Changes in Sex, Relationships and RH Among Young Urban Men,* Phnom Penh: PS/CARE/KYA/EU/UNFPA.
- **Author (2008):** *The Impact of Premarital Sex Among Young People in Cambodia.* Phnom Penh: University of Cambodia.
- **Author (2009a):** *Young People Talking about Valentine's Day in Phnom Penh in 2008, Phnom Penh (A Qualitative Study):* Independent Research Study.
- **Author (2009b):** *PRELIMINARY: Love and Sexual Relationship: Experience and Plans of Middle Class Young People Regarding the Upcoming Valentine's Day in Phnom Penh in 2009 (A Quantitative Study),* Independent Researcher

អ្នកស្រាវជ្រាវបានរៀបចំការសិក្សាថ្ងៃបុណ្យសង្សារនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីបន្តពី ការសិក្សាស្រាវជ្រាវរបកគំហើញកាលពីឆ្នាំទៅ ដែលសិក្សាទៅលើបែបគុណភាពវិស័យនៃថ្ងៃបុណ្យសង្សារ (Tong, 2009)។ អ្នកស្រាវជ្រាវបានពិភាក្សាគ្នាជាមួយអ្នកសិក្សាស្រាវជ្រាវពីសង្គម សុខភាព និងមនុស្ស សាស្ត្រមួយចំនួន ដែលបានផ្តល់ជាយោបល់ និងដំបូន្មាន រួមទាំងការរៀបចំកម្រងសំណួរជាដើម។

អ្នកស្រាវជ្រាវបានបញ្ចប់របាយការណ៍សិក្សានេះជាមួយនឹងការចូលរួមពីយុវជនអ្នកស្រាវជ្រាវ ផងដែរ ហើយក៏បានស្ម័គ្រចិត្តចូលរួមបញ្ចូលទិន្នន័យធ្វើជាអ្នកជំនួយការសិក្សាស្រាវជ្រាវនេះ។ មានខ្លះ ជាអតីតមិត្តអប់រំមិត្តក្នុងឆ្នាំ២០០៣-២០០៦នៃគម្រោង Playing Safe នៃអង្គការ CARE/KYA/ EU/UNFPA នៅភ្នំពេញ និងខ្លះទៀតកំពុងតែធ្វើការជាមិត្តអប់រំមិត្តនៅសមាគមអភិវឌ្ឍន៍សុខភាព

ប្រជាជន(PhD)នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរអ្នកស្ម័គ្រចិត្តស្រាវជ្រាវ និងបញ្ចូលទិន្នន័យសំរាប់ការអង្កេតនេះ ក៏បានទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីអ្នកស្រាវជ្រាវនេះ។ តែអ្នកស្រាវជ្រាវក៏ទទួលជំនួយបច្ចេកទេសពីអ្នកស្រាវជ្រាវមួយចំនួន ដែលមានបទពិសោធន៍ជ័សមរម្យ និងពីមិត្តភក្តិ ដែលផ្តល់ជាយោបល់ និងព័ត៌មានត្រឡប់ និងជួយកែសម្រួលភាសាអង់គ្លេសនូវរបាយការណ៍នេះ។ របាយការណ៍នេះត្រូវបានផ្សព្វផ្សាយតាមសារអេឡិចត្រូនិក និងអ៊ិនធើណិត នៅក្នុងខែកុម្ភៈឆ្នាំ២០០៩ ដែលជារបាយការណ៍ផ្សព្វផ្សាយជាបឋម និងឆ្នាំ២០១០បានផ្សាយរបាយការណ៍នេះ ជាភាសាអង់គ្លេសពេញលេញ។

សំរាប់ការសិក្សាលើថ្ងៃបុណ្យសង្សារនេះ អ្នកស្រាវជ្រាវបានប្រើប្រាស់ធនធានផ្ទាល់ខ្លួន មានដូចជាការចំណាយលើថវិកា សំភារៈ និងពេលវេលាជាដើម។ បញ្ជីរាយនាម ក្រុមអ្នកស្ម័គ្រចិត្តជំនួយការស្រាវជ្រាវនេះ៖

ល.រ	ឈ្មោះ	ភេទ	អាយុ	តួនាទី	សាកលវិទ្យាល័យ / វិទ្យាស្ថាន
១.	ង៉ែត ឧត្តម	ប្រុស	២២	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
២.	ប៉ែន រង្សី	ស្រី	២២	និស្សិត	វិទ្យាស្ថានព្រះកុសុមៈ
៣.	ហេង សុជាតិ	ប្រុស	២៤	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៤.	ប៉ែន រាសី	ស្រី	២៤	និស្សិត	សាកលវិទ្យាល័យវៀលប្រាយ
៥.	ង៉ែត ពុទ្ធី	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យបញ្ញាសាស្ត្រ នៃកម្ពុជា
៦.	កើត សុខាភីនី	ស្រី	២៤	គ្រូបង្រៀន	វិទ្យាល័យ សុខ អាន ទន្លេបាទី
៧.	គឹម សុគន្ធី	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៨.	អ៊ិន សៀកលីម	ស្រី	២២	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៩.	ណុប វិសាល	ប្រុស	២២	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១០.	ស្រួន សុវណ្ណ	ស្រី	១៩	និស្សិត	វិទ្យាស្ថានភាសាបរទេស
១១.	អ៊ុច ឥន្ទនិមិត្ត	ប្រុស	២២	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១២.	នី វិសល្យ	ប្រុស	២០	និស្សិត	សាកលវិទ្យាល័យមេត្តាកម្ពុជា
១៣.	អ៊ុន ស័ក្តសាយ៉ា	ប្រុស	២១	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១៤.	ឈៀវ ចាន់អូន	ប្រុស	២០	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
១៥.	ឈៀន សាន	ប្រុស	២៣	និស្សិត	សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ជាបឋមខ្ញុំសូមថ្លែងអំណរគុណទៅកាន់ក្រុមជំនួយការស្រាវជ្រាវ និងបញ្ចូលទិន្នន័យ ដែលបាន ចំណាយពេលដ៏មានតម្លៃ ក្នុងការចូលរួមប្រមូលទិន្នន័យនៅតាមតំបន់នានា ក្នុងការសិក្សាស្រាវជ្រាវ ហើយនិងបញ្ចូលទិន្នន័យ ដែលបានមក។ ជាពិសេសនិស្សិត អ៊ុច ឥន្ទនិមិត្ត ត្រូវបានជ្រើសរើសជាជំនួយ ការ ក្នុងការវិភាគទិន្នន័យ ក្នុងកម្មវិធី SPSS សំរាប់ការសិក្សានេះ។

ទីពីរ ខ្ញុំសូមដឹងគុណចំពោះបណ្តាអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងមិត្តភក្តិទាំងអស់ ដែលបានជួយ ផ្តល់នូវគំនិតមតិល្អៗ ក៏ដូចជាយោបល់ និងមតិវិះគន់ក្នុងន័យស្ថាបនា នៅមុន និងក្រោយពេលធ្វើការ រៀបចំសរសេររបាយការណ៍ និងធ្វើឱ្យការសិក្សានេះកាន់តែប្រសើរឡើង និងពង្រឹងសមត្ថភាពនៃអ្នក ស្រាវជ្រាវក្នុងស្រុក និងអ្នកផ្តល់យោបល់មានដូចជា លោក David Wilkinson, លោកស្រី Sharon Wilkinson, កញ្ញា Heidi Hoefinger លោកស្រីវេជ្ជបណ្ឌិត Wendy Freed លោកស្រី បណ្ឌិត Melissa Farley និងលោកវេជ្ជបណ្ឌិត ខៀវ សុខា ។ លោក ចន ខេមរ៉ា បានរួមចំណែកជួយវាយកំពូលទ្រង់ទ្រាយនៃកិច្ចការ ដែលបកប្រែពីភាសាអង់គ្លេសមកភាសាខ្មែរដោយអ្នកស្រាវជ្រាវ និងដែលបានបកប្រែបន្តពីកញ្ញា សុខុម បញ្ញារតន៍ ដែលជួយតាំងពីការសិក្សាបែបគុណភាពវិស័យមកម្ល៉េះ។

ទីបី ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះលោកស្រី Fleur Smith ដែលបានជួយខ្ញុំក្នុងការប្រែ សម្រួលភាសាអង់គ្លេស និងកែតម្រូវ រៀងរៀងរយរបាយការណ៍ស្រាវជ្រាវនេះ។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងការដឹងគុណចំពោះអ្នកម្តាយរបស់ខ្ញុំបាទ អ្នកស្រី ស៊ីវ យឹម ជា អតីតគ្រូបង្រៀនបឋមសិក្សាម្នាក់ ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០០៨ និងជាអ្នកដែលអនុញ្ញាតិឱ្យ ខ្ញុំបាទបានធ្វើការសិក្សាស្រាវជ្រាវនេះនៅពេលទំនេរ។ គាត់តែងតែជាអ្នកមានមោទនភាពលើខ្ញុំបាទ ជា ពិសេសតែងតែបារម្ភ និងយកចិត្តទុកដាក់ថែរក្សាសុខភាព ក៏ដូចជាសុវត្ថិភាពរបស់ខ្ញុំបាទជាដើម។ ហើយ ខ្ញុំក៏អរគុណចំពោះភរិយារបស់ខ្ញុំ ង៉ុយ ចន្ទី ដែលផ្តល់ឱកាស និងពេលវេលាអោយខ្ញុំ ក្នុងការប្រែសម្រួល ជាភាសាខ្មែរនេះ។

ខ្ញុំបាទរង់ចាំទទួលមតិវិះគន់កែលំអគ្រប់បែបយ៉ាង!  
លោក គុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ  
Email: [soprach76@gmail.com](mailto:soprach76@gmail.com)

Blog web: [www.soprach76.blogspot.com](http://www.soprach76.blogspot.com)

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

# I. សេចក្តីផ្តើម

## ១.១. សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ

សង្គមសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានផ្លាស់ប្តូរពីរបបសង្គមនិយមមកជាបឋមមូលធននិយមនៅក្នុងឆ្នាំ១៩៩០។<sup>2</sup> រយៈពេលច្រើនជាង១ទសវត្សរ៍កន្លះ ប្រទេសកម្ពុជាបានទទួលនូវអត្រាខ្ពស់នៃការកើនឡើងផ្នែកសេដ្ឋកិច្ច និងការកើនឡើងខ្ពស់ចំពោះស្តង់ដារនៃការរស់នៅរបស់ប្រជាជាតិ បើប្រៀបធៀបការអង្កេតគ្រួសារថ្នាក់ជាតិជាលើកដំបូង កាលពីឆ្នាំ ១៩៩៣-៩៤ ទៅនឹងការធ្វើស្ថិតិថ្មីៗនៅក្នុងឆ្នាំ២០០៤។<sup>3</sup> ស្ថិតិផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងជាមធ្យម៨,៤ភាគរយជារៀងរាល់ឆ្នាំ គិតតាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០០៦។<sup>4</sup> បើផ្អែកតាមរបាយការណ៍អន្តរជំរឿនកាលពីឆ្នាំ២០០៤ បានបញ្ជាក់ថា អត្រាចំនួនខ្ពស់ជាងគេគឺក្រុមប្រជាជន ដែលមានអាយុពី១០ទៅ១៩ឆ្នាំ (២៦,៤ភាគរយ)<sup>5</sup> ហើយគឺជាក្រុម ដែលអ្នកវិភាគស្រាវជ្រាវជ្រើសរើសយកមកសិក្សានៅទីនេះ ហើយនៅពេលនេះពួកគេមានអាយុប្រហែលជា ១៥ទៅ២៤ឆ្នាំ។ ប្រជាជនដែលស្ថិតក្នុងអាយុនេះកំពុងតែទទួលយកបទពិសោធន៍ នៃការផ្លាស់ប្តូរយ៉ាងលឿនទាំងផ្នែករូបរាងកាយ និងអារម្មណ៍ ហើយមានបុគ្គលក្នុងកម្រិតអាយុនេះជាច្រើន កំពុងតែចូលរួម និងមានសកម្មភាពប្រឈមមុខយ៉ាងខ្លាំងក្នុងទំនាក់ទំនងផ្លូវភេទ។ ស្ថិតនៅក្នុងចំណុចនេះក៏បានកំណត់ចែងយ៉ាងត្រឹមត្រូវតាមច្បាប់អំពីកុមារ និងមនុស្សពេញវ័យ ដោយស្រ្តីអាចរៀបការបានស្របច្បាប់នៅអាយុ១៨ឆ្នាំ ចំណែកឯបុរសរៀបការបាននៅអាយុ២០ឆ្នាំ។<sup>6</sup> ចំពោះការសិក្សាលក្ខណៈជាតិក្នុងពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា បើគិតជាមធ្យមភាគបុរសរៀបការនៅក្នុងអាយុស្នង់២២,១ឆ្នាំ ហើយចាប់ផ្តើមមានទំនាក់ទំនងផ្លូវភេទ មុនរៀបការនៅអាយុស្នង់២១,៥ឆ្នាំ ចំណែកឯស្រ្តីវិញ ជាទូទៅចាប់ផ្តើមរួមភេទ នៅលើកដំបូងនៅអាយុស្នង់២០,៤ឆ្នាំជាមធ្យមដូចអាយុនៅពេលរៀបការ។<sup>7</sup>

ក្នុងនោះក៏នៅមានមតិយោបល់ជាច្រើនត្រូវបានលើកឡើងជុំវិញដើមកំណើតនៃថ្ងៃបុណ្យសង្សារ។ អ្នកជំនាញខ្លះបានលើកឡើងថា ថ្ងៃបុណ្យសង្សារមានដើមកំណើតមកពីលោក St. Valentine ជនជាតិរ៉ូម៉ាំងម្នាក់បានបាត់បង់ជីវិត ដោយសារការប្រឆាំងដាច់ខាតមិនលះបង់គ្រីស្តសាសនា។ គាត់ទទួលមរណភាពនៅថ្ងៃទី១៤ ខែកុម្ភៈ ២៦៩ឆ្នាំ គ្រីស្តករាជ ហើយថ្ងៃនោះត្រូវបានគេឧទ្ទិសបូជា សំរាប់សេចក្តី

<sup>2</sup> Tarr, C.M. (1996b). *People in Cambodia don't talk about sex, they simply do it: A study of the Social and Contextual Factors Affecting Risk-Related Sexual Behavior among Young Cambodians*. Phnom Penh: University of Fine Arts. p. 68.  
<sup>3</sup> World Bank. (2007). *Cambodian Sharing Growth: Equity and Development Report 2007*. Phnom Penh. p. ii  
<sup>4</sup> *Ibid.* p. 1.  
<sup>5</sup> NIS. (2004). *Cambodian Inter-censual Population Survey 2004*, General Report, Phnom Penh: MOP. p. 13  
<sup>6</sup> ក្រឹត្យក្រុមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩) ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ មាត្រាទី៥ ជំពូក២ ត្រូវបានដកស្រង់ចេញពីសៀវភៅកម្រងឯកសារច្បាប់ បោះពុម្ពលើកទី ៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ។ ទំព័រទី ៦៤៤ ។  
Degree of State Councils of Cambodian State (1989). *Marital Law, Article 5, Chapter 2*. Cited by 3<sup>rd</sup> edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh. p. 644.  
<sup>7</sup> National Institute of Public Health and National Institute of Statistics. (2006). *Cambodia Demographic and Health Survey (CDHS) 2005*. Phnom Penh, Cambodia. p. 101.

ស្រលាញ់។ មិនយូរប៉ុន្មាន ថ្ងៃទី១៤កុម្ភៈ បានក្លាយទៅជាថ្ងៃ ដែលមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ហើយ St. Valentine បានក្លាយទៅជាមិត្តរូបនៃសេចក្តីស្រលាញ់ សំរាប់គូស្នេហ៍គ្រប់រូប ហើយថ្ងៃនោះត្រូវបានគេកំណត់ដើម្បីផ្ញើពាក្យកាព្យ និងកាដូមានដូចជា ផ្កាជាដើម។<sup>8</sup> ថ្ងៃ St. Valentine's Day បច្ចុប្បន្នបានក្លាយទៅជាថ្ងៃបុណ្យសង្សារ និងជាថ្ងៃដែលមនុស្សគ្រប់រូប បង្ហាញសេចក្តីស្រលាញ់ទៅកាន់មិត្តភក្តិ និងអ្នកជាទីស្រលាញ់។<sup>9</sup>

ថ្ងៃបុណ្យសង្សារត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ចំណែកឯថ្ងៃបុណ្យសង្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ទើបតែត្រូវបានគេធ្វើឡើង ជាពិសេសពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យ ដែលពួកគេតែងតែជូនផ្កា កាដូ និងកាតជូនពរឱ្យគ្នាទៅវិញទៅមក ព្រមទាំងចំណាយពេលដើរកំសាន្តជាមួយនឹងគូស្នេហ៍ និងមិត្តភក្តិនៅទីក្រុងនានា។<sup>10</sup> ជាទូទៅគេសង្កេតឃើញថា យុវជននៅប្រទេសកម្ពុជាមានឱកាសក្នុងការដើរកំសាន្តជាក្រុម និងមានទំនាក់ទំនងនឹងសង្គម ខាងក្រៅច្រើនជាងយុវនារី ដែលត្រូវនៅតែក្នុងផ្ទះដើម្បីបំពេញកិច្ចការងារនៅផ្ទះ។ យុវនារីមានឱកាសភាគច្រើនចេញទៅខាងក្រៅតែនៅពេលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យអុំទូកជាដើមតែប៉ុណ្ណោះ។<sup>11</sup> ដោយសារតែទំនោរទៅរកការកែប្រែថ្មីនៃសង្គមបែបសម្ភារនិយម ធ្វើឱ្យយុវវ័យនៅប្រទេសកម្ពុជា កំពុងឈ្លាក់រង្វង់ជាមួយនឹងភាពជឿនលឿនក្នុងទីក្រុង និងសេរីភាពក្នុងការមានទំនាក់ទំនងផ្លូវភេទកាន់តែខ្លាំងជាមុន។<sup>12</sup>

**១.២. ចំណុចនៃបញ្ហា**

ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា បានទទួលជោគជ័យនៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជម្ងឺអេដស៍។ វាត្រូវបានគេធ្វើការប៉ាន់ស្មានថា អត្រាប្រេវ៉ាឡង់ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ទៅ៤៩ ឆ្នាំមានអត្រាចុះទាបពី១,៣ភាគរយក្នុងឆ្នាំ២០០៣ ទៅ០,៩ភាគរយក្នុងឆ្នាំ២០០៦។<sup>13</sup> កម្មវិធីប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមកាត់បន្ថយប្រេវ៉ាឡង់នៃមេរោគអេដស៍។ បុរសជាច្រើនទៀត ដែលស្ថិតនៅក្នុងក្រុមសង់ទីនីល បានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទជាមួយដៃគូមានការកើនឡើងជាងឆ្នាំមុន បើ

<sup>8</sup> Retrieved February 12, 2008 from [http://www.pictureframes.co.uk/pages/saint\\_valentine.htm](http://www.pictureframes.co.uk/pages/saint_valentine.htm)  
<sup>9</sup> Retrieved February 12, 2008 from <http://www.history.com/content/valentine/history-of-valentine-s-day>  
<sup>10</sup> "...Meeting with a few young men, in the front of Preah Monivong high school in town of Battambang province, who are buying flowers for their girl who are classmates to express their love. At the evening, there were a traffic jams along the Sankae river because young people bought flowers on the streets." Kranhong. (2008, Feb. 15). This Valentine's Day There Were Not A Group of Students Who Sold Flower To Support Orphanages. *Reak Smey Kampchea*, p. 2b.  
<sup>11</sup> Wallquist, L. (2002). *Youth in Cambodia: Organizations, Activities and Policies*. Phnom Penh: Forum Syd. p. 10.  
<sup>12</sup> Fordham, G. (2003). *Adolescent Reproductive Health in Cambodia: Status Policies, Programmes and Issues*. Phnom Penh: POLICY Project. p. 3. Retrived December 23, 2008 from [http://www.policyproject.com/pubs/countryreports/ARH\\_Cambodia.pdf](http://www.policyproject.com/pubs/countryreports/ARH_Cambodia.pdf)  
<sup>13</sup> NCHADS. (2007, June 28). *Press release: Government announces official HIV prevalence rate*. Retrieved November 2, 2007 from <http://www.nchads.org/pressrelease/28-06-07%20en.pdf>

ផ្អែកទៅលើការអង្កេតស្ថាប័ននៃ Behavioral Sentinel Survey។ ទោះជាយ៉ាងណាក៏ដោយ ក៏ការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងដៃគូស្នេហានៅតែស្ថិតនៅក្នុងអត្រាទាបនៅឡើយ។<sup>14</sup>

ប្រេវ៉ាឡង់នៃជម្ងឺឆ្លងតាមភេទស្ថិតនៅក្នុងអត្រាដែល ដូចគ្នាទៅនឹងឆ្នាំ២០០១ បើទោះបីជាមានការព្យាយាមក្នុងការបង្កើនសេវាកម្មការពារព្យាបាល និងបង្ការមេរោគឆ្លងតាមភេទសំរាប់ស្ត្រីរកស៊ីផ្លូវភេទយ៉ាងណាក៏ដោយ។<sup>15</sup> ការសិក្សាស្រាវជ្រាវរបស់លោកស្រី Tarr បានសង្កត់ធ្ងន់ដោយស្មើឡើងថា យើងបានចោលបរិបទផ្សេងៗ ដែលមនុស្សពេញវ័យមានទាំងនារីវ័យក្មេង និងស្ត្រីនៅលីវសុទ្ធតែមានទាក់ទងនឹងការប្រព្រឹត្តទំនាក់ទំនងផ្លូវភេទ។<sup>16</sup> ឱកាសថ្មីៗ និងការផ្តល់សេរីភាពកាន់តែខ្លាំងដល់យុវវ័យ បង្ហាញឱ្យឃើញពីលទ្ធផលនៃការផ្លាស់ប្តូរបទដ្ឋានសង្គមផងដែរ ដោយយុវជនភាគច្រើនងាកមករកដៃគូសង្សារជាជាងការគ្រាន់តែ ចំនាយប្រាក់ដើម្បីរួមភេទ។<sup>17</sup> ករណីពន្លតកូនដោយគ្មានសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជានៅតែជាមូលហេតុចំបងជុំវិញករណីនៃអត្រាមរណរបស់ស្ត្រីមាតា (២០-២៩%)។<sup>18</sup> ថ្វីបើមានច្បាប់រំលូតកូននៅក្នុងឆ្នាំ១៩៩៧ក៏ដោយ។<sup>19</sup>

ការសិក្សាបែបគុណភាពវិស័យមួយ ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ Assumption នៃទីក្រុងបាងកកបានលើកឡើងថា ចំនួនមួយភាគប្រាំនៃក្មេងជំទង់នឹងមានការរួមភេទនៅថ្ងៃបុណ្យសង្សារ។<sup>20</sup> ការពិភាក្សាជាក្រុមជុំវិញបញ្ហានៃការរួមភេទក្នុងចំនោមយុវវ័យនៅថ្ងៃបុណ្យសង្សារ ក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានរៀបចំឡើងសម្រាប់អង្គការអភិវឌ្ឍន៍សុខភាពប្រជាជន (PHD) បានលើកឡើងជាសំណួរអំពីគ្រោះថ្នាក់នៃការមានសកម្មភាពផ្លូវភេទរបស់យុវវ័យនៅថ្ងៃបុណ្យសង្សារ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតមាន។<sup>21</sup>

<sup>14</sup> NCHADS. (2003). *Behavioral Sentinel Survey (BSS) V:SEXUAL BEHAVIOR AMONG URBAN SENTINEL GROUPS, CAMBODIA 2001*. Phnom Penh: MOH. p. 45.  
Retrieved February 12, 2008 from <http://www.nchads.org/Publication/BSS/BSS2001.PDF>

<sup>15</sup> NCHADS. (2008). *2005 Cambodian STI Prevalence Survey: Integrated Biological and Behavioral Survey*. Phnom Penh: MoH. p. 44  
Retrieved February 12, 2008 from <http://www.nchads.org/Publication/SSS/SSS%202005.pdf>

<sup>16</sup> Tarr, C.M. (1996b). *Op. cit.*, p. 2

<sup>17</sup> Wilkinson, D.J. and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI. p.1

<sup>18</sup> WHO. (2004). *Unsafe abortion: Global and Regional Estimated of the Incidence of Unsafe Abortion and Associated Mortality in 2000*. Geneva. Cited by MoH. (2006). National Strategic for Reproductive and Sexual Health in Cambodia (2006-2010). Phnom Penh. p. 7-8

<sup>19</sup> រដ្ឋសភាជាតិ (ឆ្នាំ ១៩៩៧) ច្បាប់ស្តីពីការរំលូត មាត្រាទី៨ ជំពូក២ ត្រូវបានដកស្រង់ចេញពី សៀវភៅកម្រង ឯកសារច្បាប់ បោះពុម្ពលើកទី៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ។ ទំព័រទី៨៩៨។  
National Assembly. (1997). *Abortion Law, Article 8, Chapter 2*. Cited by 3<sup>rd</sup> edition  
Legal Document Braid. (2001), United Nations Cambodia Office of the High  
Commissioner for Human Rights. Phnom Penh. P.898.

<sup>20</sup> Ann. (2008, Feb. 11). One fifth of teenagers will have sex on Saint Valentine's day in Bangkok. *Nation*, Retrieved February 12, 2008 from  
<http://www.asiaone.com/News/Education/Story/A1Story20080211-49118.html>

<sup>21</sup> Chansy, C. (2008, Feb. 15). Panel Tells Youths To Use Valentine's Day Caution. *Cambodia Daily*, p. 20.

របកគំហើញថ្ងៃបុណ្យសង្សារកាលពីលើកមុន<sup>22</sup> បានទទួលស្គាល់ថា ដៃគូសង្សាររបស់យុវវ័យមិនបានយល់យ៉ាងច្បាស់អំពីប្រវត្តិដើមថ្ងៃបុណ្យសង្សារ តែឥឡូវនេះបែបជាមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្កនៅតំបន់ទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាពួកគេទទួលស្គាល់ថា វាចេញមកពីវប្បធម៌បរទេសក៏ដោយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ លទ្ធផលបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកផ្តល់ចម្លើយក្នុងការសិក្សានោះគឺរីករាយក្នុងការរួមភេទ នៅថ្ងៃបុណ្យសង្សារនោះ ទោះយ៉ាងណាក៏ដោយក៏មានបីបួននាក់បាត់បង់ព្រហ្មចារីយ័របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ភាគច្រើនពួកគេ បានប្រើប្រាស់ស្រោមអនាម័យ ប្រហែលជាយោងទៅតាមការកើនឡើងនៃចំណេះដឹងផ្នែកខាងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ក៏មួយចំនួននៅមានការបង្ខំក្នុងការរួមភេទនៅថ្ងៃនោះដែរ។ វាហាក់ដូចជាមានការខ្វះខាតការយល់ដឹងពីឪពុកម្តាយ អំពីសកម្មភាពផ្លូវភេទរបស់កូនៗពួកគេ និងឆ្លើយតបទៅនឹងការខ្វះខាតបើកទូលំទូលាយក្នុងការទំនាក់ទំនងបញ្ហាផ្លូវភេទនេះ។ ការសិក្សានេះក៏បានផ្តល់អនុសាសន៍ផងដែរក្នុងការអង្កេតបន្តទៀតទៅលើបរិមាណវិស័យ ក្នុងចំណោមយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ក ដើម្បីឲ្យវាកាន់តែជាក់លាក់ថែមទៀត។<sup>23</sup> ហេតុដូច្នេះហើយ ការដែលកំពុងសិក្សានេះត្រូវបានរៀបចំដើម្បីស្វែងរកចម្លើយនូវសំណួរក្នុងការសិក្សា៖

*តើយុវវ័យមានទ្រព្យសម្បត្តិបង្កនៅទីក្រុងភ្នំពេញមានផែនការសកម្ម ក្នុងការរួមភេទនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ?*

**១.៣. គោលបំណងនៃការសិក្សា**

កម្មវត្ថុជាគន្លឹះនៃការសិក្សាគឺ៖

- ដើម្បីធ្វើការស្វែងយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនង និងឥរិយាបថផ្លូវភេទរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ក និងផែនការរបស់ពួកគេនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
- ដើម្បីយល់ដឹងទៅលើទស្សនៈនៃអាកប្បកិរិយារបស់ឪពុកម្តាយរបស់យុវវ័យទាំងនោះចំពោះថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

**១.៤. សេចក្តីសំខាន់នៃការសិក្សា**

ការសិក្សាបែបបរិមាណវិស័យត្រូវបានបំពេញជាមួយនឹងចំនួនសំណាកដ៏ច្រើន (ចំនួនសរុប ៤៥៨ នាក់) នៃយុវវ័យដែលមានទ្រព្យសម្បត្តិបង្កនៅទីក្រុងភ្នំពេញ ដែលបានបំពេញនូវកម្រងសំណួរអំពីបទពិសោធន៍របស់ពួកគេ និងទស្សនៈរបស់ពួកគេចំពោះថ្ងៃបុណ្យសង្សារ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ។ របកគំហើញ និងអនុសាសន៍ទាំងអស់នេះនឹងផ្តល់ទៅដល់ស្ថាប័នពាក់ព័ន្ធ និងបុគ្គលដែលពាក់ព័ន្ធដូចជា អាជ្ញាធរដែនដី ប្រព័ន្ធផ្សព្វផ្សាយ ឪពុកម្តាយ និងអ្នកដឹកនាំកម្មវិធីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។

<sup>22</sup> Soprach, T. (2009). *Young People Talking About Valentine's Day in Phnom Penh in 2008 (A Qualitative Study)*. Phnom Penh: Independent Research Study.  
<sup>23</sup> *Ibid.* pp. 23-24.

ស្ថាប័នដែលពាក់ព័ន្ធទាំងនោះអាចរៀបចំធ្វើអន្តរាគមន៍នៅថ្ងៃបុណ្យសង្សារនោះទាន់ពេលវេលា និងសំរាប់យុវវ័យឲ្យមានចំណេះដឹងទូលំទូលាយបន្ថែមទៀត ធ្វើការប្រុងប្រយ័ត្ននៅថ្ងៃនោះ។ ការអង្កេតនេះក៏ជាមគ្គុទេសន៍នាំផ្លូវ សំរាប់អ្នកស្រាវជ្រាវដទៃទៀត ក្នុងការរៀបចំសិក្សាលម្អិតបន្ថែមទៀតអំពីឥរិយាបថផ្លូវភេទរបស់យុវវ័យ។ របកគំហើញទាំងនេះនឹងផ្តល់ព័ត៌មានទៅយុវជន និងជួយពួកគេឲ្យយល់ដឹងពីឥរិយាបថផ្លូវភេទរបស់ពួកគេ ក្នុងការទំនាក់ទំនងនៅព្រឹត្តិការណ៍ថ្ងៃបុណ្យនោះ។

**១.៥. ព្រំដែន និងកំរិតនៃការសិក្សា**

***ឧបសគ្គនៃពេលវេលា***

ការស្រាវជ្រាវនេះត្រូវបានបន្តពីការស្រាវជ្រាវគុណភាពវិស័យ ដែលយុវវ័យបាននិយាយប្រាប់អំពីថ្ងៃបុណ្យសង្សារនៅភ្នំពេញឆ្នាំ២០០៨។ បន្ទាប់ពីបានបញ្ចប់របាយការណ៍បែបគុណភាពវិស័យនោះ ការសិក្សាបែបបរិមាណវិស័យត្រូវបានរៀបចំឡើង ដើម្បីរករកបន្ថែមទៀតនូវរបកគំហើញ នៃការសិក្សាពីមុននេះបន្តិច។ ពេលវេលាដែលអាចធ្វើបានគឺមានដែនកំណត់បំផុត ដើម្បីអានឡើងវិញនូវការសិក្សាពីមុនៗមក និងវិធីសាស្ត្រ និងរៀបចំកម្រងសំណួរ។ វាជាការលំបាកក្នុងការផលិតរបាយការណ៍នេះ ធ្វើយ៉ាងណាឲ្យបានមុនថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

***ឧបសគ្គនៃផ្នែកហិរញ្ញវត្ថុ***

ការអង្កេតនេះត្រូវបានប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់អ្នកនិពន្ធផ្ទាល់ ដែលបានមកពីការធ្វើការជាប្រឹក្សាយោបល់ឯករាជ្យ។ ហេតុដូច្នេះហើយថវិកាត្រូវមានកំរិតបំផុត និងអ្នកនិពន្ធមិនអាចជ្រើសរើសយកអ្នកស្រាវជ្រាវនានា ដែលមានវិជ្ជាជីវៈ និងគុណសម្បត្តិខ្ពស់សំរាប់ក្នុងការសិក្សានេះទេ។

***ប្រជាជនគោលដៅ***

តាមរយៈបទពិសោធន៍ និងការអានការសិក្សាពីមុនៗមក និងតាមរយៈការអង្កេត អ្នកស្រាវជ្រាវបានសម្រេចចិត្តជ្រើសរើសយកយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួច ដែលមានអាយុពី១៥ទៅ២៤ឆ្នាំ។ មានភាពខុសគ្នាពីការសិក្សាទៅលើយុវវ័យដែលបានធ្វើការអង្កេតនៅឆ្នាំ២០០៨ នៅក្នុងទីក្រុងបាងកក ដែលជ្រើសរើសយកអាយុពី១៣ទៅ១៩ឆ្នាំតែប៉ុណ្ណោះ។ ហេតុផលក្នុងការផ្តោតទៅលើអាយុទាំងនេះគឺទីមួយដោយសារមានចំនួនតិចសំរាប់យុវវ័យ ដែលមានអាយុពី១៣ទៅ១៩ឆ្នាំ មិនសូវចូលរួមចេញក្រៅដើរលេងនៅតាមតំបន់គោលដៅនានា ក្នុងការសិក្សានេះ។ ទីពីរគឺ WHO/UNICEF (1998) បានកំណត់យុវជនគឺមានអាយុពី១៥ដល់២៤។<sup>24</sup>

<sup>24</sup> Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA. p.5.

**កម្រងសំណួរដែលមានចនាសម្ព័ន្ធត្រូវបានរៀបចំរួមទាំងផ្នែកការយល់ព្រមផ្តល់ព័ត៌មាន**

អ្នកស្រាវជ្រាវបានរៀបចំកម្រងសំណួរចនាសម្ព័ន្ធជាភាសាអង់គ្លេស ដើម្បីទទួលបានការផ្តល់ជា យោបល់ពីទីប្រឹក្សានានា ហើយបន្ទាប់មកកម្រងសំណួរបានបែកចេញជាបួនផ្នែក ប្រភេទទីមួយយុវវ័យ ប្រុសមានគូសង្សារ ប្រភេទទីពីរយុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទីបីយុវវ័យនារីមានគូសង្សារ និង ប្រភេទទីបួនយុវវ័យនារីមិនមានគូសង្សារ តែមាន១៧សំណួរដូចគ្នា។ កម្រងសំណួរត្រូវបានបកប្រែជា ភាសាខ្មែរ។

ដើម្បីធ្វើការសម្ភាសន៍ ដើម្បីរកឲ្យឃើញថា អាកប្បកិរិយារបស់យុវវ័យជាបុរសចំពោះ «**បូក**» សំណួរមួយត្រូវបានសួរខុសគេ ហើយមានលក្ខណៈជាចនាសម្ព័ន្ធ ដើម្បីបញ្ចៀសនូវការឆ្លើយ(ខ្ញុំមិនដឹង)។ តាមរយៈបទពិសោធន៍ពីមុនមកបានបង្ហាញថា វាជាការលំបាកណាស់ក្នុងការឆ្លើយប្រាប់នូវទំនាក់ទំនង សកម្មភាព«**បូក**»។ ហេតុដូច្នេះហើយ សំណួរត្រូវបានចងជាចនាសម្ព័ន្ធ៖

**សំណួរ:** សូមជ្រើសរើសនូវប្រយោគដូចខាងក្រោម ដែលអ្នកយល់ស្របជាមួយ (*សូមជ្រើសរើសតែមួយ*)

- *បូក* គឺការចាប់រំលោភដោយក្រុមរក្សាទំនើង
- *បូក* មិនមែនជាការចាប់រំលោភទេ ប្រសិនបើគេប្រើពាក្យនេះជាមួយស្ត្រីរកស៊ីផ្លូវភេទ ពីព្រោះយើងបាន ចំណាយលុយឲ្យពួកគេឲ្យហើយ ហើយស្ត្រីទាំងនោះក៏យល់ព្រមជាមួយយើងក្នុងការរួមភេទ។

សំណួរនេះត្រូវបានគេសួរចំពោះតែយុវវ័យជាបុរស ដែលទំនងជាឆ្លើយថា«*មិនដឹង*»។ វាទំនងជា យកជាការបានដើម្បីសន្មតថាពួកគេដឹងអំពីសកម្មភាព«*បូក*»នោះ។ អ្នកនិពន្ធមានគោលបំណង វាស់វែង នូវចំណេះដឹងអំពី*បូក* ក្នុងចំណោមយុវវ័យជាបុរស ហេតុដូច្នេះហើយ «*មិនដឹង*» មិនបានបង្ហាញនូវចម្លើយ ដែលអាចកើតមានឡើងនៅក្នុងសំណួរនេះ។ យ៉ាងណាក៏ដោយអ្នកនិពន្ធបានណែនាំបង្ហាញអ្នកសម្ភាសន៍ ដើម្បីធ្វើការយកចិត្តទុកដាក់យ៉ាងជិតដល់នូវសំណួរនេះ។ ពីព្រោះប្រសិនបើ អ្នកផ្តល់ចម្លើយមិនដឹង *បូក* ពិតប្រាកដមែន ពួកគេនឹងសួរថា ពាក្យនេះមានន័យថាយ៉ាងដូចម្តេច។ ក្នុងករណីនេះ អ្នកសម្ភាសន៍ត្រូវ បានផ្តល់សេចក្តីណែនាំទៅដល់អ្នកផ្តល់ចម្លើយ ថាពួកគេ «*មិនដឹង*» ឬក៏ទុកចំហរចោល នឹងនៅពេល បញ្ចូលទិន្នន័យបង្កើតនូវលេខកូដថ្មី នៃតម្លៃអថេរ «*មិនដឹង*» ត្រូវបានបង្កើតឡើង។

ហើយក៏មានករណីដូចគ្នានេះផងដែរសំណួរដូចខាងក្រោម៖

**សំណួរ:** តើអ្នកឮថ្ងៃបុណ្យសង្សារយ៉ាងដូចម្តេច? (*ចម្លើយអាចលើសពីមួយ*)

ឃ្លាឃ្លោងត្រូវបានកត់ចំណាំ ដោយបើករង្វង់ក្រចកត្រូវបានលុបចោលដោយចៃដន្យ។ សំណួរទាំង អស់នោះត្រូវបានគូសតែមួយគត់ ហេតុដូច្នេះហើយអ្នកស្រាវជ្រាវសម្រេចចិត្តជ្រើសយកតែមួយហើយ ប្រសិនបើមានច្រើនជាងមួយ គឺដាក់ក្នុង«*ផ្សេងទៀត*»។

**ការបណ្តុះបណ្តាល**

អ្នកជំនួយការស្រាវជ្រាវទាំងអស់ ត្រូវបានបណ្តុះបណ្តាលរួចហើយអំពីការអប់រំផ្នែកសុខភាពបន្ត ពូជ និងសុខភាពផ្លូវភេទ ហើយពួកគេមានបទពិសោធន៍ជាអតីតមិត្តអប់រំមិត្តផងដែរ។ អ្នកខ្លះក៏មានបទពិសោធន៍ធ្វើការជាមួយគម្រោងប្រព្រឹត្តិដោយសុវត្ថិភាព និងអ្នកផ្សេងទៀតកំពុងតែធ្វើការឲ្យសមាគមអភិវឌ្ឍន៍ប្រជាជន។ បទពិសោធន៍ទាំងនោះធ្វើឲ្យពួកគេមានយុទ្ធសាស្ត្រងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួចនៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការធ្វើការឲ្យចងចាំឡើងវិញ អ្នកស្រាវជ្រាវបានផ្តល់នូវវគ្គបណ្តុះបណ្តាលបច្ចេកទេសថ្មីៗថែមទៀតរួមទាំង គោលបំណង វិធីសាស្ត្រ ការជ្រើសរើសសំណាក បច្ចេកទេសក្នុងការប្រមូលទិន្នន័យនៃការបំពេញកម្រងសំណួរដោយខ្លួនឯង ការសម្តែងតួ នៃការសម្ភាសន៍ដោយទល់មុខជាមួយភេទដូចគ្នា (ក្នុងករណី ដែលអ្នកផ្តល់ចម្លើយមិនអាចអានកម្រងសំណួរបាន) និងធ្វើការសាកល្បងជាមួយកម្រងសំណួរដែលបានព្រាងទុក។ វគ្គបណ្តុះបណ្តាលនេះ គឺធ្វើនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ២០០៩។ ទោះបីយ៉ាងណាក៏ដោយ អ្នកស្ម័គ្រចិត្តបញ្ចូលទិន្នន័យខ្លះមានបទពិសោធន៍ក្នុងការបញ្ចូលទិន្នន័យទៅក្នុងកម្មវិធី SPSS 14.0 ក៏អ្នកស្រាវជ្រាវនៅតែផ្តល់សេចក្តីណែនាំកំពុងតែអនុវត្តផងដែរ។

**អ្នកជំនួយការស្រាវជ្រាវបានចែករំលែកបទពិសោធន៍បន្ទាប់ពីការប្រមូលទិន្នន័យ**

អ្នកជំនួយការស្រាវជ្រាវទាំងអស់បានរាយការណ៍ នូវវិធីសាស្ត្រ ដែលមានមនុស្សមួយចំនួនបានបដិសេធន៍មិនចូលរួមក្នុងការធ្វើការអង្កេតនេះទេ ចំនួនសរុបគឺ៧២នាក់។ ហេតុផលទាំងនេះបានផ្តល់ការអះអាងក្នុងការចូលរួមគឺពួកគេជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរបានមួយចំនួនតូចមិនអាចអានសំណួរ និងពួកគេបានបន្តបដិសេធ ក្នុងការសម្ភាសន៍ផងដែរ។ អ្នកខ្លះមានការប្រញាប់ប្រញាល់ទៅផ្ទះ អ្នកខ្លះទៀតពួកគេមិនចង់ឆ្លើយនូវសំណួរ រឺមួយក៏មិនចង់ដឹងមិនចង់ឮអំពីសង្សារ។ អ្នកដទៃទៀតនិយាយថា មិនមានពេលគ្រប់គ្រាន់ក្នុងការបំពេញ រឺមួយក៏រល់ជជែកគ្នា រឺក៏ញ៉ាំអាហារ។ ហើយខ្លះទៀតបានក្អកក្អងត្រូវអំពីការបែកបាក់សង្សារ និងមិនមានអារម្មណ៍សុខស្រួលក្នុងខ្លួនក្នុងការឆ្លើយសំណួរ។ ជាទីបញ្ចប់នេះ នៅថ្ងៃទីមួយនៃការស្រាវជ្រាវ បិទប្រាំប្រើមិនគ្រប់គ្រាន់ទេសំរាប់មួយក្រុមធំ។ ដោយសារក្រុមគោលដៅមានការធ្វើចលនាចល័តទូទៅ ពេលខ្លះអ្នកសម្ភាសន៍បានជួបមនុស្សដដែលនោះ តែមិនត្រូវបានសម្ភាសន៍ទេ។

អ្នកសម្ភាសន៍ បានរកឃើញថា វាមានការលំបាកក្នុងការទៅជួបជាមួយនឹងដៃគូសង្សារមួយចំនួន ដែលអង្គុយស្ថិតជាប់គ្នា ហើយអោបគ្នា និងថើបគ្នា។ ក្រុមខ្លះមិនត្រូវបានរាប់បញ្ចូលដោយសារពួកគេមានអាយុច្រើនពេក។ ទោះយ៉ាងណាក៏ដោយអ្នកសម្ភាសន៍បានរាយការណ៍អំពីការបដិសេធន៍ ហើយផ្តល់ពួកគេនូវសំណួរផងដែរ ហើយដាក់វានៅក្នុងស្រោមសំបុត្រយ៉ាងសម្ងាត់ និងរកវាឃើញបន្ទាប់មកតែអ្នកដែលហួសអាយុទាំងនោះមិនរាប់បញ្ចូលទេ នៅពេលបញ្ចូលទិន្នន័យ។

មានអ្នកផ្តល់ចម្លើយខ្លះភាគច្រើនជានារីបានត្អូញត្អែរថា មានសំណួរច្រើនពេក និងខ្លះមានអារម្មណ៍ថា សំណួរហ្នឹងថាពិបាក ខ្លះទៀតបានសួរទៅអ្នកសម្ភាសន៍វិញថា មានផែនការធ្វើអ្វីជាមួយនឹងចម្លើយនេះ។ យ៉ាងណាក៏ដោយ ភាគច្រើនបំផុតនៃអ្នកផ្តល់ចម្លើយបានរាយការណ៍ថា ពួកគេមានអារម្មណ៍សប្បាយចិត្តក្នុងការបំពេញកម្រងសំណួរនេះ ដោយនិយាយថា វាជាការល្អក្នុងការចូលរួម និងគិតអំពីសំណួរទាំងអស់នេះ។ យ៉ាងហោចណាស់បីទៅបួននាក់នៃអ្នកផ្តល់ចម្លើយមិនអាចអានកម្រងសំណួរ ហេតុដូច្នោះហើយអ្នកជំនួយការស្រាវជ្រាវបានសម្ភាសន៍ផ្ទាល់មាត់ ជាមួយពួកគេ។ មានករណីមួយ មិត្តភក្តិរបស់អ្នកផ្តល់ចម្លើយអាន បន្ទាប់មកគាត់គូសចម្លើយដ៏សមរម្យនៅក្នុងប្រអប់ដោយខ្លួនគាត់ផ្ទាល់។

**ការបញ្ចូលទិន្នន័យនៅក្នុងកម្មវិធីប្រព័ន្ធ SPSS និងលុបទិន្នន័យ ដែលមិនត្រឹមត្រូវ**

ក្នុងកំឡុងពេលបញ្ចូលទិន្នន័យ និងការលុបទិន្នន័យដែលមិនត្រឹមត្រូវ មានចំនួនសរុបគឺ៩ភាគរយនៃចំនួនទិន្នន័យដែលបានប្រមូលសរុប (៥១ ក្នុងចំណោម៥៩៩នៃអ្នកផ្តល់ចម្លើយសរុប) មិនត្រូវបានទទួលយកទេ គឺដោយសារខ្វះខាតការចុះហត្ថលេខាយល់ព្រមរបស់អ្នកផ្តល់ចម្លើយ ដែលបញ្ជាក់នៅក្នុងផ្នែកយល់ព្រមផ្តល់ចម្លើយ មិនបំពេញអាយុរបស់អ្នកផ្តល់ចម្លើយ និងអាយុលើសពីក្រុមគោលដៅ។

**ការបកប្រែ**

ដោយសារភាសាអង់គ្លេសមិនមែនជាភាសាទីមួយរបស់អ្នកស្រាវជ្រាវទេ ដូច្នោះការបកប្រែរវាងខ្មែរ និងភាសាអង់គ្លេសគឺបញ្ហាតែងតែកើតមានឡើងជាពុំខាន និងវាងាយស្រួលក្នុងការបាត់បង់នូវអត្ថន័យខ្លះៗ តែទោះយ៉ាងណា ដើម្បីជៀសវាងបញ្ហាអស់ទាំងនេះ អ្នកស្រាវជ្រាវបានខិតខំផ្ទៀងផ្ទាត់ក្នុងការបកប្រែជាមួយនឹងអ្នកប្រើភាសាដើមកំណើត ដែលបានជួយក្នុងការប្រែសម្រួល នូវរបាយការណ៍នេះ។ បន្ទាប់ពីរបាយការណ៍ជាភាសាអង់គ្លេសត្រូវបានបញ្ចប់ អ្នកនិពន្ធ និងជំនួយការបកប្រែជាភាសាខ្មែរបន្តការបកប្រែជាភាសាខ្មែរ ដែលជាភាសាកំណើតរបស់ខ្លួន។

**១.៦. អត្ថន័យនៃពាក្យគន្លឹះ**

**សង្សារ៖** បើកំណត់តាមអត្ថន័យដើមវិញ ប្រើចំពោះស្ត្រីណាម្នាក់ដែលបានភ្ជាប់ពាក្យរួចហើយ។ សំរាប់ភាសានិយាយជាទូទៅវិញ សំដៅទៅលើស្ត្រីណាម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់រួចមកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ ពាក្យនេះត្រូវបានគេសំដៅទៅលើទំនាក់ទំនងផ្លូវភេទ ហើយមានតែ២៥ភាគរយប៉ុណ្ណោះដែលអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍។ *[និស្សិតប្រស]*<sup>25</sup>

**សង្សារ៖** ពាក្យនេះត្រូវបានគេប្រើប្រាស់នៅពេលអ្នកណាម្នាក់មានសេចក្តីស្នេហាចំពោះគ្នាទៅវិញ

<sup>25</sup> Wilkinson, D.J. and Fletcher, *Op cit.*, p. 9.

ទៅមក។ សំរាប់ការនិយាយជាទូទៅវិញ នៅពេលការប្រើពាក្យនេះ មានន័យថា គេទាំង ពីរអាចនឹងឈានទៅដល់អាពាហ៍ពិពាហ៍ ឬមិនអាច។ *[និស្សិតស្រី]*<sup>26</sup>

**សង្សារ៖** សំរាប់គូស្នេហ៍ មិត្តប្រុស មិត្តស្រី<sup>27</sup>

**យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួច៖** គឺនិយាយយោងទៅលើយុវវ័យ ដែលមានសម្លៀកបំពាក់ថ្លៃថ្លា ដូច ដែលយើងបានសង្កេតអត្តចរិករបស់ពួកគេ និងកាយវិការ ពួកគេមើលទៅទំនង ជា «ឡាយឆាយ» ជាលក្ខណៈបុគ្គល រឺជាក្រុមរបស់ពួកគេ។ ជាទូទៅពួកគេមាន ម៉ូតូ និងរថយន្តទំនើបៗ។<sup>28</sup>

**អត្ថន័យនៃពាក្យ «ភាពទុកចិត្ត» ឬ «ភាពជឿជាក់» ៖**

បកស្រាយអំពីលក្ខណៈនៃទំនាក់ទំនងជាមួយនឹងគូស្នេហ៍។ “ក្នុងនោះរួមមាន ភាព ស្មោះត្រង់ ជួបគ្នាតាមរយៈក្រុមគ្រួសារ ឬមិត្តភក្តិ ឋានៈក្នុងសង្គម ការងារ ហិរញ្ញវត្ថុ រូបរាង លក្ខណៈសម្បត្តិ និងភាពបរិសុទ្ធ។ សំខាន់ណាស់ដែលត្រូវកត់ចំណាំថាយុវវ័យឱ្យ តំលៃគូស្នេហ៍របស់ខ្លួនគួបផ្សំជាមួយនឹងលក្ខណៈអត្តចរិត ដើម្បីបង្កើនភាពទុកចិត្តរវាងគូ ស្នេហ៍។ ទោះបីយុវវ័យប្រើលក្ខណៈវិនិច្ឆ័យជាច្រើនដើម្បីធ្វើការវិនិច្ឆ័យទៅលើភាពជឿ ទុកចិត្តក៏ដោយ ក៏ពួកគេហាក់ដូចជាមើលរំលងទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួនទៀត ដែលជួយធ្វើឱ្យពួកគេអាចកាត់បន្ថយគ្រោះថ្នាក់ជម្ងឺឆ្លងតាមភេទ និងមេរោគអេដស៍។”<sup>29</sup>

**អត្ថន័យនៃពាក្យ «ការមានទំនាក់ទំនងផ្លូវភេទ ដោយគ្មានការយល់ព្រម» ៖**

ក្នុងនោះមានសកម្មភាពព្យាយាមប៉ុនប៉ងរំលោភ ការប៉ះពាល់ស្នាមអង្គុលដោយគ្មាន ការយល់ព្រម ការរំលោភបំពានដូចជា ការប្រើពាក្យសំដីការបង្ខំឱ្យមើលរឺដេអូអាស អាភាសន៍ ការចាប់រំលោភទាំងកំរោល ការបង្ខំឱ្យរួមភេទ ...។ល។<sup>30</sup>

**បូក៖** បូកតាមន័យធម្មតា ឬគណិតវិទ្យា គឺជាការបន្ថែម។ សំរាប់ពាក្យរបស់ក្រុមយុវជនទំនើងសំដៅ ទៅលើ៖

- ១. បូកជាទូទៅកើតឡើងបន្ទាប់ពីយុវជនម្នាក់ ឬបន្ទាប់ទៅចរចារពីតំលៃជាមួយស្ត្រីរកស៊ីផ្លូវភេទ

<sup>26</sup> Ibid. p. 10  
<sup>27</sup> The researcher decides to use all these words are the same meaning for this study.  
<sup>28</sup> ជំនួយការស្រាវជ្រាវទាំងអស់បានចែករំលែកបទពិសោធន៍ពួកគេតាមរយៈធ្វើការងារជាមួយនឹងយុវវ័យ ដែលមានទ្រព្យធនមធ្យមក្នុងកំឡុងពេល បណ្តុះបណ្តាលការសិក្សាស្រាវជ្រាវនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៩។  
<sup>29</sup> Longfield, K., Klein, M. and Berman, J. (2002). *Working Paper No. 51: Criteria for trust and how trust affects sexual decision-making among youth*, Washington, DC: PSI Research Division, p. 5. Retrieved December 24, 2008 from <http://www.psi.org/research/wp/WP51.pdf>  
<sup>30</sup> Jejeebhoy, J.S. and Bott, S. (2003). *South & East Asia: Non-consensual sexual experiences of young people: A review of the evidence from developing countries*, No.16. New Delhi: Population Council. pp. v-3.

ឬការចូលលុយគ្នា ដើម្បីរៀបចំរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះ។

២. បន្ទាប់មកទៀត យុវជនទាំងនោះយកស្រ្តីរកស៊ីផ្លូវភេទម្នាក់នោះទៅសណ្ឋាគារ ឬផ្ទះសំណាក់ ដែលមានមិត្តភក្តិមួយចំនួននៅក្នុងបន្ទប់រួចហើយ និងកំពុងរង់ចាំរួមភេទ (ឬ ដែលនឹងមកដល់)។

៣. ពេលនោះ យុវជនចាប់ផ្តើមបង្ខំស្រ្តីរកស៊ីផ្លូវភេទនោះ ដើម្បីរួមភេទម្តងម្នាក់ៗ ហើយខ្លះពីរទៅ បីដងក្នុងមួយយប់នោះ។ ជារឿយៗ ពួកយុវជនទាំងនោះតែងតែប្រើអំពើហឹង្សាទៅលើស្រ្តីរកស៊ី ផ្លូវភេទនោះ។

៤. ពួកគេស្ទើរតែទាំងអស់បាននិយាយថា នោះមិនមែនជាអំពើចាប់រំលោភសេពសន្ធឹក នោះទេ ពីព្រោះពួកគេបានបង់លុយរួចទៅហើយ។<sup>31</sup>

## II. សង្ខេបនៃការសិក្សាមុនៗ អំពីឥរិយាបថនៃទំនាក់ទំនងផ្លូវភេទនៅប្រទេសកម្ពុជា

វប្បធម៌របស់ប្រទេសលោកខាងលិចសន្មត់សមភាពរវាងការរួមភេទ និងសិទ្ធិស្មើគ្នាក្នុងការជ្រើស រើសដៃគូស្នេហា ក្នុងទំនាក់ទំនងនៃការរួមភេទមុនពេលរៀបការ។ វប្បធម៌របស់ប្រទេសលោកខាងលិចត្រូវ បានគេទទួលស្គាល់ថា មានលក្ខណៈ បុគ្គល និងឯករាជ្យ ហើយទាំងបុរស និងស្រ្តីនឹងត្រូវទទួលបាន ឱកាសស្មើគ្នាក្នុងការធ្វើអ្វីទៅតាមដែលគេចង់ធ្វើ។ ក្នុងនោះក៏មានអ្នកកាន់សាសនាគ្រីស្ទខ្លះរក្សាភាព បរិសុទ្ធរហូតដល់ពួកគេរៀបការហើយ មិនតែប៉ុណ្ណោះពួកគេក៏នឹងរក្សាភក្តិភាពចំពោះស្វាមីភរិយារបស់គេ ទៀតផង។<sup>32</sup> នៅសហរដ្ឋអាមេរិក អាត្រានៃស្រ្តីមានផ្ទៃពោះ ដែលមានវ័យក្មេងធ្លាក់ចុះទាបចាប់តាំងពីឆ្នាំ ១៩៩១ប៉ុន្តែនៅតែរក្សាកំរិតខ្ពស់ បើប្រៀបធៀបទៅនឹងជាតិសាសន៍ ដែលខ្លាំងផ្នែកឧស្សាហកម្មដទៃ ទៀត។ ក្មេងស្រីដែលមានអាយុចាប់ពី១៥ទៅ១៩ឆ្នាំជិត១លាននាក់ ដែលមានផ្ទៃពោះជារៀងរាល់ឆ្នាំ ឬ មានប្រហែល២០ភាគរយនៃស្រ្តីវ័យក្មេងស្ថិតក្នុងក្រុមអាយុនេះដែលសកម្មក្នុងការរួមភេទ។ ភាគច្រើននៃ ស្រ្តីមានផ្ទៃពោះទាំងនោះសុទ្ធតែមិនបានគ្រោងទុកទាំងអស់ ហើយអ្នកម្តាយវ័យក្មេងទាំងអស់នោះត្រូវផ្អាក ការរៀនសូត្រ និងត្រូវការកិច្ចសង្គ្រោះជាសាធារណៈព្រមទាំងរស់នៅក្នុងភាពក្រីក្រ។<sup>33</sup>

ការស្ទាបស្ទង់ស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Assumption អំពីឥរិយាបថ នៃការមានទំនាក់ទំនងផ្លូវភេទរបស់ក្មេងជំទង់ប្រហែលជា២.៣៨៤នាក់ក្នុងទីក្រុងបាងកកឆ្នាំ២០០៨ បាន បង្ហាញឱ្យឃើញថា ក្មេងជំទង់ចំនួន១ភាគ៥ ដែលមានទំនាក់ទំនងផ្លូវភេទ ហើយប្រហែល១៥,៤ភាគរយ

<sup>31</sup> Wilkinson, D.J., and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.  
Bearup, L.S. (2003). *Paupers and Princlings : Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C.  
Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.  
<sup>32</sup> Soprach, T. (2008). *The Impact of Premarital Sex Among Young People in Cambodia*. Phnom Penh: University of Cambodia. p. 8.  
<sup>33</sup> Stern, A. (2008, November 3). Study Links Teen Pregnancy To Sexy TV Shows in US. *Reuters*. Retrieved December 10, 2008 from <http://www.reuters.com/article/newsOne/idUSTRE4A20HL20081103>

ធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទ។ នៅក្នុងនោះចំនួន៥៨,៨ភាគរយបាននិយាយថា ពេលខ្លះពួកគេក៏មានការរួមភេទបែបសុវត្ថិភាពផងដែរ ខណៈពេលដែលចំនួន ២១,១ភាគរយទៀត មិនធ្លាប់ប្រើប្រាស់ស្រោមអនាម័យនោះទេ។<sup>34</sup>

អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីលទ្ធផលថ្មីទៀត ចំពោះការប៉ាន់ប្រមាណនៅឆ្នាំ ២០០៣ ក្នុងចំណោមស្ត្រី អាយុ១៥ទៅ៤៤ឆ្នាំមានចំនួនដល់ទៅ៤២លាននាក់បានពន្លតកូន ហើយចំនួន៤៨ភាគរយនៃស្ត្រីក្នុងពិភពលោកសុទ្ធតែមានការរំលូតកូនដោយគ្មានសុវត្ថិភាព និងចំនួនច្រើនជាង៩៧ភាគរយនៃករណីរំលូតកូន ដែលគ្មានសុវត្ថិភាពទាំងអស់មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។<sup>35</sup> ករណីរំលូតកូនគ្មានសុវត្ថិភាពទាំងអស់មានទាក់ទងនឹងការកើនឡើងនៃអត្រាមរណាមាតាក្នុងចំណោមស្ត្រី ដែលមានអាយុពី១៥-៤៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជាមានចំនួនដល់៤៧២នាក់ស្លាប់ ក្នុងចំណោមទារកកើតរស់១០០,០០០នាក់។<sup>36</sup> អង្គការសុខភាពពិភពលោកបានធ្វើការស្ទាបស្ទង់អត្រាមរណាមាតា ដោយការរំលូតកូនក្នុងប្រទេសកម្ពុជា គឺមានចំនួន១៣០នាក់ក្នុងចំណោមទារកកើតរស់១០០,០០០នាក់។ ចំនួន៤៥ភាគរយនៃករណីរំលូតត្រូវបានប្រព្រឹត្តនៅផ្ទះ។<sup>37</sup> បញ្ហានេះត្រូវបានលើកឡើងដោយគូស្មេហ៍ ដែលធ្លាប់មានបទពិសោធន៍ដោយរួមភេទមុនពេលរៀបការ ដែលបានធ្វើឱ្យនារីជាគូសង្សារមានផ្ទៃពោះ និងបានធ្វើការរំលូតកូនដោយវិធីអសុវត្ថិភាព ដែលជាលទ្ធផលវិញនោះគឺគេបានបញ្ជាក់ថា “នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ គូដណ្តឹងរបស់ខ្ញុំបានស្លាប់។ នេះជាគ្រោះថ្នាក់នៃការ រំលូតកូនដែលគ្មានសុវត្ថិភាព។”<sup>38</sup>

ករណីមួយរបស់យុវនារីម្នាក់ ដែលបាននិយាយអំពីបទពិសោធន៍មួយរបស់នាងនៃការរួមភេទដោយគ្មានការព្រមព្រៀងគ្នាជាមួយនឹងសង្សារ ដោយសារតែភាពជឿទុកចិត្ត ប៉ុន្តែនៅទីបំផុតសង្សារនាងបោះបង់នាងចោល។ យុវនារីអាយុ ១៧ឆ្នាំនេះបានបកស្រាយអំពីការរួមភេទរបស់នាងជាលើកដំបូងកាលពីនាងមានអាយុ១៥ឆ្នាំថា:

«ខ្ញុំដឹងថាសង្សាររបស់ខ្ញុំមិនស្មោះត្រង់នឹងខ្ញុំនោះទេ គឺគេគ្រាន់តែចង់គេងជាមួយខ្ញុំដើម្បីការសប្បាយប៉ុណ្ណោះ ពីដំបូងខ្ញុំបដិសេធមិនគេងជាមួយគេទេ ប៉ុន្តែពេលនោះគេប្រើកំលាំងបាយ។ និយាយទៅគេរំលោភខ្ញុំតែម្តង គេដោះសំលៀកបំពាក់ខ្ញុំចេញហើយព្យាយាមសឹកបញ្ចូលប្រដាប់ភេទរបស់គេ ធ្វើឱ្យខ្ញុំចេញឈាម និងនៅតែឈឺខ្លាំងនៅប៉ុន្មានថ្ងៃក្រោយមកទៀត។ មិនយូរប៉ុន្មានគេក៏បោះបង់ចោលខ្ញុំ។»<sup>39</sup>

<sup>34</sup> Ann. (2008, Feb. 11). *Op cit.*  
<sup>35</sup> Sedgh, G. et al (2007, October 13). Induced Abortion: Estimated Rates and Trends Worldwide. *Lancet*, Vol. 370, p. 1338  
<sup>36</sup> CDHS 2005, *Op. cit.*, p. 120.  
<sup>37</sup> *Ibid.* p. 76.  
<sup>38</sup> Cambodian Midwives' Association. (1999). Cited by Gender Watch No. 4 (2001). "My wedding day ... the day my fiancée died". Phnom Penh: GAD/C. p. 2  
<sup>39</sup> Tarr, C.M. (1996d). *Study of Contextual Factor Affecting Risk-Related to sexual Behavior among Young Cambodia.* Phnom Penh: University of Phnom Penh. p. 185.

យោងទៅតាមកត្តាវប្បធម៌សង្គម ប្រសិនបើសង្គាររបស់នាងទៅនិយាយប្រាប់ដល់មិត្តភក្តិ ឬអ្នកដទៃអំពីការរួមភេទបន្ទាប់ពីគេបោះបង់នាងចោលនោះ នាងនឹងត្រូវបានគេនិយាយថា «ម្ហូបដែលគេ» ។ ពាក្យនេះមានន័យថាម្ហូប ដែលគេទទួលបានសល់ និងន័យមួយទៀតគឺសំដៅទៅលើនារីដែលធ្លាប់មានការរួមភេទជាមួយបុរសណាម្នាក់ ហើយជាទូទៅនឹងគ្មានអ្នកណាចង់រៀបការជាមួយនាងឡើយ។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់កញ្ញា Heidi Hoefinger (2010) សំរាប់ថ្នាក់បណ្ឌិតរបស់គាត់ បានរកឃើញថា នារីវ័យក្មេងមួយចំនួន ដែលធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយនឹងមិត្តប្រុសរបស់គេមិនថា ជាជនជាតិខ្មែរ ឬជនជាតិបរទេសឡើយ បានខូចចិត្តធ្វើទុក្ខខ្លួនឯង ហើយថែមទាំងព្យាយាមធ្វើអត្តឃាតដោយការអារដៃខ្លួនឯង ឬការលេបថ្នាំផ្សេងៗ បន្ទាប់ពីត្រូវមិត្តប្រុសរបស់ខ្លួនបោកប្រាស់ ឬបោះបង់ចោលទៅរកនារីផ្សេងទៀតជាដើម។ គាត់បានបញ្ជាក់ទៀតថា ឥរិយាបថដែលធ្វើឲ្យគ្រោះថ្នាក់ខ្លួនឯងបែបនេះទាក់ទងទៅនឹងកត្តាជាច្រើនមានដូចជា «ការខូចចិត្ត» ការឈឺចាប់ដែលទទួលបានពីការបោះបង់ចោលការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ខ្លួននៅថ្ងៃអនាគត ភាពអស់សង្ឃឹម ដោយសារការបាត់បង់ភាពបរិសុទ្ធរបស់ខ្លួនជាមួយនឹងដៃគូកំណាត់ចិត្តរបស់ខ្លួន ឬអាចមកពីករណីខ្លះទៀត គឺនាងចង់ចង់គំនុំសងសឹកទៅលើគូសង្សាររបស់ខ្លួនឲ្យមានការឈឺចាប់វិញ ។<sup>40</sup>

បាតុភូតករណី «*បូក*» បានពេញនិយម និងក្លាយទៅជារឿងធម្មតាមួយសំរាប់យុវជនជំនាន់នេះ។ ករណីនេះក៏ធ្លាប់បានលើកឡើងនៅឆ្នាំ២០០២ ក្នុងការសិក្សារបស់មិត្តស្រាវជ្រាវពីមិត្ត និងការពិភាក្សាដែលសង្កត់ធ្ងន់ទៅលើករណីនេះក្នុងចំណោមនិស្សិតមហាវិទ្យាល័យទាំងអស់។ ពួកគេនិយាយថា «*បូក*» គឺជារឿងធម្មតាសំរាប់ពួកគេក្នុងចំណោមមិត្តភក្តិរបស់ពួកគេ។<sup>41</sup> បន្ថែមលើសពីនេះ ស្ត្រីរកស៊ីផ្លូវភេទជាច្រើនដែលទទួលរងការរំលោភសេពសន្ធឹក និងការរំលោភសេពសន្ធឹកបូកបែបនេះ។ បើផ្អែកតាមយុវនារីក្មេង អាយុ១៧ឆ្នាំ ដែលជាអ្នករស់នៅទីជនបទ ប៉ុន្តែបានក្លាយជានារីរកស៊ីផ្លូវភេទបាននិយាយថា:

«ខ្ញុំធ្លាប់ទទួលរងការចាប់រំលោភដោយ «*បូក*» នេះជាច្រើនដងមកហើយ គឺប្រហែលជា ២០ដងបុរសទាំងនោះបានជេរ វាយដំច្រំធ្លាក់ខ្ញុំ។ ពួកគេនិយាយថា ពួកគេបានឲ្យលុយខ្ញុំពេញថ្លៃដូច្នោះពួកគេចង់ ធ្វើអ្វីក៏បានដែរ។»<sup>42</sup>

នៅមានការសិក្សាមួយទៀតទាក់ទងទៅនឹងករណី «*បូក*» ដែលមិនត្រឹមតែកើតមានចំពោះអ្នករកស៊ីផ្លូវភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមានចំពោះសិស្សសាលាផងដែរ។ សិស្សវិទ្យាល័យអាយុ២០ឆ្នាំម្នាក់បាននិយាយឱ្យដឹងថា:

<sup>40</sup> Hoefinger, H. (2008). *Self-Harming Among the Broken-Hearted in Cambodia*. Unpublished manuscript. Goldsmiths, University of London, UK. Correspondence: [h.hoefinger@gold.ac.uk](mailto:h.hoefinger@gold.ac.uk)  
<sup>41</sup> Wilkinson, D. J and Fletcher, G, Op. cit., p. 30.  
<sup>42</sup> Doyle, K. and Samean, Y. (2003, April 19-20). Youth of Today: Gang Rape Has Become the Sport of the Young Generation. *Cambodia Daily*, p. 1.

«សំរាប់ខ្ញុំ និងមិត្តភក្តិខ្ញុំក៏ធ្លាប់មានការរួមភេទបូកជាមួយនឹងសិស្សសាលាផងដែរ។ ខ្ញុំ គ្រាន់តែរួមភេទជាមួយនាងដូចជាសង្សារបានប្រហែល២ទៅ៣ដងខ្ញុំក៏ហៅមិត្តភក្តិក្រឡ មករួមភេទបូកជាមួយនាងតែម្តង។ បន្ទាប់មកទៀត ខ្ញុំក៏បោះបង់នាងចោល។»<sup>43</sup>

ថ្មីៗនេះ អង្គការ PSI និង FHI ធ្វើការសិក្សាលើករណីនៃពាក្យថា«តោះយើងទៅដើរលេង!» ដែល បុរសភាគច្រើនប្រើដើម្បីបញ្ចុះបញ្ចូលគូសង្សារ រួមទាំងគូសង្សារ ដែលបំរើការងារផ្នែកកំសាន្ត ដែល មិនមែនជាស្ត្រីពេទ្យសាច់ដោយគិតថាមានសុវត្ថិភាព ឬយ៉ាងហោចណាស់មានសុវត្ថិភាពជាង។ បុរស មួយចំនួនចាប់ផ្តើមគិតថា គូសង្សារដែលជានារីលក់ស្រាបៀរ ឬនារីបំរើការងារនៅកន្លែងខាវ៉ាអូខេ មិនមាន សុវត្ថិភាពប៉ុន្មានឡើយ ហើយដាក់មកគិតថា ស្រីក្មេងបរិសុទ្ធ សិស្សសាលា និងស្រីក្មេងដែលមកពីទី ជនបទមានសុវត្ថិភាពជាង។ ដូច្នេះបុរស ដែលស្វែងរកការសប្បាយតាមផ្លូវភេទ ចាប់ផ្តើមស្វែងរកដៃគូ សង្សារណាម្នាក់ ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់គេ ដោយមិនចាំបាច់ប្រើស្រោមអនាម័យពេលរួមភេទ។ ហើយពួកគេក៏នឹងបន្តស្វែងរកស្រីក្មេងៗគិតថា បរិសុទ្ធ«សុវត្ថិភាពផ្លូវភេទ»យ៉ាងដូច្នោះបន្តទៀត។<sup>44</sup>

ការសិក្សាបែបគុណភាពវិស័យមុនៗ ដែលទាក់ទិនទៅនឹងការរួមភេទ មុនពេលរៀបការក្នុង ចំណោមយុវវ័យនានា អាយុចន្លោះ១៥ទៅ២៤ឆ្នាំ (ដោយក្នុងនោះមានចំនួន១.៤៨៦នាក់បានយល់ព្រម ឆ្លើយនឹងសំណួរទាក់ទងទៅនឹងឥរិយាបថរួមភេទ)។ ការសិក្សានោះបានបង្ហាញឱ្យឃើញថា ចំនួន៣៤,៣ ភាគរយធ្លាប់មានបទពិសោធន៍រួមភេទ ខណៈពេលដែល២៨,៥ភាគរយនៃបុរសនៅលីវធ្លាប់មានការរួមភេទ ប្រៀបធៀបទៅនឹងស្ត្រីនៅលីវចំនួន១,០ភាគរយ។ ការសិក្សានេះក៏បានបង្ហាញឱ្យដឹងផងដែរថា ចំនួន ១២,២ភាគរយនៃក្រុមមនុស្សនោះស្គាល់អត្តន័យនៃពាក្យបូក ដែលក្នុងនោះមានយុវវ័យរស់នៅក្នុងទីក្រុង ស្គាល់ការរួមភេទបូកនេះ(៣០,០ភាគរយ) ច្រើនជាងយុវវ័យនៅទីជនបទ(៥,៧ភាគរយ)។<sup>45</sup> មានការស្ទាប ស្ទង់មួយជាលក្ខណៈជាតិអំពីឥរិយាបថយុវវ័យកម្ពុជា (ពីអាយុ១១-១៨ឆ្នាំ និង ចំនួនសរុប ៩,៣៨៨នាក់) បង្ហាញថាយុវវ័យ ចំនួន១៤៨នាក់ធ្លាប់រួមភេទ ក្នុងនោះចំនួន៣២,៤ភាគរយមិនធ្លាប់ប្រើស្រោមអនាម័យ និង១ភាគ៣ធ្លាប់រួមភេទបូក។<sup>46</sup> បុរសអាចស្វែងរកការសប្បាយផ្លូវភេទ ដោយមិនចាំបាច់មានឋានៈមុខ មាត់ក្នុងសង្គមឡើយ ខណៈដែលស្ត្រីវិញក៏ត្រូវបានគេគិតថាអាចស្វែងរកការសប្បាយផ្លូវភេទបានផងដែរ ប៉ុន្តែពួកគេពុំមានឱកាសដើម្បីចេញទៅខាងក្រៅ និងមិនអាចស្វែងរកសេវាកម្មផ្លូវភេទបានឡើយ។ ចំពោះការស្ទាបស្ទង់ទៅលើបុរសអ្នករត់ម៉ូតូឌុបវិញ<sup>47</sup> មានចំនួនដល់ទៅ៧២,៦ភាគរយ ដែលធ្លាប់បាន លីវអំពីការរួមភេទបូក ហើយក៏បានដឹងផងដែរថា ភាគច្រើនជាក្មេងស្មារដែលមានការរួមភេទបូកបែបនេះ។

<sup>43</sup> Bearup, L. S. (2003). *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C. p. 91.  
<sup>44</sup> Smith, R. (2007). *Let's Go for a Walk: Sexual Decision-Making among Clients of Female Entertainment Service Workers in Phnom Penh*. Phnom Penh: PSI & FHI, p. 26.  
<sup>45</sup> Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA. pp. 70-78.  
<sup>46</sup> Sunran, K. (2004). *Cambodia National: Youth Risk (11-18 years) Behaviour Survey*. Phnom Penh: MoEYS, UNICEF & UNESCO. pp. 5-7.  
<sup>47</sup> Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA. p. 19.

ការសិក្សានេះបានធ្វើការសំភាសន៍ជាមួយនឹងបុរសអ្នករត់ម៉ូតូឌុបចំនួន១៩២នាក់ ដែលធ្វើការនៅ ពេលយប់នៅមុខបារ ខាត់អូខេ ផ្ទះបន និងនៅពេលព្រឹកនៅមុខសណ្ឋាគារ ផ្ទះសំណាក់ ក្នុង២០ខេត្ត និង៤ក្រុងផ្សេងទៀតក្រៅពីទីក្រុងភ្នំពេញ។ បន្ថែមលើសពីនេះទៀត ការសិក្សាលើយុវវ័យនៅក្នុង ក្រុងភ្នំពេញមួយទៀត បានបង្ហាញថា ចំនួននិស្សិតប្រុសដល់ទៅ៦០ ភាគរយបានស្គាល់គ្នាជាមួយអ្នក ដែលរួមភេទបូក។<sup>48</sup>

ឪពុកម្តាយរបស់យុវវ័យកម្ពុជាជាច្រើន ដែលមានបំណងចង់រក្សានូវតំលៃវប្បធម៌ខ្មែរបានបង្ហាញពី អារម្មណ៍សោកស្តាយថាយុវវ័យកម្ពុជាបច្ចុប្បន្នពុំបានយកចិត្តទុកដាក់ទៅនឹងតំលៃវប្បធម៌ខ្មែរនោះឡើយ។ បុរសអាយុ៦៧ឆ្នាំ ដែលមានមុខរបរជាអ្នកធ្វើស្រែចំការបានបង្ហាញពីចំណាប់អារម្មណ៍ថា:

*«បច្ចុប្បន្ន ក្មេងៗពុំមានការគោរពចំពោះលោកគ្រូអ្នកគ្រូ និងព្រះសង្ឃឡើយ...ប៉ុន្តែសំរាប់ បញ្ហា ដែលទាក់ទិនទៅនឹងចំណេះដឹងផ្នែកផ្លូវភេទជាពិសេសសកម្មភាពផ្លូវភេទ យុវវ័យ យើងរៀនពីគ្នា បានលឿនណាស់។ ប្រសិនបើកូនប្រុសរបស់ខ្ញុំណាម្នាក់ទាក់ទងជាមួយ នារី ដែលមានផ្ទៃពោះមុនពេលរៀបការនោះ ខ្ញុំនឹងកាត់កាលចោល ត្រូវតែកាត់កាលវា ចោល។»<sup>49</sup>*

កាលពីពេលថ្មីៗនេះ គម្រោង RHIYA បានបញ្ចប់ការសិក្សាបែបគុណភាពវិស័យមួយ ដែលក្នុងនោះ មានការ ស្រង់មតិទស្សនៈរបស់ឪពុកម្តាយរបស់យុវវ័យជំនាន់ក្រោយ អំពីការរួមភេទមុនពេលរៀបការ។ បុរសម្នាក់អាយុ៤៨ឆ្នាំរស់ នៅទីក្រុងភ្នំពេញបាននិយាយឱ្យដឹងថា៖

*«ឪពុកម្តាយទាំងអស់នឹងមិនអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួនមានការណាត់ជួបគ្នាមុនពេល រៀបការនោះទេ។ ទោះបីជាវាមិនសមហេតុផល ប្រសិនបើនិយាយទៅលើសិទ្ធិស្មើគ្នាក៏ ដោយ។ ស្ត្រីក៏ត្រូវការមាន ទំនាក់ទំនងនៃការរួមភេទដូចគ្នានឹងបុរសផងដែរ។ បើ និយាយអំពីប្រពៃណីខ្មែរវិញ វាមិនត្រឹមត្រូវឡើយ ប៉ុន្តែក្នុងសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី គួរតែធ្វើឱ្យមានការផ្តល់ជាចំណេះដឹងអំពីបញ្ហានេះ ដល់ស្ត្រីដើម្បីការពារខ្លួនប្រសិនបើ ពួកគេចង់មានទំនាក់ទំនងផ្លូវភេទ ដូចជាការប្រើស្រោមអនាម័យ និងការពារកុំឱ្យមាន ផ្ទៃពោះជាដើម។»<sup>50</sup>*

<sup>48</sup> Bearup, L. S., *Op. cit.*, p. 30.  
<sup>49</sup> Tarr, C. M. (1996b), *Op. cit.*, p. 69.  
<sup>50</sup> Vuthy, B. (2006). *RHIYA Cambodia Endline Qualitative Survey*. Phnom Penh: EU/UNFPA. p. 47

### III. វិធីសាស្ត្រស្រាវជ្រាវ

#### ៣.១ គម្រោងស្រាវជ្រាវ

គម្រោងស្រាវជ្រាវក្នុងកំឡុងពេលណាមួយកំណត់ ត្រូវបានជ្រើសរើសសម្រាប់ការសិក្សាបែបបរិមាណវិស័យបែបពិពណ៌នា នូវអ្វីដែលយើងធ្វើការសិក្សាសង្កេតមើលនូវចំណុចពេលណាមួយកំណត់។ វាអាចសម្រេចបានទៅនឹងគោលបំណងក្នុងការរុករក រឺក៏ការពិពណ៌នា។ វាក៏អាចត្រូវបានគេប្រើសម្រាប់ការសិក្សាពន្យល់ដែរ។ ចាប់តាំងពីព័ត៌មានសាវតា និងទិន្នន័យដែលបានសិក្សាកន្លងផុតទៅ ហើយវាអាចទាក់ទងបច្ចុប្បន្នភាព និងក៏អាចកើតឡើងនូវការរំពឹងទុកនៅពេលអនាគតដែរ និងសេចក្តីប្រាថ្នា។<sup>51</sup> ហេតុដូច្នេះហើយ កម្រងសំណួររបស់បច្ចេកទេសសម្ព័ន្ធ ត្រូវបានរៀបចំដើម្បីស្វែងរកប្រវត្តិរបស់អ្នកផ្តល់ចម្លើយ និងការរំពឹងទុករបស់ពួកគេទៅលើសកម្មភាព ស្នេហា និងទំនាក់ទំនងផ្លូវភេទ ចំពោះថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និងឥរិយាបថផ្លូវភេទរបស់ពួកគេក្នុងរយៈពេលបីខែចុងក្រោយនេះ។ កម្រងសំណួរមានរួមទាំងបញ្ចូលសំណួរ ដែលបានរៀបចំហើយ ដើម្បីធ្វើការវាស់វែងនូវចំណេះដឹងរបស់អ្នកផ្តល់ចម្លើយអំពីការរួមភេទ ដោយមានការយល់ព្រម។ កម្រងសំណួរទាំងនេះត្រូវបានបែងចែកចេញជាបួនប្រភេទ ក្នុងចំណោមយុវវ័យ ដែលមានអាយុពី១៥ទៅ២៤ និងកូនអ្នកមានទ្រព្យសម្បត្តិធ្ងរធ្ងរ នៅក្នុងទីក្រុងភ្នំពេញ៖ ប្រភេទទីមួយ យុវវ័យប្រុសមានគូសង្សារ ប្រភេទទី២ យុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទី៣ យុវវ័យនារីមានគូសង្សារ និងប្រភេទទីបួន យុវវ័យនារីមិនមានគូសង្សារ។

ដោយសារការសិក្សានេះពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងភាពអៀនខ្មាស អ្នកនិពន្ធសម្រេចចិត្តជ្រើសរើសការបំពេញកម្រងសំណួរដោយខ្លួនឯង គឺមានន័យថា អោយកម្រងសំណួរទៅអ្នកផ្តល់ចម្លើយបំពេញដោយខ្លួនឯង។ តែក្នុងនោះដែរ ក៏មានការផ្តល់ជំនួយក្នុងករណី ដែលអ្នកផ្តល់ចម្លើយមិនច្បាស់ត្រង់សំណួរណាមួយ។<sup>52</sup> យ៉ាងណាក៏ដោយ វិធីសាស្ត្រនេះធ្វើឲ្យអ្នកផ្តល់ចម្លើយ មានជំនឿជាក់លើខ្លួនឯងគ្រប់គ្រាន់ ក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេ និងផែនការរបស់ពួកគេចំពោះថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ វិធីសាស្ត្រនេះក៏ផ្តល់ពេលគ្រប់គ្រាន់ផងដែរទៅអ្នកសម្ភាសន៍ ក្នុងការទៅជួបជាលក្ខណៈបុគ្គល រឺលក្ខណៈជាក្រុមនៃអ្នកផ្តល់ចម្លើយ។

**៣.២ ការគណនារកចំនួនសំណាកនៃក្រុមយុវវ័យ ដែលមានទ្រព្យសម្បត្តិធ្ងរធ្ងរ សម្រាប់ការសិក្សានេះ និងការកែសម្រួលបន្ថែមគណនាចំនួនសំណាកនេះ**

សម្រាប់ការសិក្សានេះ រូបមន្តសមាមាត្រត្រូវបានគណនាសម្រាប់ប្រើប្រាស់ស្ថិតិ ដើម្បីកំណត់នូវចំនួនសំណាកទាំងនេះ។<sup>53</sup>

$$N = (Z/e)^2 p (1-p)$$

$$N = \text{ចំនួនសំណាក}$$

<sup>51</sup> Baker, L.T. (1994). *Doing Social Research*. California State University, San Marcos: McGraw-Hill, Inc. p. 106  
<sup>52</sup> Fink, A. and Kosecoff, J. (1985). *HOW TO CONDUCT SURVEYS: A Step-by-Step Guide*. The United States of America: Sage Publications, Inc. p. 45  
<sup>53</sup> *Ibid.*

Z = ពិន្ទុជាមាត្រដ្ឋាន ឆ្លើយតបទៅនឹងនៃកម្រិតជឿជាក់ ដែលបានផ្តល់ឲ្យ។  
 "e" = សមាមាត្រនៃកំរិតប្រែប្រួល ដែលអាចខុសការជ្រើសរើសសំណាក។  
 p = សមាមាត្រដែលបានប៉ាន់ស្មាន រឺមួយកំរណីនានា ដែលកើតមានឡើង។

Z នៅក្នុងតារាង នៃ ៩៥% = ១,៩៦ ប៉ុន្តែប្រសិនបើ "e" = ៥% និង p = ០,៣០

ហេតុដូច្នោះហើយ  $N = (១,៩៦ / ០,០៥)^2 ០,៣ (១-០,៣) = ៣២៣$

**ផលប៉ះពាល់ពីការរៀបចំចំនួនសំណាក**

ចំនួនសំណាក ដែលបានគណនារួចគឺ N=៣២៣ ហេតុដូច្នោះហើយដើម្បីធ្វើឲ្យត្រឹមត្រូវនូវផលប៉ះពាល់ពីការរៀបចំចំនួនសំណាកនេះ។

$N = ៣២៣ \times ១,៣ = ៤២០$

**អត្រានៃចម្លើយដែលបានរំពឹងទុក**

អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ប្រហែលជាមានតែ៨០%នៃរូបសំណាកទេ ដែលអាចឆ្លើយតបទៅនឹងការអង្កេតនេះត្រឹមត្រូវគឺ៖

$N = ៤២០ / ០,៨ = ៥២៥$

**សមាមាត្រ ដែលបានរំពឹងទុកនៃអ្នកផ្តល់ចម្លើយ ដែលអ្នកស្រាវជ្រាវចង់បាន**

អ្នកស្រាវជ្រាវប៉ាន់ស្មានប្រហែលជាមានតែ៩០% នៃចំនួនសំណាកនេះ ដែលអ្នកស្រាវជ្រាវចង់បានក្នុងការបំពេញការអង្កេតនេះបានត្រឹមត្រូវ។

$N = ៥២៥ / ០,៩ = ៥៨៤$

**ការលុបទិន្នន័យដែលរំពឹងទុក**

អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ប្រហែលជា៥% នៃទិន្នន័យ ដែលបានប្រមូលមកត្រូវបានខុសនីតិវិធីក្នុងការស្រាវជ្រាវ ហើយត្រូវបានលុបចោល។

$N = ៥៨៤ / ០,៩៥ = ៦១៥$

ជាទីបញ្ចប់ ចំនួនសំណាកសរុបទាំងអស់ ដែលបានកែសម្រួលរួចហើយ សម្រាប់ការអង្កេតនេះ គឺ **៦១៥**។

**៣.៣ ការជ្រើសរើសសំណាក**

ចំនួនប្រជាជនគោលដៅ ក្នុងការសិក្សានេះគឺយុវវ័យ ដែលមានទ្រព្យសម្បត្តិធ្ងន់ណាមួយពី១៥ទៅ ២៤ឆ្នាំ ដែលនៅទីក្រុងភ្នំពេញក្នុងកំឡុងពេលប្រមូលទិន្នន័យ។ ផ្អែកទៅលើការសិក្សាបែបគុណភាពវិស័យនៅថ្ងៃបុណ្យសង្សារនៅទីក្រុងភ្នំពេញឆ្នាំ២០០៨ ដែលភាគច្រើនបំផុតនៃអ្នកផ្តល់ចម្លើយបាននិយាយថា ពួកគេតែងតែចេញដើរលេងនៅខាងក្រៅនៅកន្លែងសំខាន់មួយចំនួន នៅពេលល្ងាច នៅតាមមាត់ទន្លេ រឺក៏ក្បែរមាត់ទន្លេនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផងដែរ៖ «ថ្ងៃបុណ្យសង្សារនេះយើងបានចេញដើរលេងតាមមាត់ទន្លេ បន្ទាប់មកយើងបានញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយក៏ត្រឡប់មកផ្ទះវិញ។ ខ្ញុំគិត

ថា ថ្ងៃនោះ គឺជាពេល ដែលគូសង្សារទាំងអស់ បានបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេទៅវិញទៅមក។<sup>54</sup>

ហេតុដូច្នេះហើយ ការជ្រើសរើសសំណាកជាតំបន់ៗ ត្រូវបានយកមកប្រើសមរម្យសម្រាប់ការសម្ភាសន៍។<sup>55</sup> ការជ្រើសរើសសំណាកជាតំបន់ៗនេះត្រូវបានគេយកមកប្រើរួចមកហើយ។ ឧទាហរណ៍ ការរៀបចំ សាលារៀន រឺមួយក៏ទឹកនៃតំបន់នៃអ្នករស់នៅ (ដូចជាប្តូក)។<sup>56</sup> ចំនួនសំណាកនេះមិនបានគណនាជាសមាមាត្រទេ សម្រាប់ប្រជាជនដែលបំណាស់ទី ពីព្រោះពួកគេមានលក្ខណៈសម្បត្តិដូចគ្នារួចទៅហើយ និងមកពីគ្រប់ទីកន្លែងនៅក្នុងទីក្រុង ទាំងបុគ្គល និងក្រុម ហេតុដូច្នេះហើយបច្ចេកទេសនៃការសម្ភាសន៍ដ៏សមរម្យនេះត្រូវបានយកមកប្រើ។

ការជ្រើសរើសសំណាកជាក្រុមនេះតាមបែបភូមិសាស្ត្រ ត្រូវបានជ្រើសរើសយកមកប្រើគឺមានសួនច្បារចំនួនប្រាំ នៅម៉ូម៉ាត់ទន្លេ គឺសួនច្បារវិមានឯករាជ្យ សួនច្បារមុខវត្តបទុម សួនច្បារនៅមុខរដ្ឋសភាថ្មី សួនច្បារហ៊ុនសែន និងមុខរាំង។ ដោយធ្វើឲ្យការសង្កេត ក្រុមប្រជាជនគោលដៅ ត្រូវបានប៉ាន់ស្មានប្រហែលជា២០០នាក់ រួមទាំងយុវវ័យ ដែលមានគូសង្សារផង នៅតាមសួនច្បារនីមួយៗ នៅពេលល្ងាចនៅថ្ងៃចុងសប្តាហ៍។ យុវវ័យទាំងនេះផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយក្នុងរយៈពេលពី១៥ទៅ២០នាទី។ ហេតុដូច្នេះហើយ ប្រជាជនសំណាកសរុប នៃ៦១៥នាក់ គឺត្រូវបានបែងចែកជា៥តំបន់នេះ។ យ៉ាងហោចណាស់ នៅលើសួនច្បារនីមួយៗក៏មានចំនួនស្មើនឹង១១៩នាក់ដែរ ហើយក្នុងចំណោម១១៩នាក់នោះ គឺចែកចេញជាបួនប្រភេទនៃប្រជាជនដែរ តាមរយៈកម្រងសំណួរ៖ ប្រភេទទីមួយ យុវវ័យប្រុសមានគូសង្សារ ប្រភេទទី២ យុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទី៣យុវវ័យនារីមានគូសង្សារ និងប្រភេទទីបួន យុវវ័យនារីមិនមានគូសង្សារ។

**៣.៤ វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ**

ជំនួយការស្រាវជ្រាវទាំងអស់ត្រូវបានបណ្តុះបណ្តាល រយៈពេលមួយព្រឹកនៅថ្ងៃអាទិត្យទី២៥មករា ២០០៩ អំពីការប្រមូលទិន្នន័យ។ ដូចដែលពួកគេទាំងអស់នោះបានបណ្តុះបណ្តាលរួចហើយនូវសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ហើយពួកគេក៏ជាអតីតមិត្តអប់រំមិត្តរបស់គម្រោងប្រព្រឹត្តដោយសុវត្ថិភាពនៃអង្គការCARE រឺក៏ខ្លះបច្ចុប្បន្ននេះជាមិត្តអប់រំមិត្តរបស់សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន (PHD) ។ អ្នកស្រាវជ្រាវសន្មតថា ពួកគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទំនាក់ទំនងយុវវ័យ ដែលមានទ្រព្យសម្បត្តិធ្ងរធ្ងា ជាមិត្តភ័ក្ត្ររបស់ពួកគេទៀតផង។ យ៉ាងណាក៏ដោយអ្នកសម្ភាសន៍ទាំងអស់នោះត្រូវបានបណ្តុះបណ្តាលផងដែរ នូវការសិក្សានេះដូចជា គោលបំណង វិធីសាស្ត្រ ការជ្រើសរើសសំណាក បច្ចេកទេសក្នុងការប្រមូលទិន្នន័យនៃការបំពេញកម្រងសំណួរដោយខ្លួនឯង ការសម្តែងតួ នៃការសម្ភាសន៍ដោយទល់មុខ

<sup>54</sup> Soprach, T. (2009). *Op cit.*, p. 15  
<sup>55</sup> Fink, A. and Kosecoff, J. (1985). *Op cit.*, p. 57  
<sup>56</sup> Baker, L.T. (1994). *Op cit.*, pp. 155-156

ជាមួយភេទដូចគ្នា (ក្នុងករណី ដែលអ្នកផ្តល់ចម្លើយមិនអាចអានកម្រងសំណួរបាន) និងធ្វើការសាកល្បង ជាមួយកម្រងសំណួរដែលបានក្រាងទុក (សូមមើលកម្រងសំណួរ៤នៅក្នុងសេចក្តីបន្ថែមទី២)។ កម្រង សំណួរទាំងនោះត្រូវបានចែកចេញជាបួនប្រភេទ ប្រភេទទីមួយយុវវ័យប្រុសមានគូសង្សារ ប្រភេទទី២ យុវវ័យប្រុសមិនមានគូសង្សារ ប្រភេទទី៣យុវវ័យនារីមានគូសង្សារ និងប្រភេទទីបួនយុវវ័យនារីមិនមានគូ សង្សារ។ កម្រងសំណួរទាំងអស់នេះបកប្រែជាភាសាខ្មែរ។

បួនចំណុច ដែលបានកំណត់សម្រាប់ការប្រមូលទិន្នន័យ ដែលអាចទទួលយកមកវិភាគបានគឺ៖ ឈ្មោះអ្នកសម្ភាសន៍ ហត្ថលេខារបស់អ្នកឆ្លើយ នៅក្នុងផ្នែកការយល់ព្រមសំរាប់ការសម្ភាសន៍ អាយុរបស់ អ្នកផ្តល់ចម្លើយ គឺត្រូវបានកំណត់ក្នុងក្រុមគោលដៅ (មិនក្រោម១៥ឆ្នាំ រីក៏មិនលើស២៥ឆ្នាំទេ) និងគ្រប់ កម្រងសំណួរទាំងអស់ ដែលបានបំពេញហើយគឺត្រូវតែដាក់ចូលក្នុងស្រោមសំបុត្រហើយកិបទុក។

ការប្រមូលទិន្នន័យប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី៣១ ខែមករា និងថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០០៩ ពី ម៉ោង៤:៣០រសៀលដល់ម៉ោង៧:៣០យប់ នៅសួនច្បារទាំង៥ ដែលមានទីតាំងក្បែរមាត់ទន្លេ ក្នុងរយៈ ពេលពីរសប្តាហ៍ មុនថ្ងៃបុណ្យសង្សារនឹងមកដល់។ អ្នកស្រាវជ្រាវមានតួនាទីជាអ្នកគ្រប់គ្រង ជំនួយការស្រាវជ្រាវទាំងអស់ នៅក្នុងការប្រមូលទិន្នន័យនៅតាមតំបន់ទាំងនោះ។ អ្នកសម្ភាសន៍ធ្វើការជា ដៃគូនៅតាមសួនច្បារនីមួយៗ ដែលមានប្រុសមួយស្រីមួយ សំរាប់ហេតុផលចំនួនបួន៖ វាជាការងាយ ស្រួលក្នុងការសួរសំណួរ ដែលមានភាពអៀនខ្មាស នៃអ្នកដែលមានភេទដូចគ្នា សម្រាប់ជួយក្នុងការប្រើវិធី សាស្ត្រ និងការសម្ភាសន៍គូសង្សារទាំងនោះ។ សំរាប់ជួយ ប្រសិនបើមានសំណួរណាមួយមិនច្បាស់ រីក៏ មានបញ្ហាផ្សេងៗ ហើយក៏ជាសំរាប់សុវត្ថិភាពរបស់អ្នកសម្ភាសន៍យើង។

នៅតាមតំបន់នីមួយៗ អ្នកជំនួយការស្រាវជ្រាវនីមួយៗ ត្រូវបានប្រគល់កម្រងសំណួរចំនួន១៤០ ច្បាប់ (៧០ សំរាប់គូសង្សារ និង៧០សំរាប់អ្នកមិនមានគូសង្សារ) តែក៏មាន២០ច្បាប់ទៀតសំរាប់ទុកបំរុង។ ហើយក៏មាន ស្រោមសំបុត្រA4 ១៧០ ក្តារជ័រសំរាប់កល់សរសេរ១ ប្រដាប់កិប១ មានបិទ៥ ថង់ញាស្លឹក២ សំរាប់ផ្ទុកកម្រងសំណួរដែលបានបំពេញរួចនៅក្នុងស្រោមសំបុត្រ ដើម្បីធានាថា ការសម្ងាត់ត្រូវបាន ជឿជាក់សំរាប់អ្នកផ្តល់ចម្លើយ។

មុនសម្ភាសន៍ ជំនួយការស្រាវជ្រាវទាំងអស់ បានបំពេញលេខសម្គាល់ខ្លួន ទីតាំង ហើយនិងឈ្មោះ របស់ពួកគេនៅក្នុងផ្នែកការយល់ព្រមផ្តល់ព័ត៌មាន។ ហើយបន្ទាប់មកពួកគេបានធ្វើការពន្យល់ពីគោល បំណងនៃការអង្កេតនេះ។ ប្រសិនបើអ្នកផ្តល់ចម្លើយយល់ព្រមចូលរួមឆ្លើយសំណួរ អ្នកសម្ភាសន៍ប្រគល់ កម្រងសំណួរ១ច្បាប់ និងស្រោមសំបុត្រ១ ទៅកាន់អ្នកផ្តល់ចម្លើយ។ ហើយពន្យល់អំពីការលាក់ការសម្ងាត់ និងបានអនុញ្ញាតឲ្យអ្នកឆ្លើយ អានដោយម៉ត់ចត់។ មុនពេលចាប់ផ្តើមបំពេញកម្រងសំណួរ អ្នកជំនួយការ ស្រាវជ្រាវត្រូវតែប្រាកដថា អ្នកផ្តល់ចម្លើយបានបំពេញនូវផ្នែកការយល់ព្រមផ្តល់ព័ត៌មាន និងអាយុពួកគេ។

បន្ទាប់ពីការបំពេញកម្រងសំណួរ អ្នកសម្ភាសន៍បានអនុញ្ញាតឲ្យអ្នកឆ្លើយ ទុកកម្រងសំណួរដែលបាន បំពេញនៅក្នុងស្រោមសំបុត្រ ដោយខ្លួនពួកគេផ្ទាល់ ហើយអ្នកសម្ភាសន៍ក៏បំពេញស្រោមសំបុត្រនោះ នៅ ចំពោះមុខអ្នកផ្តល់ចម្លើយ ហើយដាក់ចូលទៅក្នុងថង់ប្លាស្ទិកនោះ។ អ្នកសម្ភាសន៍បានជួយអ្នកផ្តល់ចម្លើយ ដើម្បីឆ្លើយនូវសំណួរណាមួយ ដែលពួកគេមិនយល់។ ក្នុងករណីណាមួយ ដែលអ្នកផ្តល់ចម្លើយមិនអាច អានបាន អ្នកជំនួយការស្រាវជ្រាវ ថែមទាំងធ្វើការសម្ភាសន៍ពួកគេ ឬក៏ទាំងអនុញ្ញាតឲ្យមិត្តភក្តិម្នាក់អាន កម្រងសំណួរសំរាប់ពួកគេ ហើយនិងសួរពួកគេ ដើម្បីគូសនូវប្រអប់ ដែលទាក់ទងទៅនឹងអ្នកផ្តល់ចម្លើយ ខ្លួនគាត់ផ្ទាល់។

អ្នកគ្រប់គ្រង បានប្រមូលកម្រងសំណួរ ដែលបានបំពេញហើយនៅក្នុងស្រោមសំបុត្រទាំងអស់ នោះពីអ្នកជំនួយការស្រាវជ្រាវក្នុងថ្ងៃនីមួយៗ បន្ទាប់ពីម៉ោង ៧:៣០ យប់ទៅ និងបានទទួលព័ត៌មាន ត្រឡប់នៅតាមតំបន់ស្រាវជ្រាវនីមួយៗ។

**៣.៥. ការបញ្ចូលទិន្នន័យ និងលុបបំបាត់នូវទិន្នន័យដែលខុស**

មួយថ្ងៃបន្ទាប់ពីការប្រមូលទិន្នន័យមក អ្នកស្រាវជ្រាវនេះ បានរៀបចំនូវអថេរនៅក្នុងកម្មវិធី SPSS 14.0 និង Excel និងបានបណ្តុះបណ្តាលទៅក្រុមជំនួយការស្រាវជ្រាវទាំងការបញ្ចូលទិន្នន័យទៀតផង។ ទិន្នន័យត្រូវបានយកចេញ ប្រសិនបើមានចំណុចណាមួយខុសពីការកំណត់ទិន្នន័យសំខាន់ ដែលបាន បាត់បង់ ដូចជា ដោយសារខ្វះខាតការចុះហត្ថលេខាយល់ព្រមរបស់អ្នកផ្តល់ចម្លើយ ដែលបញ្ជាក់នៅក្នុង ផ្នែកយល់ព្រមផ្តល់ចម្លើយ មិនបំពេញអាយុរបស់អ្នកផ្តល់ចម្លើយ អាយុលើសពីក្រុមគោលដៅ និងកម្រង សំណួរ ដែលបានបំពេញហើយ ដាក់ក្នុងស្រោមសំបុត្រមិនបានក៏បំពេញស្រោមសំបុត្រនោះ។ ក្នុងចំណោម ៤៩៩ នៃកម្រងសំណួរ ដែលបានបំពេញហើយ ក្នុងនោះមាន៩% (៤១កម្រងសំណួរបានបំពេញហើយ)មិន ត្រូវបានយកមកប្រើការទេ។ ហេតុដូច្នោះហើយចំនួនសរុបចុងក្រោយ នៃអ្នកផ្តល់ចម្លើយគឺមានតែចំនួន ៤៥៨។ អ្នកជំនួយការវិភាគទិន្នន័យម្នាក់ បានបង្កើតអថេរថ្មីនៅក្នុងកម្មវិធី SPSS ដើម្បីវិភាគ និងលុប បំបាត់ទិន្នន័យដែលខុស និងដើម្បីផ្ទៀងផ្ទាត់អថេរនីមួយៗឲ្យបានត្រឹមត្រូវ។

**៣.៦. ការវិភាគទិន្នន័យ**

អ្នកជំនួយការវិភាគទិន្នន័យនោះបានជួយវិភាគក្នុងកម្មវិធី SPSS ជាមួយ Frequency និង Cross-tab ដើម្បីរៀបចំធ្វើតារាង និងការបង្ហាញស្ថិតិ ដែលបានរកឃើញនៅក្នុងទិន្នន័យនោះ។ ទិន្នន័យនានាត្រូវ បានយកមកវិភាគ តាមរយៈគោលបំណងនៃការស្រាវជ្រាវនេះ។

**៣.៧. ការសរសេររបាយការណ៍**

របាយការណ៍នេះត្រូវបានបូកផ្សំរួមគ្នាហើយនៃការវិភាគ បែបបរិមាណវិស័យ និងពិពណ៌នានៃ ផ្នែកទាំងបួនប្រភេទ នូវព័ត៌មានសាវតាររបស់អ្នកផ្តល់ចម្លើយ ជាមួយនឹងការរំពឹងទុកក្នុងពេលអនាគត

ព័ត៌មានអតីតកាលរបស់ពួកគេ និងចំណេះដឹង ដែលទាក់ទងទៅនឹងបទពិសោធន៍ផ្លូវភេទ និងផែនការ  
របស់គេចំពោះថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ព័ត៌មានដែលបានបន្ថែមនៃការ  
ស្រាវជ្រាវពីមុនៗមក ត្រូវបានប្រើដើម្បីគាំទ្រទៅនឹងលទ្ធផល ដែលបានរកឃើញនេះឲ្យបានកាន់តែប្រសើរ  
ឡើងៗ តែមានព័ត៌មានខ្លះមិនត្រូវបានបំពេញដោយអ្នកសម្ភាសន៍ទេ មិនបានបំពេញទៅក្នុងអថេរ គឺសន្មត់  
ថា «ការបាត់បង់ Missing»។ និងហេតុដូច្នេះហើយចំនួនសរុបអាចត្រូវបានប្រែប្រួលទៅតាមអថេរនីមួយៗ។

**IV. លទ្ធផលនៃការស្រាវជ្រាវ**

របកគំហើញទាំងនេះត្រូវបានផ្សព្វផ្សាយជាបាយការណ៍បឋម គាប់ជូនពេលមុនថ្ងៃបុណ្យសង្ក្រាន្ត ២០០៩ ដោយសង្ឃឹមថា នឹងមានការទាក់ទាញការចាប់អារម្មណ៍ចំពោះបញ្ហានេះទាន់ពេលវេលា។ ចំនួនសរុបនៃអ្នកផ្តល់ចម្លើយ ដែលត្រឹមត្រូវគឺ៤៥៨នាក់៖ ប្រុស២៤០ និងស្រី២១៨។ នៅក្នុងតារាងទី១ បង្ហាញថា ចំនួនប្រជាជនសរុបត្រូវបានបែងចែកដោយភេទគឺ ២៤,៥ភាគរយគឺយុវវ័យជាបុរសដែលមានគូសង្សារ ២៧,៩ភាគរយគឺយុវវ័យដែលជាបុរសមិនមានគូសង្សារ ២២,៩ភាគរយគឺយុវវ័យជានារីដែលមានគូសង្សារ និង២៤,៧ភាគរយគឺយុវវ័យជានារីមិនមានគូសង្សារ។ តារាងទី២បង្ហាញថា ប្រជាជនសំណាកគោលដៅដែលមានអាយុពី១៥-២៤ឆ្នាំ បានឲ្យដឹងថា មានទិន្នន័យល្អពីការបម្រែបម្រួលអាយុជាមធ្យមគឺ ២០,៦ឆ្នាំ ហើយនិងចំនួនអាយុដែលមានច្រើនជាងគេគឺ២០ឆ្នាំគត់។ ហើយមានគំលាតខុសគ្នាគិតចតុចក្នុងចំណោមអាយុពាក់កណ្តាលរវាង១៥ទៅ២៤ឆ្នាំ។

**តារាងទី១៖ ការបែងចែកភេទ និងដៃគូសង្សារ**

ល.រ	ការបែងចែកភេទ និងដៃគូសង្សារ	ចំនួន	ភាគរយ
១.	យុវវ័យជាបុរសដែលមានគូសង្សារ	១១២	២៤,៥
២.	យុវវ័យដែលជាបុរសមិនមានគូសង្សារ	១២៨	២៧,៩
៣.	យុវវ័យជានារីដែលមានគូសង្សារ	១០៥	២២,៩
៤.	យុវវ័យជានារីមិនមានគូសង្សារ	១១៣	២៤,៧
<b>ចំនួនសរុប</b>		<b>៤៥៨</b>	<b>១០០</b>

**តារាងទី២៖ អាយុនៃអ្នកផ្តល់ចម្លើយ**

ល.រ	អាយុនៃអ្នកផ្តល់ចម្លើយ	អាយុ
១.	បម្រែបម្រួលអាយុជាមធ្យម	២០,៦
២.	ចំនួនអាយុដែលមានច្រើនជាងគេ	២០,០
<b>ចំនួនសរុបគឺ ៤៥៨</b>		<b>១៥-២៤</b>

**៤.១. សកម្មភាពជាប្រចាំរបស់យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួច**

តារាងទី៣បង្ហាញថា ជាងពីរភាគបី (៦៧,១%) នៃអ្នកផ្តល់ចម្លើយ ឆ្លើយថាពួកគេខស្សាហ៍មកលេងទីនេះ (មួយក្នុងចំណោមទាំងប្រាំសួនច្បារដែលជាតំបន់គោលដៅ) និងមួយភាគបី (៣២,៩%) នៃអ្នកផ្តល់

ចម្លើយបាននិយាយថា ពួកគេមិនឧស្សាហ៍មកលេងទីនេះទេ (សួនច្បារ ដែលបានសម្ភាសន៍) ប៉ុន្តែពេលខ្លះ ពួកគេមកសួនច្បារផ្សេងក្បែរៗសួនច្បារនៃតំបន់គោលដៅនេះ និងភាគច្រើនបំផុត (៨៤,៦%) នៃអ្នកផ្តល់ ចម្លើយដែលបានឆ្លើយថា ពួកគេមិនតែងតែមកលេងទីនេះ បាននិយាយថា ពួកគេជាធម្មតាទៅលេងកន្លែង ផ្សេងៗ ដូចជា ភោជនីយដ្ឋាន ហាងទំនើបៗ ឬមួយក៏ខាវ់អូខេ និងក្នុងចំណោមកន្លែងផ្សេងទៀត (តារាង ទី៤)។

តារាងទី៣៖ តើអ្នកឧស្សាហ៍មកលេងទីនេះជាមួយនឹងសង្សារ ឬក៏មិត្តភក្តិក្ររបស់អ្នក ដើម្បីសម្រាកកាយ?

ល.រ	សម្រាកកាយនៅទីនេះ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	២៨២	៦៧,១
២.	ទេ	១៣៨	៣២,៩
<b>ចំនួនសរុប</b>		<b>៤២០</b>	<b>១០០</b>

តារាងទី៤៖ ប្រសិនបើទេ ទីណាទៀតដែលអ្នក និងសង្សារ ឬក៏មិត្តភក្តិក្ររបស់អ្នក ទៅសម្រាកកាយ?

ល.រ	ទីកន្លែងដទៃទៀត	ចំនួន	ភាគរយ
១.	សួនច្បារវិមានឯករាជ្យ	៨	៧,៣
២.	សួនច្បារមុខវត្តបទុម	៣	២,៧
៣.	សួនច្បាររដ្ឋសភាជាតិថ្មី	៣	២,៧
៤.	សួនច្បារមាត់ទន្លេ (មុខរាំង)	៣	២,៧
៥.	ផ្សេងៗ (ភោជនីយដ្ឋាន ហាងទំនើបៗ និងខាវ់អូខេ)	៩៣	៨៤,៦
<b>ចំនួនសរុប</b>		<b>១១០</b>	<b>១០០</b>


**៤.២. ផែនការសំរាប់ថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ**

តារាងទី៥ បញ្ជាក់ថា ប្រហែលជាពីរភាគបី (៦១,២%) នៃអ្នកផ្តល់ចម្លើយទាំងអស់គិតថា ថ្ងៃបុណ្យ សង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងជាថ្ងៃពិសេសពិតប្រាកដមួយសំរាប់ពួកគេ និងសង្សារ របស់ពួកគេ និងមិត្តភក្តិក្ររបស់ពួកគេផងដែរ។ រូបភាពទី១ បង្ហាញថា យុវវ័យដែលមានគូសង្សារ មានទំនោរ ខ្លាំងជាងយុវវ័យដែលមិនមានគូសង្សារ ដោយនិយាយថា ពួកគេគិតថា ថ្ងៃបុណ្យសង្សារក្នុងពេលឆាប់ៗ ខាងមុខនេះគឺជាថ្ងៃសំខាន់ណាស់សំរាប់ពួកគេ គឺប្រហែលពីរដង (៨១,០% និង ៤៤,០% តាមលំដាប់ លំដោយ)។

តារាងទី៥៖ តើអ្នកគិតថា ថ្ងៃបុណ្យសង្សារទី១៤កុម្ភៈខាងមុខនេះ ជាថ្ងៃពិសេសសំរាប់អ្នក និងសង្សាររបស់អ្នក និងមិត្តភក្តិរបស់អ្នកដែរឬទេ?

ល.រ	ថ្ងៃពិសេស	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	២៧១	៦១,២
២.	ទេ	១៦៨	៣៨,៨
ចំនួនសរុប		៤៣៩	១០០

រូបភាពទី១៖ ការប្រៀបធៀបនៃយុវវ័យ ដែលមានគូសង្សារ និងយុវវ័យមិនមានគូសង្សារ ដែលគិតថា ថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាថ្ងៃពិសេសមួយសំរាប់ពួកគេ



តារាងទី៦បង្ហាញថា ជាងពាក់កណ្តាល (៥៨,៥%) នៃអ្នកផ្តល់ចម្លើយទាំងអស់មានផែនការឲ្យវត្តអនុស្សាវរីយ៍មួយទៅសង្សាររបស់គេ ឬក៏អ្នកណាម្នាក់សំរាប់ថ្ងៃបុណ្យសង្សារក្នុងពេលឆាប់ៗខាងមុខនេះ។ និងតារាងទី៧ ចង្អុលបង្ហាញថា ជាងបីភាគបួន (៧៦,៦%) នៃយុវវ័យដែលមានគូទាំងនោះ មានផែនការឲ្យវត្តអនុស្សាវរីយ៍ទៅសង្សាររបស់គេនៅថ្ងៃនោះ។ តារាងទី៨ បង្ហាញពីប្រភេទរបស់វត្តអនុស្សាវរីយ៍ដែល

យុវវ័យមានគូសង្សារមានគំរោងឲ្យទៅសង្សាររបស់ពួកគេ ៥៦,៣ភាគរយ បាននិយាយថា ពួកគេមានគំរោងឲ្យផ្កា ២៥,០ភាគរយឲ្យសំលៀកបំពាក់ ២៣,១ភាគរយឲ្យតុក្កតា ១៥,០ភាគរយឲ្យគ្រឿងអលង្ការ និង ១០,៦ភាគរយទៀតឲ្យជារត្ថផ្សេងៗ (សូកូឡា និងសម្ភារៈការសិក្សា)។

តារាងទី៦៖ តើអ្នកនឹងឲ្យជារត្ថអនុស្សាវរីយ៍ (កាដូ) ដល់គូសង្សាររបស់អ្នក ឬមួយក៏នរណាម្នាក់ នៅថ្ងៃបុណ្យសង្សារនាពេលខាងមុខដែរឬទេ?

ល.រ	ឲ្យរត្ថអនុស្សាវរីយ៍ណាមួយ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	២៥៥	៥៨,៥
២.	ទេ	១៨១	៤១,៥
<b>ចំនួនសរុប</b>		<b>៤៣៦</b>	<b>១០០</b>

តារាងទី៧៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងឲ្យរត្ថអនុស្សាវរីយ៍ (កាដូ) មួយទៅសង្សារអ្នក នាថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	រត្ថអនុស្សាវរីយ៍សំរាប់គូសង្សារ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	១៦០	៧៦,៦
២.	ទេ	៤៩	២៣,៤
<b>ចំនួនសរុប</b>		<b>២០៩</b>	<b>១០០</b>

តារាងទី៨៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងឲ្យប្រភេទនៃរត្ថអនុស្សាវរីយ៍អ្វីមួយ ទៅសង្សាររបស់អ្នកនាថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	ប្រភេទនៃរត្ថអនុស្សាវរីយ៍	ភាគរយ
១.	ផ្កា	៥៦,៣
២.	សំលៀកបំពាក់	២៥,០
៣.	តុក្កតា	២៣,១
៤.	គ្រឿងអលង្ការ	១៥,០
៥.	រត្ថផ្សេងៗ (សូកូឡា និងសម្ភារៈការសិក្សា)	១០,៦
<b>ចំនួនសរុបគឺ ២១៧</b>		

ស្ទើរតែអ្នកឆ្លើយទាំងអស់ (៩៩,៥%) មានគំរោងចេញដើរលេងជាមួយនឹងសង្សារ ឬមួយក៏អ្នកណាម្នាក់នៅថ្ងៃបុណ្យសង្សារក្នុងពេលឆាប់ៗនេះ។ ដូចដែលបានឃើញក្នុងតារាងទី៩។ តារាងទី១០ ក៏បានបញ្ជាក់ថា ស្ទើរតែយុវវ័យដែលមានគូសង្សារ (៩៩,៥%) ចង់ចេញដើរលេងជាមួយនឹងសង្សារដែរ។ ពួកគេ (យុវវ័យដែលមានគូសង្សារ) ត្រូវបានសួរថា តើទីណាដែលពួកគេនឹងទៅលេង ២៦,២ភាគរយនៃពួកគេមានផែនការទៅលេងសួនច្បារនានា ២៥,៧ភាគរយទៅផ្សារទំនើបសុរិយា ឬក៏សុវណ្ណា ១៩,០ភាគរយទៅក្លឹបកំសាន្ត ឬក៏មជ្ឈមណ្ឌលកំសាន្ត ១៦,៥ភាគរយទៅហាងតែឌុដ និងយ៉ាងហោចណាស់២,៤ភាគរយនៃពួកគេនឹងទៅលេងខ្លះៗតាមមាត់ទឹក ផ្ទះសំណាក់ និងសណ្ឋាគារ (តារាងទី១១)។ តារាងទី១២ បង្ហាញថា ភាគីជាថ្ងៃណាត់គ្នាដើរលេងដ៏សំខាន់មួយសំរាប់ជាងពីរភាគបី (៦៤,១%) នៃយុវវ័យដែលមានគូផែនការញ៉ាំអាហារថ្ងៃត្រង់ ឬក៏ញ៉ាំអាហារពេលល្ងាចជាមួយនឹងសង្សាររបស់ពួកគេ។ មួយភាគបី (៣២,៣%) នៃយុវវ័យដែលមានគូសង្សារនឹងទៅក្លឹប ខាវ៉ាអូខេ ឬក៏ មជ្ឈមណ្ឌលកំសាន្តនានា។

តារាងទី៩៖ តើអ្នកនឹងចង់ទៅដើរលេងជាមួយនឹងសង្សារ ឬក៏អ្នកណាម្នាក់ នាថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	ចេញក្រៅដើរលេង	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	៤២៧	៩៩,៥
២.	ទេ	២	០,៥
<b>ចំនួនសរុប</b>		<b>៤២៩</b>	<b>១០០</b>

តារាងទី១០៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងចង់ចេញដើរលេងជាមួយនឹងគូសង្សារ របស់អ្នកនាថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	ចេញក្រៅដើរលេង	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	២០៦	៩៩,៥
២.	ទេ	១	០,៥
<b>ចំនួនសរុប</b>		<b>២០៧</b>	<b>១០០</b>

តារាងទី១១៖ តើអ្នក (យុវវ័យដែលមានគូសង្សារ) នឹងចង់ចេញដើរលេងឯណាជាមួយ  
នឹងគូសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរឬទេ?

ល.រ	កន្លែងដែលនឹងទៅ	ភាគរយ
១.	សួនច្បារនានា	២៦,២
២.	ផ្សារទំនើបស្វរិយា និងសុវណ្ណា	២៥,៧
៣.	ភ្លឹប និងមជ្ឈមណ្ឌលកំសាន្ត	១៩,០
៤.	ហាងតែតុជ	១៦,៥
៥.	រោងកុនស្វរិយាស៊ីណេម៉ា	១៣,៦
៦.	កន្លែងផ្សេងៗ (គិរីម្ស ខេត្តព្រះសីហនុ... )	១២,៣
៧.	ខាវ៉ាអូខេ	១១,៦
៨.	នៅផ្ទះ	៩,៣
៩.	បាក់ខែង	៨,៧
១០.	គៀនស្វាយ	៦,៨
១១.	ខ្ទមតូចៗតាមមាត់ទឹក ផ្ទះសំណាក់ និងសណ្ឋាគារ	២,៤
<b>ចំនួនសរុបគឺ ២០៦</b>		

តារាងទី១២៖ ថ្ងៃណាត់គ្នាដើរលេងដ៏សំខាន់មួយសំរាប់យុវវ័យដែលមានគូសង្សារ

ល.រ	ថ្ងៃណាត់គ្នាដើរលេង	ភាគរយ
១.	ញ៉ាំអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចជាមួយគូសង្សារ	៦៤,១
២.	ភ្លឹប ខាវ៉ាអូខេ ឬក៏ មជ្ឈមណ្ឌលកំសាន្តនានា	៣២,២
<b>ចំនួនសរុបគឺ ២០៦</b>		

នៅក្នុងតារាងទី១៣ លទ្ធផលបង្ហាញថា នៅពេលដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរ (ចំនួន  
៤៥៨នាក់) ត្រូវបានសួរ ថាតើពួកគេនឹងអាចរួមភេទនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗ  
នេះដែរឬទេ គឺ១២,៤ភាគរយនៃអ្នកផ្តល់ចម្លើយទាំងអស់បានឆ្លើយថា ពួកគេនឹងអាចរួមភេទនៅថ្ងៃនោះ។  
ដូចដែលបង្ហាញនៅតារាងទី១៤ បង្ហាញថា ច្រើនជាង១៤,៣ភាគរយនៃយុវវ័យ ដែលមានគូសង្សារ (ចំនួន  
២១៧នាក់) គិតថា ពួកគេនឹងអាចរួមភេទជាមួយនឹងសង្សាររបស់ពួកគេនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុង  
ពេលឆាប់ៗ ខាងមុខនេះ។ មានតែ១៥,៦ភាគរយទេ នៃយុវវ័យដែលមានគូសង្សារទាំងនោះរំពឹងថារួមភេទ

នៅថ្ងៃបុណ្យសង្ការនាពេលខាងមុខនេះ (ចំនួន ៣១នាក់) មិនមានគំរោងប្រើស្រោមអនាម័យនោះទេ (តារាងទី១៥)។ អ្នកឆ្លើយស្ទើរតែទាំងអស់នេះឆ្លើយថា ពួកគេមានផែនការប្រើប្រាស់ស្រោមអនាម័យនេះ។

តារាងទី១៣៖ យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចដែលគិតថា ពួកគេនឹងអាចរួមភេទ នៅថ្ងៃបុណ្យសង្ការដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	៥៧	១២,៤
២.	ទេ	៤០១	៨៧,៦
<b>ចំនួនសរុប</b>		<b>៤៥៨</b>	<b>១០០</b>

តារាងទី១៤៖ យុវវ័យដែលមានគូសង្ការដែលគិតថា ពួកគេនឹងអាចរួមភេទ នៅថ្ងៃបុណ្យសង្ការដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	៣១	១៤,៣
២.	ទេ	១៨៦	៨៥,៧
<b>ចំនួនសរុប</b>		<b>២១៧</b>	<b>១០០</b>

តារាងទី១៥៖ យុវវ័យដែលមានគូសង្ការដែលគិតថា ពួកគេនឹងអាចរួមភេទនៅថ្ងៃបុណ្យសង្ការហើយនឹង មានគំរោងប្រើប្រាស់ស្រោមអនាម័យ នៅថ្ងៃបុណ្យសង្ការដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	ចំនួន	ភាគរយ
១.	បាទ ឬ ចាំស	២៧	៨៤,៤
២.	ទេ	៥	១៥,៦
<b>ចំនួនសរុប</b>		<b>៣១</b>	<b>១០០</b>

យុវវ័យជាបុរសទាំងអស់ដែលមានគូសង្ការ (ចំនួន ១០៤នាក់) ត្រូវបានសួរ ពួកគេគិតថា នឹងអាច រួមភេទ នៅថ្ងៃបុណ្យសង្ការដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ប្រហែលជាមួយភាគបួន (២៤,០%) នៃអ្នកឆ្លើយបានបញ្ជាក់ថា ពួកគេនឹងអាចរួមភេទជាមួយនឹងមិត្តស្រីរបស់ពួកគេ (តារាងទី១៦ នៅខាងក្រោម)។

តារាងទី១៦៖ យុវវ័យជាបុរសដែលមានគូសង្សារដែលគិតថា ពួកគេនឹងអាចរួមភេទជាមួយ មិត្តស្រីរបស់ពួកគេ នៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ

ល.រ	អាចរួមភេទ	ចំនួន	ភាគរយ
១.	បាទ	២៥	២៤,០
២.	ទេ	៧៩	៧៦,០
<b>ចំនួនសរុប</b>		<b>១០៤</b>	<b>១០០</b>

**៤.៣. យុវវ័យជាបុរសដែលមានគូសង្សារ និងការរួមភេទដោយមិនមានការយល់ព្រម**

យុវវ័យជាបុរសដែលមានគូសង្សារ ដែលរំពឹងនឹងរួមភេទជាមួយនឹងមិត្តស្រីរបស់ពួកគេ (ចំនួន ២៥នាក់) ត្រូវបានសួរថា តើពួកគេមានគំរោងធ្វើដូច្នោះប្រសិនបើមិត្តស្រីរបស់ពួកគេមិនយល់ព្រមក៏ដោយ ដូចដែលរំពឹងទុកយ៉ាងហោចណាស់មួយភាគបី (៣៣,៤%) នៃអ្នកផ្តល់ចម្លើយបានបញ្ជាក់ថា ពួកគេនឹងធ្វើ មិនដឹងមិនឮ អំពីការរួមភេទ និងគ្រាន់តែចេញដើរលេងសប្បាយ ប្រសិនបើមិត្តស្រីរបស់គេមិនយល់ស្រប ក្នុងការរួមភេទក៏ដោយ។ ពីរភាគបី (៦៦,៦%) នៃអ្នកឆ្លើយទាំងនេះឆ្លើយថា ពួកគេនឹងប្រើមធ្យោបាយ ផ្សេងៗដើម្បីដាក់សំពាធ ឬក៏បង្ខំមិត្តស្រីរបស់ពួកគេដើម្បីរួមភេទ។ តារាងទី១៧ និងទី១៨បានបង្ហាញ

តារាងទី១៧៖ ប្រសិនបើឆ្លើយថា បាទ (យុវវ័យជាបុរសនឹងអាចរួមភេទ)  
ប៉ុន្តែប្រសិនបើមិត្តស្រីរបស់អ្នកមិនយល់ព្រម តើអ្នកនឹងធ្វើដូចម្តេច?

ល.រ	ខ្ញុំនឹង	ចំនួន	ភាគរយ
១.	ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទ ទេគឺយើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេ ខ្ញុំនឹងដាក់ សំពាធទៅនាងដើម្បីយល់ព្រមរួមភេទ។	៨	៣២
២.	ខ្ញុំនឹងភរនាងតាមរយៈ ដើរលេងដល់យប់ជ្រៅ ហើយប្រាប់ ថាអត់មានសោរចូលផ្ទះ ឬមួយក៏គ្មាននរណាបើកទ្វារឲ្យខ្ញុំ ដើម្បីទៅដេកនៅផ្ទះសំណាក់ដើម្បីរួមភេទជាមួយនឹង នាង។	៤	១៦
៣.	ខ្ញុំនឹងយកនាងទៅបន្ទប់ខាវអូខេ ហើយខ្ញុំនឹងធ្វើអ្វីតាមចិត្ត ដើម្បីរួមភេទជាមួយនាង។	៤	១៦
៤.	ផ្សេងៗ (គ្មានយោបល់)	១	៤
៥.	ទេ ខ្ញុំនឹងធ្វើមិនដឹងមិនឮពីការរួមភេទ គ្រាន់តែដើរលេង សប្បាយបានហើយ។	៨	៣២
<b>ចំនួនសរុប</b>		<b>២៥</b>	<b>១០០</b>

តារាងទី១៨៖ ចំនួនយុវវ័យជាបុរសដែលមានផែនការរួមភេទប្រសិនបើមិត្តស្រីរបស់គេមិនយល់ព្រមជាមួយយ៉ាងណាក៏ដោយក៏ពួកគេធ្វើដូច្នោះដែរនៅថ្ងៃបុណ្យសង្សារនឹងមកដល់ពេលឆាប់ៗខាងមុខនេះ៖  
ឆ្នាំ២០០៩

ល.រ	រួមភេទដោយមិនមានការយល់ព្រម	ចំនួន	ភាគរយ
១.	បាទ	១៦	៦៦,៦
២.	ទេ	៨	៣៣,៤
<b>ចំនួនសរុប</b>		<b>២៤</b>	<b>១០០</b>

តារាងទី១៩ បង្ហាញថា យុវវ័យដែលមានគូសង្សារគិតថា ពួកគេនឹងអាចរួមភេទជាមួយនឹងគូសង្សាររបស់ពួកគេ ឬមួយក៏អ្នកដទៃទៀត (ជួបសង្សារថ្មីខាងមុខនេះ ឬមួយក៏រួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ) (ចំនួន ៣៨នាក់) ត្រូវបានសាកសួរ ថាតើវានឹងអាចជាការរួមភេទលើកដំបូងរបស់ពួកគេ។ ជាងមួយភាគបី (៣៩,៥%) នៃអ្នកផ្តល់ចម្លើយទាំង៣៨នាក់នេះ បានបញ្ជាក់ថា វានឹងជាការរួមភេទលើកទីមួយហើយសំរាប់ពួកគេ។

តារាងទី១៩៖ ប្រសិនបើឆ្លើយថា បាទ ឬក៏ ចាស់ សំរាប់យុវវ័យ ដែលមានគូសង្សារ(ដែលនឹងអាចរួមភេទ) វានឹងជាលើកទីមួយរបស់អ្នក សំរាប់អ្នក និងសង្សាររបស់អ្នក ឬក៏អ្នកដទៃទៀត (អាចជាសង្សារ ឬក៏ស្រ្តីរកស៊ីផ្លូវភេទ) នៅថ្ងៃបុណ្យសង្សារនឹងមកដល់ពេលឆាប់ៗខាងមុខនេះ។

ល.រ	ការរួមភេទលើកទីមួយ	ចំនួន	ភាគរយ
១.	បាទ ឬ ចាស់	១៥	៣៩,៥
២.	ទេ	២៣	៦០,៥
<b>ចំនួនសរុប</b>		<b>៣៨</b>	<b>១០០</b>

ក្រៅពីយុវវ័យដែលមានទ្រព្យសម្បត្តិបង្ហាញទាំងអស់ក្នុងការសិក្សានេះ មានខ្លះ(ចំនួន ៥៧នាក់) ក៏មានគំរោងរួមភេទជាមួយនឹងដៃគូផ្សេងៗទៀតរបស់ពួកគេ នៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកគេបានបញ្ជាក់ថា ជាងមួយភាគបួន (២៦,៣%) នៃយុវវ័យ ដែលមានផែនការរួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ គឺយុវវ័យ ដែលជាបុរសមិនមានគូសង្សារ ហើយនិងយ៉ាងហោចណាស់ ក៏មាន៧ភាគរយ នៃយុវវ័យជាបុរសមានផែនការទាក់ទងជាមួយនឹងការរួមភេទ «ប្លក់» (គឺជាការចាប់រំលោភសេពសន្ថវៈទៅលើស្រ្តីរកស៊ីផ្លូវភេទ) ដូចដែលក្នុងតារាងទី២០ ខាងក្រោមបញ្ជាក់លទ្ធផល៖

តារាងទី២០៖ យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួរ ដែលគិតថា នឹងអាចរួមភេទជាមួយនឹងដៃគូ  
ខុសៗគ្នា នៅថ្ងៃបុណ្យសង្សារនឹងមកដល់ពេលឆាប់ៗខាងមុខនេះ។

ល.រ	នឹងអាចរួមភេទជាមួយនឹងដៃគូ ខុសៗគ្នា	ចំនួន	ភាគរយ
១.	ការរួមភេទជាមួយនឹងមិត្តស្រីរបស់ពួកគេ	២៥	៤៣,៩
២.	ការរួមភេទជាមួយនឹងមិត្តប្រុសរបស់ពួកគេ	៦	១០,៥
៣.	មិនមានការរួមភេទជាមួយនឹងមិត្តស្រី ឬក៏មិត្តប្រុសនា ពេលបច្ចុប្បន្ន ប៉ុន្តែជាមួយនឹងសង្សារថ្មីទៀត	៣	៥,៣
៤.	មិនមានការរួមភេទជាមួយនឹងមិត្តស្រី តែជាមួយនឹងស្រ្តីរក ស៊ីផ្លូវភេទ	២	៣,៥
៥.	មិនមានការរួមភេទជាមួយនឹងមិត្តស្រីប៉ុន្តែចូលរួម «ប្លក»	១	១,៨
៦.	អ្នកដែលគ្មានមិត្តស្រី ប៉ុន្តែរួមភេទជាមួយនឹង ស្រ្តីរកស៊ីផ្លូវភេទ	១៥	២៦,៣
៧.	អ្នកគ្មានមិត្តស្រី ប៉ុន្តែចូលរួម «ប្លក»	៣	៥,៣
<b>ចំនួនសរុប</b>		<b>៥៧</b>	<b>១០០</b>

តារាងទី២១បានរាយការណ៍ថា ជាង២២ភាគរយ នៃយុវវ័យជាបុរស (ចំនួន ២៤០នាក់) មាន  
ផែនការរួមភេទនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ ចំណែកឯយុវវ័យមិនមានគូសង្សារ មិន  
មានផែនការរួមភេទទាល់តែសោះ នៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាក៏  
ដោយ ក៏មានយុវវ័យត្រឹមជាង៧នាក់ ដែលមានគូសង្សារមានគំរោងរួមភេទជាមួយនឹងមិត្តប្រុស។

តារាងទី២១៖ យុវវ័យជាបុរស ដែលមានទ្រព្យសម្បត្តិបង្អួរ ដែលគិតថាពួកគេនឹងអាចរួមភេទ  
នៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ

ល.រ	អាចរួមភេទ	ចំនួន	ភាគរយ
១.	បាទ	៥០	២០,៨
២.	ទេ	១៩០	៧៩,២
<b>ចំនួនសរុប</b>		<b>២៤០</b>	<b>១០០</b>

**៤.៤. បទពិសោធន៍នៃការរួមភេទក្នុងចំណោមយុវវ័យជាបុរស ក្នុងរយៈពេលបីខែចុងក្រោយនេះ**

ដើម្បីស្វែងរកនិន្នាការនៃឥរិយាបថផ្លូវភេទនៃការរួមភេទពីមុនៗមក អ្នកជំនួយការស្រាវជ្រាវជាបុរស បានសួរទៅអ្នកផ្តល់ចម្លើយយុវវ័យជាបុរស (ចំនួន ២៤០នាក់) អំពីសកម្មភាពផ្លូវភេទរបស់ពួកគេ នៅក្នុងរយៈពេលបីខែចុងក្រោយនេះ។ តាមរយៈតារាងទី២២ខាងក្រោមនេះបានបង្ហាញថា ១០,៤ភាគរយនៃអ្នកផ្តល់ចម្លើយ ធ្លាប់រួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ ក្នុងកំឡុងពេលបីខែចុងក្រោយនេះ។ យ៉ាងហោចណាស់ក៏មាន១៦,០ភាគរយនៃពួកគេ មិនបានប្រើប្រាស់ស្រោមអនាម័យទេ មើលតារាងទី២៣។

តារាងទី២២៖ យុវវ័យជាបុរស ដែលមានទ្រព្យសម្បត្តិបង្អួរ ធ្លាប់រួមភេទជាមួយនិងស្ត្រីរកស៊ីផ្លូវភេទក្នុងរយៈពេលបីខែចុងក្រោយនេះ ដែរឬទេ?

ល.រ	រួមភេទជាមួយនិងស្ត្រីរកស៊ីផ្លូវភេទ រយៈពេលបីខែចុងក្រោយ	ចំនួន	ភាគរយ
១.	បាទ	២៥	១០,៤
២.	ទេ	២១៥	៨៩,៦
<b>ចំនួនសរុប</b>		<b>២៤០</b>	<b>១០០</b>

តារាងទី២៣៖ ប្រសិនបើបាទ (រួមភេទ ជាមួយនិងស្ត្រីរកស៊ីផ្លូវភេទ) តើអ្នក (យុវវ័យជាបុរស) បានប្រើប្រាស់ស្រោមអនាម័យដែរឬទេ?

ល.រ	រួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទ ក្នុងរយៈពេលបីខែចុងក្រោយ ដោយប្រើប្រាស់ស្រោមអនាម័យ	ចំនួន	ភាគរយ
១.	បាទ	២១	៨៤,០
២.	ទេ	៤	១៦,០
<b>ចំនួនសរុប</b>		<b>២៥</b>	<b>១០០</b>

តារាងទី២៤ បង្ហាញថា យុវវ័យជាបុរសទាំងអស់ (ចំនួន ២៤០នាក់) ត្រូវបានសួរថាតើ ប្រសិនបើពួកគេបានរួមភេទ «ប្លក» ជាមួយនិងស្ត្រីរកស៊ីផ្លូវភេទនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ។ ១០,៤ភាគរយនៃយុវវ័យជាបុរស បានសម្ភាសន៍ថា ពួកគេបានចូលរួមការចាប់រំលោភ «ប្លក» ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ មានខ្លះ (១១,៥ភាគរយ) នៃពួកគេ (ចំនួន ២៦នាក់) មិនបានប្រើប្រាស់ស្រោមអនាម័យទេ ដូចក្នុងតារាងទី២៥ ខាងក្រោមបញ្ជាក់នូវលទ្ធផល។

តារាងទី២៤៖ តើអ្នក (យុវវ័យជាបុរស ដែលមានទ្រព្យសម្បត្តិបង្អួរ) បានចូលរួមរួមភេទ «បូក» ជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទក្នុងរយៈពេលបីខែចុងក្រោយនេះ ដែរឬទេ?

ល.រ	«បូក» រយៈពេលបីខែចុងក្រោយ	ចំនួន	ភាគរយ
១.	បាទ	២៦	១០,៨
២.	ទេ	២១៤	៨៩,២
<b>ចំនួនសរុប</b>		<b>២៤០</b>	<b>១០០</b>

តារាងទី២៥៖ ប្រសិនបើបាទ (រួមភេទ ជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ «បូក») តើអ្នក (យុវវ័យជាបុរស) បានប្រើប្រាស់ស្រោមអនាម័យដែរឬទេ?

ល.រ	«បូក» ដោយប្រើប្រាស់ស្រោមអនាម័យ	ចំនួន	ភាគរយ
១.	បាទ	២៣	៨៨,៥
២.	ទេ	៣	១១,៥
<b>ចំនួនសរុប</b>		<b>២៦</b>	<b>១០០</b>


**៤.៥. ចំណេះដឹង និងទស្សនៈអំពី «បូក»**

តារាងទី២៦ បង្ហាញថា យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្អួរទាំងអស់ (ចំនួន ៤៥៨នាក់) ត្រូវបានសម្ភាសន៍ ដើម្បីស្វែងយល់ដឹងអំពីទស្សនៈរបស់ពួកគេ អំពី «បូក»។ មានតែ២២,៧ភាគរយ នៃអ្នកផ្តល់ចម្លើយទាំងអស់ បានទទួលស្គាល់ថា «បូក» គឺជាការចាប់រំលោភសេពសន្ថវៈ ដោយក្រុមយុវជនទំនើង និងជិតពាក់កណ្តាល (៤៦,៥%) នៃអ្នកផ្តល់ចម្លើយមិនដឹងអំពី «បូក» ទេ។ តែបើប្រៀបធៀបអំពីចំណេះដឹង «បូក» រវាងភេទទាំងពីរ បានបង្ហាញនៅក្នុងរូបភាពទី២ បញ្ជាក់ថា ចំណេះដឹងបូកសំរាប់យុវវ័យជាបុរស និងយុវវ័យជានារី ក្នុងចំណោមចំនួនសំណាក៤៥៨នាក់។ យុវវ័យជាបុរស (២៩,២ភាគរយ) បានរាយការណ៍ថាមានចំណេះដឹងខ្ពស់ អំពី «បូក» ថា ( គឺជាការចាប់រំលោភសេពសន្ថវៈ ដោយក្រុមយុវជនទំនើង ) ដែលមានចំនួនច្រើនជាងជិត២ដង បើប្រៀបធៀបជាមួយនឹងយុវវ័យជានារី (១៥,៦ភាគរយ)។ យ៉ាងណាក៏ដោយ យុវវ័យជាបុរស (៤៥,៨ភាគរយ) ក៏បានរាយការណ៍ថា ចំណេះដឹងអំពី «បូក» (គឺមិនមែនជាការចាប់រំលោភទេ ប្រសិនបើយើងរួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទម្នាក់ ពីព្រោះយើងបានបង់ប្រាក់ឲ្យគាត់រួចហើយ) ជាងបីដង បើប្រៀបធៀបជាមួយនឹងយុវវ័យជានារី (១៤,២ភាគរយ)។

តារាងទី២៦៖ ទស្សនៈអំពី «បូក» ដែលអ្នកផ្តល់ចម្លើយទាំងអស់យល់ស្របជាមួយ

ល.រ	«បូក»	ចំនួន	ភាគរយ
១.	«បូក» គឺជាការចាប់រំលោភសេពសន្ថវៈ ដោយក្រុមយុវជនទំនើង	១០៤	២២,៧
២.	«បូក» (គឺមិនមែនជាការចាប់រំលោភទេ ប្រសិនបើយើងរួមភេទជាមួយនឹងស្ត្រី រកស៊ីផ្លូវភេទម្នាក់ ពីព្រោះយើងបានបង់ ប្រាក់ឲ្យគាត់រួចហើយ)	១៤១	៣០,៨
៣.	មិនដឹង	២១៣	៤៦,៥
<b>ចំនួនសរុប</b>		<b>៤៥៨</b>	<b>១០០</b>

រូបភាពទី២៖ ប្រៀបធៀបចំណេះដឹង «បូក» រវាងយុវវ័យជាបុរស និងយុវវ័យជានារី



តារាងទី២៧ បង្ហាញថា ថាតើ ឬមួយក៏មិនសំរាប់យុវវ័យមានអារម្មណ៍ថា វាជារឿងធម្មតា និងជាសិទ្ធិរបស់បុគ្គលពួកគេ ក្នុងការទាក់ទិនទៅនឹងទំនាក់ទំនងផ្លូវភេទ។ ជាងពាក់កណ្តាល (៥៩,៨%) នៃពួកគេ បានចង្អុលបង្ហាញថា ពួកគេយល់ស្របថា វាជារឿងធម្មតា និងជាសិទ្ធិរបស់ពួកគេ ក្នុងការរួមភេទ នៅយុវវ័យភាព។ ចំណែកឯ ៤០,២ភាគរយ បានចង្អុលបង្ហាញថា ពួកគេមិនយល់ស្របទៅនឹងគំនិតនេះទេ។

តារាងទី២៧៖ ទំនាក់ទំនងផ្លូវភេទរវាងយុវវ័យជារឿងធម្មតា និងជាសិទ្ធិរបស់ពួកគេ

ល.រ	រួមភេទគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ	ចំនួន	ភាគរយ
១.	យល់ស្រប	២៤១	៥៩,៨
២.	មិនយល់ស្រប	១៦២	៤០,២
<b>ចំនួនសរុប</b>		<b>៤០៣</b>	<b>១០០</b>

**៤.៦. ទស្សនៈឪពុកម្តាយចំពោះកូនរបស់គេនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ពេលឆាប់ៗខាងមុខនេះ**

យុវវ័យដែលមានទ្រព្យសម្បត្តិបង្ហូរទាំងអស់ (ចំនួន ៤០៦នាក់) ត្រូវបានសម្ភាសន៍អំពីថាតើឪពុកម្តាយរបស់ពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់គេបានជជែកជាមួយពួកគេអំពីបញ្ហាផ្លូវភេទនៅក្នុងកំឡុងពេល៣ខែចុងក្រោយនេះ។ តាមតារាងទី២៨ ខាងក្រោមនេះបង្ហាញលទ្ធផល ប្រហែលពីរភាគបី (៦៣,៨%) បានឆ្លើយថា ឪពុកម្តាយរបស់ពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ពួកគេទំនងជាមិនបានជជែកអំពីបញ្ហាផ្លូវភេទក្នុងកំឡុងពេល៣ខែចុងក្រោយនេះទេ។ តារាងទី២៩ ទទួលស្គាល់ថា អ្នកផ្តល់សម្ភាសន៍ទាំងអស់ (ចំនួន ៤០៨នាក់) ត្រូវបានសាកសួរថាតើ ឪពុកម្តាយរបស់ពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ពួកគេគិតថា ពួកគេដឹងអ្វីដែលយុវវ័យនឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាងពាក់កណ្តាល (៥៣,៧%) នៃពួកគេគិតថា ឪពុកម្តាយ ឬមួយក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសារមិនបានដឹងអ្វី ដែលយុវវ័យនឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

តារាងទី២៨៖ តើឪពុកម្តាយ ឬមួយក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសារបានជជែកជាមួយអ្នកអំពីបញ្ហាផ្លូវភេទក្នុងកំឡុងពេលបីខែចុងក្រោយនេះដែរឬទេ?

ល.រ	ជជែកអំពីបញ្ហាផ្លូវភេទ	ចំនួន	ភាគរយ
១.	បាទ ឬចាស៍	១៤៧	៣៦,២
២.	ទេ	២៥៩	៦៣,៨
<b>ចំនួនសរុប</b>		<b>៤០៦</b>	<b>១០០</b>

តារាងទី២៩៖ តើឪពុកម្តាយរបស់អ្នក ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់ពួកគេគិតថា ពួកគេ ដឹងអ្វីដែលយុវវ័យនឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ល.រ	ឪពុកម្តាយដឹងអំពីសកម្មភាពថ្ងៃបុណ្យសង្សារ	ចំនួន	ភាគរយ
១.	បាទ ឬចាស់	១៨៩	៤៦,៣
២.	ទេ	២១៩	៥៣,៧
<b>ចំនួនសរុប</b>		<b>៤០៨</b>	<b>១០០</b>

**៤.៧. យុវវ័យមិនដឹងពីប្រវត្តិនៅថ្ងៃបុណ្យសង្សារទេ**

យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ករទាំងអស់ (ចំនួន ៤២៥នាក់) ត្រូវបានសម្ភាសន៍ថា តើ ថ្ងៃបុណ្យសង្សារកើតចេញមកពីណា។ តារាងទី៣០ ខាងក្រោមបង្ហាញលទ្ធផលសំរាប់ចំនួនសំណាកទាំងអស់។ ប្រហែលជាពីរភាគបី (៦១,៦%) នៃពួកគេបញ្ជាក់ថា ពួកគេបានដឹងថា ថ្ងៃបុណ្យសង្សារមានប្រភពចេញមកពីប្រទេសលោកខាងលិច ឬមួយក៏អឺរ៉ុប ប៉ុន្តែជិតមួយភាគបី(២៩,៧%) នៃពួកគេបានថ្លែងថា ពួកគេមិនដឹង ឬក៏មានចម្លើយទូលំទូលាយពេក (ពិភពលោក ឬក៏មិនមានគំនិត)។ តារាងទី៣១ ទទួលស្គាល់ថា អ្នកផ្តល់ចម្លើយទាំងអស់ (ចំនួន ៤២៣នាក់) បានដឹង ឬមួយក៏ អំពីថ្ងៃបុណ្យសង្សារ។ ជាងពាក់កណ្តាល (៥២,២%) នៃពួកគេ បានបញ្ជាក់ថា ពួកគេបានដឹងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម ប្រតិទិន និងព័ត៌មានផ្សេងៗទៀត។ ខណៈនោះដែរជាងមួយភាគបី (៣៧,១%) នៃពួកគេបានដឹងតាមរយៈ មិត្តភក្តិពួកគេ និង១០,៦ភាគរយនៃពួកគេមិនបានដឹងអ្វីទាំងអស់អំពីថ្ងៃបុណ្យសង្សារនេះទេ។

តារាងទី៣០៖ តើថ្ងៃបុណ្យសង្សារមានប្រភពមកពីណា?

ល.រ	ប្រភពនៃថ្ងៃបុណ្យសង្សារមកពី	ចំនួន	ភាគរយ
១.	លោកខាងលិច ឬមួយក៏ប្រទេសនៅអឺរ៉ុប	២៦២	៦១,៦
២.	ហុងកុង	២៤	៥,៦
៣.	ភូមិខាងត្បូង	៩	២,១
៤.	ប្រទេសថៃឡង់	៤	០,៩
៥.	ផ្សេងៗ (ពិភពលោក ឬគ្មានយោបល់)	៦២	១៤,៦
៦.	មិនដឹង	៦៥	១៥,១
<b>ចំនួនសរុប</b>		<b>៤២៥</b>	<b>១០០</b>

តារាងទី៣១៖ តើអ្នកបានដឹង ឬក៏ពង្រឹងបុណ្យសង្សារពីណាមក យ៉ាងដូចម្តេច?

ល.រ	បានដឹង ឬមួយក៏ពង្រឹងបុណ្យសង្សារ	ចំនួន	ភាគរយ
១.	ទស្សនាវដ្តី ឬក៏ព័ត៌មាន	៦៧	១៥,៨
២.	ការផ្សាយពាណិជ្ជកម្ម	៧៦	១៨,០
៣.	ខ្សែភាពយន្ត	៣៧	៨,៧
៤.	តាមរយៈមិត្តភក្តិ	១៥៧	៣៧,១
៥.	ផ្សេងៗ (ទូរទស្សន៍ ការសិក្សាភាសាអង់គ្លេស ប្រតិទិន... ។ល។	៤១	៩,៧
៦.	មិនដឹង	៤៥	១០,៦
<b>ចំនួនសរុប</b>		<b>៤២៣</b>	<b>១០០</b>

### V. ការពិភាក្សា

ការសិក្សាបែបបរិមាណវិស័យនេះ បានរកឃើញថា យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួច មានផែនការទាក់ទិនទៅនឹងសកម្មភាពជាច្រើន ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលនៃការសិក្សាតាមបែបគុណភាពវិស័យ «យុវវ័យនិយាយប្រាប់អំពីថ្ងៃបុណ្យសង្សារនៅរាជធានីភ្នំពេញឆ្នាំ២០០៨» ដែលជាមគ្គុទេសន៍នាំផ្លូវមួយ ដើម្បីរៀបចំការសិក្សាបែបបរិមាណវិស័យនេះ។ ឥរិយាបថជាប្រចាំ ដែលចេញមកពីការសិក្សាតាមបែបបរិមាណវិស័យ បានអនុញ្ញាតឲ្យអ្នកស្រាវជ្រាវនេះ ដើម្បីរៀបចំកម្រងសំណួរបែបបរិមាណវិស័យ ដែលឆ្លើយតបទៅនឹងការសិក្សាបែបគុណភាពវិស័យពិមុន ដែលឃើញថា ពីភាគីនៃយុវវ័យទាំងនោះចូលចិត្តទៅលេងសូនច្បារ ដែលត្រូវបានសម្ភាសន៍ និងមួយភាគបីផ្សេងទៀតនៃពួកគេទៅសូនច្បារក្បែរៗតំបន់គោលដៅនៃការសិក្សានេះដែរ និងកន្លែងដទៃទៀត ដូចជា ភោជនីយដ្ឋានខាវអូរខេ តែគុជ ។ល។ និង។ល។ និងប្រហែលមួយភាគបួន នៃយុវវ័យ ដែលមានគូសង្សារនឹងទៅលេងនៅសូនច្បារនានា ផ្សារទំនើបសូរិយា ខាវអូរខេ ក្តីប មជ្ឈមណ្ឌលកំសាន្តនានា និង១៥,៥ភាគរយនៃពួកគេនឹងទៅលេងក្រៅក្រុង ដូចជា បាក់ខែង ភ្នំស្វាយ ជាដើម។ និងយ៉ាងហោចណាស់ ក៏មាន២,៤ភាគរយនៃពួកគេនឹងទៅគេងនៅខ្ទមតូចៗតាមមាត់ទឹក ផ្ទះសំណាក់ ឬមួយក៏សណ្ឋាគារនានា។

មានប្រភេទនៃវត្ថុអនុស្សាវរីយ៍មួយចំនួន នៃយុវវ័យដែលមានគូសង្សារនឹងទៅសង្សាររបស់ពួកគេ។ ៥៦ភាគរយនៃអ្នកផ្តល់ចម្លើយឲ្យជាផ្កា ២៥ភាគរយឲ្យជាសំលៀកបំពាក់ ២៣ភាគរយឲ្យជាតុក្តតា ១៥ភាគរយឲ្យជាគ្រឿងអលង្ការ និងមានតែ១០ភាគរយផ្សេងទៀត (សូកូឡា និងសម្ភារៈសិក្សានានា) តាមលំដាប់លំដោយ។ លទ្ធផលទាំងនេះឆ្លើយតបទៅនឹងរបកគំហើញតាមបែបគុណភាពវិស័យក្នុងចំណោម

យុវវ័យ ដែលមានគូសង្សារនៅក្នុងឆ្នាំ២០០៨ ដូចដែលយុវនារីម្នាក់បាននិយាយថា ពីសកម្មភាពរបស់ពួកគេនៅពេលព្រឹកថ្ងៃបុណ្យសង្សារ៖ «ចំពោះការដើរលេងយើងតែងតែទៅទាំងពីរនាក់។ នៅថ្ងៃបុណ្យសង្សារថ្មីៗនេះ សង្សាររបស់ខ្ញុំបានឲ្យខ្ញុំនូវផ្កាមួយទង ហើយនិងថើបខ្ញុំមួយខ្សឹតទៀត។»<sup>57</sup>

យុវជនម្នាក់បានប៉ុនប៉ងរួមភេទជាមួយនឹងមិត្តស្រីរបស់គាត់ដោយឲ្យផ្កាមួយបាច់ និងវត្ថុអនុស្សាវរីយ៍ទៅមិត្តស្រីរបស់គាត់ ហើយបន្ទាប់មកពួកគេនាំគ្នាទៅក្លឹបខាវ៉ាអូខេ គាត់បានបញ្ជាក់ថា៖ "នៅថ្ងៃបុណ្យសង្សារ ខ្ញុំនិងនាងបាននាំគ្នាទៅមើលកុននៅផ្សារទំនើបសូរិយា និងទៅញ៉ាំ Pizza ហើយបានទិញកាបូបមួយឱ្យនាង ចំណែកនាងបានទិញអាវឱ្យខ្ញុំមួយវិញ ចំពោះផ្កា ខ្ញុំបានជូននាងតាំងពីព្រឹក។ នៅថ្ងៃនោះ ខ្ញុំពិតជាចង់គេងជាមួយនាង មិនថាពេលនោះទេ គឺរាល់ពេលខ្ញុំនៅជាមួយនាង ខ្ញុំតែងតែមានចំនង់ជានិច្ច ប៉ុន្តែនាងបង្ហាញកាយវិការមកវិញថា ដាច់ខាតគឺទេ ទោះបីជាខ្ញុំព្យាយាមប៉ះនាងពីខាងក្រៅយ៉ាងណាក៏ដោយ ទោះបីជាពេលនៅក្នុងបន្ទប់ខាវ៉ាអូខេដែលជិតដិត ងាយស្រួលមិនភ័យខ្លាចគេឃើញគេលឺនោះក៏ដោយ។ ខ្ញុំបានចូលរួមនៅក្នុងថ្ងៃបុណ្យសង្សារ ដោយសារខ្ញុំគិតថាជាថ្ងៃសប្បាយរីករាយមួយ និងពោរពេញដោយភាពរួមរមន៍ទឹកដូចជាពួកបរទេស។» ឲ្យជាផ្កា ឬក៏វត្ថុអនុស្សាវរីយ៍គឺទំនងជាការចាប់ផ្តើមការកសាងនូវទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលមានសង្សារសំរាប់ថ្ងៃនោះ។<sup>58</sup>

**៥.១. ការរួមភេទដោយប្រើ និងមិនប្រើស្រោមអនាម័យ ការរួមភេទជាលើកទីមួយ និងការរួមភេទដោយមិនមានការយល់ព្រម**

លទ្ធផលនៃការសិក្សាបុណ្យសង្សារឆ្នាំ២០០៩នេះ បង្ហាញថា យុវវ័យឆ្លៀតយកឱកាសព្រឹត្តិការណ៍ថ្ងៃនោះដើម្បីរួមភេទ ជាពិសេសយុវវ័យដែលមានគូសង្សារតែម្តង។ ជាង១៤ភាគរយ នៃយុវវ័យដែលមានទ្រព្យសម្បត្តិបង្គួរ (ចំនួន ៤៥៨នាក់) មានផែនការរួមភេទក្នុងថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានោះដែរមាន១៤,៣ភាគរយនៃយុវវ័យ ដែលមានគូសង្សារ(ចំនួន ២១៧នាក់) មានផែនការរួមភេទជាមួយនឹងគូសង្សាររបស់ខ្លួននាថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ជាងមួយភាគបី (៣៩,៥%) នៃយុវវ័យដែលមានគូសង្សារ ដែលមានផែនការរួមភេទជាមួយនឹងសង្សាររបស់ពួកគេ ឬក៏អ្នកដទៃទៀត (គូសង្សារដែលនឹងជួយក្នុងពេលឆាប់ៗនេះ ឬក៏ស្រ្តីរកស៊ីផ្លូវភេទ) (ចំនួន ៣៨នាក់) បានបញ្ជាក់ថា វានឹងជាលើកទីមួយសំរាប់ពួកគេ។ អ្នកស្រាវជ្រាវបានសួរទៅយុវវ័យជាបុរស ដែលមានគូសង្សារ (ចំនួន ២៥នាក់) ដែលមានផែនការរួមភេទ អ្វីដែលពួកគេចង់ធ្វើ ប្រសិនបើមិត្តស្រីរបស់ពួកគេមិនយល់ស្រប។ ពីរភាគបី (៦៦,៦%) នៃពួកគេនឹងដាក់សម្ពាធ ឬក៏បង្ខំមិត្តស្រីរបស់ពួកគេ ដើម្បីរួមភេទជាមួយពួកគេ តាមរយៈវិធីជាច្រើន។ យុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួរ (ចំនួន ៥៧នាក់) ដែលមានផែនការរួមភេទជាមួយនឹងប្រភេទដៃគូខុសៗគ្នានៅថ្ងៃបុណ្យសង្សារ នឹងមកដល់ក្នុងពេលឆាប់ៗនេះ បានថ្លែងថា ជាងមួយភាគបួន (២៦,៣%) នៃយុវវ័យ ដែលនឹងរួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវភេទ គឺយុវវ័យដែលមិនមានគូ

<sup>57</sup> Soprach, T. (2009). *Op cit.*, p. 12  
<sup>58</sup> *Ibid*

សង្សារ និងយ៉ាងហោចណាស់ក៏មានលក្ខណៈនៃយុវវ័យជាបុរសនឹងចូលរួមចាប់បង្ខំក្នុងការរួមភេទ «បូក» (ការចាប់រំលោភដោយក្រុមយុវជនទំនើង លើស្ត្រីរកស៊ីផ្លូវភេទ) ចំណែកឯយុវវ័យជានារី មិនមានគូសង្សារ មិនមានផែនការរួមភេទនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗនេះទេ។ តែយ៉ាងណាក៏ដោយក៏ មានយុវនារីលាន់ ដែលមានគូសង្សារ មានផែនការរួមភេទជាមួយមិត្តប្រុសរបស់ពួកគេ។

លទ្ធផលនៃការសិក្សាបែបបរិមាណវិស័យនៅក្នុងឆ្នាំ២០០៩នេះ បានឆ្លើយតបទៅនឹងរបកគំហើញ ការសិក្សាបែបគុណភាពវិស័យឆ្នាំ២០០៨ ដែលទាក់ទិនទៅនឹងការរួមភេទក្នុងចំណោមយុវវ័យ ដែលមាន ទ្រព្យសម្បត្តិបង្ក ហើយជាពិសេសគឺយុវវ័យ ដែលមានគូសង្សារនៅថ្ងៃបុណ្យសង្សារ ដែលនឹងកើតមាន ក្នុងពេលឆាប់ៗនេះជាមួយនឹងសកម្មភាពខុសៗគ្នា រួមទាំងរួមភេទដោយប្រើ ឬក៏មិនប្រើប្រាស់ស្រោម អនាម័យ លើកទីមួយចំពោះការរួមភេទនៅថ្ងៃនោះ និងការរួមភេទដោយមិនមានការយល់ព្រម។ ដូចដែល នៅក្នុងករណីបីបួននៃយុវវ័យដែលមានគូសង្សារ បានពិព័ណ្ណនាអំពីសកម្មភាពនៃទំនាក់ទំនងផ្លូវភេទជា មួយនឹងសង្សាររបស់ពួកគេ ក្នុងកំឡុងពេលថ្ងៃបុណ្យសង្សារឆ្នាំ២០០៨ និងឆ្លើយតបលទ្ធផលបែបបរិមាណ វិស័យនៅឆ្នាំ២០០៩នេះផងដែរ។

យុវជនម្នាក់នេះ បានប្រើពាក្យពេជ្ររបស់គាត់បញ្ចុះបញ្ចូលមិត្តស្រីរបស់គាត់ ដើម្បីរួមភេទ៖  
« បន្ទាប់ពីខ្ញុំបានទៅយកនាងដើរលេងនៅក្នុងក្រុង ដើម្បីមើលយុវវ័យផ្សេងៗទៀត និងគូសង្សារនានា នៅមុខរាំង...បន្ទាប់មកខ្ញុំព្យាយាមបញ្ចុះបញ្ចូលមិត្តស្រីរបស់ខ្ញុំរហូតដល់ម៉ោង១១យប់។ ខ្ញុំយកនាងទៅផ្ទះ សំណាក់ ក្បែរបៀវហ្គាឌិន សួនភត្រី នៅតាមផ្លូវ៦៣ ឬក៏ផ្លូវត្រសក់ផ្អែម។ ឃើញថា នាងបានសួរខ្ញុំ ហេតុអ្វី បានជាអ្នកមកទីនេះ ខ្ញុំបាននិយាយថា វាជិតពាក់កណ្តាលភត្រីទៅហើយ ហើយខ្ញុំមិនមានសោរចូលផ្ទះទេ ...បន្ទាប់មកខ្ញុំមើលរឿងសិច ទាំងពីរនាក់។ ពេលនោះដែរយើងបានរួមភេទដោយប្រើស្រោមអនាម័យ ទន្ទឹមគ្នានោះដែរយើងពុំសម្លេងថ្ងូរនៅក្នុង និងក្រៅទូទស្សន៍ផង...។»<sup>59</sup>

នៅពេលភត្រី មានហ្វូងយុវវ័យទៅផ្ទះវិញ ប៉ុន្តែអ្នកខ្លះនៅដើរលេងខាងក្រៅនៅឡើយ។ បន្ទាប់ពី ចេញក្រៅដើរលេងមកគូសង្សារទាំងនោះ ទំនងជាទៅផ្ទះសំណាក់ ឬមួយក៏សណ្ឋាគារមួយដើម្បីរួមភេទ។ ដូចដែលយុវជនម្នាក់នេះបាននិយាយកំប្លែងថា៖ «បន្ទាប់ពីយើងដើរលេងរហូតដល់ម៉ោង៩យប់មក យើង បានទៅផ្ទះសំណាក់មួយ។ វាមិនគួរឲ្យជឿ នៅពេលដែលយើងដើររកផ្ទះសំណាក់មួយ ម្ចាស់ផ្ទះសំណាក់ បាននិយាយថា គេកក់ពេញអស់ហើយ ទាល់តែផ្ទះសំណាក់លើកទី៣បានយើងរកបានបន្ទប់មួយ។ វាជា លើកទីមួយហើយដែលមិត្តស្រីរបស់ខ្ញុំ បាននិយាយថា មិនចាំបាច់ប្រើស្រោមអនាម័យទេ។ ខ្ញុំតាមសំណើរ របស់នាង។ ខ្ញុំបានរួមភេទជាមួយនាងបាន២ដងក្នុងយប់នោះ...។»<sup>60</sup>

<sup>59</sup> Soprach, T. (2009). *Op cit.*, p. 17-18  
<sup>60</sup> *Ibid.*, p. 16

យុវវ័យម្នាក់ដទៃទៀតក៏បានពិពណ៌នាអំពីការរួមភេទលើកទីមួយជាមួយមិត្តស្រីថា៖ "ថ្ងៃបុណ្យសង្សារគឺជាថ្ងៃដ៏សំខាន់មួយសំរាប់ខ្ញុំ ដោយខ្ញុំបានណាត់មិត្តភក្តិទាំងអស់ទៅញ៉ាំអីជុំគ្នានៅ ភោជនីយដ្ឋាន ហើយក៏បាននាំគ្នាជូនផ្កា និងសូត្រឡាគ្នាទៅវិញទៅមក។ បន្ទាប់ពីញ៉ាំអីរួច យើងក៏បានចែកផ្លូវគ្នារៀងៗខ្លួន ប៉ុន្តែខ្ញុំនិងមិត្តស្រីខ្ញុំបាននាំគ្នាទៅមជ្ឈមណ្ឌលកំសាន្ត Spark ដើម្បីរាំកំសាន្តរួចទើបបន្តទៅសណ្ឋាគារ។ ខ្ញុំត្រូវចំណាយ១០ដុល្លារ សំរាប់ថ្លៃបន្ទប់ ហើយពេលនោះគឺជាលើកដំបូងរបស់ខ្ញុំនិងនាង។ យើងសំរេចចិត្តប្រើស្រោមអនាម័យដើម្បីការពាររោគផ្សេងៗ ដូចជា ជម្ងឺកាមរោគ និងអេដស៍ជាដើម ព្រមទាំងការមានផ្ទៃពោះដោយចៃដន្យ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលដឹងថានាងក៏មិនធ្លាប់មានទំនាក់ទំនងផ្លូវភេទពីមុនមកដែរ។"<sup>61</sup>

**៥.២. ការរួមភេទដោយមិនមានការយល់ព្រមជាមួយនឹងមិត្តស្រី**

យុវជនម្នាក់នេះបានចំណាយពេលជាមួយនឹងមិត្តស្រីគេពេញមួយយប់៖ «...បន្ទាប់ពីយើងបានទៅលេងនៅមុខរ៉ាំមក ដើម្បីមើលគូសង្សារគេផ្សេងៗ។ រហូតដល់ម៉ោង១១យប់ខ្ញុំបានប្រាប់ទៅមិត្តស្រីរបស់ខ្ញុំថា បងមានអារម្មណ៍អស់កំលាំងបន្តិច។ ភ្លាមៗនោះដែរ បងមិនអាចត្រឡប់ទៅផ្ទះវិញបានពេលនេះទេ ពីព្រោះវាពាក់កណ្តាលយប់ទៅហើយ។ បងមិនដឹងថាយើងគួរទៅដេកនៅទីណាទេ? បន្ទាប់មកខ្ញុំបាននិយាយទៅកាន់មិត្តស្រីរបស់ខ្ញុំ តោះទៅតាមបង ហើយបន្ទាប់មកយើងទៅផ្ទះសំណាក់នៅក្បែរផ្សារថ្មី។ ដំបូងយើងដេកបែរខ្នងដាក់គ្នា...ខ្ញុំបានសួរទៅនាងដើម្បីរួមភេទដោយនិយាយថា បងចង់រួមភេទជាមួយនឹងអូន។ នៅពេលដែលនាងបានឮពាក្យនេះនាងបានប្រកែកដោយនិយាយថា បងឯងឆ្កួតទេអី? ខ្ញុំព្យាយាមលូងលោមនាងប្រហែលជិតមួយម៉ោង តាមរយៈការស្នាមអង្អែលខ្លួនរបស់នាងសួរថា ហេតុអ្វីបានជាអូនមិនយល់ព្រមជាមួយនឹងបង?...បន្ទាប់មកខ្ញុំទៅក្រោមទិញស្រោមអនាម័យបីបួន និងយើងរួមភេទបានពីរដង...។»<sup>62</sup>

**៥.៣. ការរួមភេទដោយមិនមានការយល់ព្រម «បូក»**

យុវជនម្នាក់នេះបានពន្យល់ពីមិត្តភក្តិរបស់គាត់បានចូលរួមក្នុងកំឡុងពេលព្រឹត្តិការណ៍ធំៗដូចជាការប្រគំតន្ត្រី Best of the Best បុណ្យអុំទូក បុណ្យត្រីស្នាស និងថ្ងៃបុណ្យសង្សារ៖ «...ដូចដែលមិត្តភក្តិរបស់ខ្ញុំបានចូលរួម«បូក» ជារៀងៗដោយនិយាយថា ពួកគេបានចំណាយលុយតិច ប៉ុន្តែរួមភេទបានច្រើន។ ខ្ញុំចាំថា មានពេលមួយ កាលពីឆ្នាំទៅនៅថ្ងៃប្រគំតន្ត្រី Best of the Best នៅឯស្ថាប័នអូឡាំពិក ប៉ុន្តែខ្ញុំមិនបានចូលរួមព្រឹត្តិការណ៍នេះទេ ពីព្រោះខ្ញុំនាំសង្សារបច្ចុប្បន្នរបស់ខ្ញុំនេះទៅលេងកន្លែងផ្សេង និងមិត្តភក្តិខ្ញុំទាំងនោះមិនមានសង្សារទេ ពួកគេទៅជីកឲ្យស្រវឹង ហើយពួកគេទៅចូលរួម «បូក» និងខ្ញុំមិនដឹងថា តើពួកគេប្រើស្រោមអនាម័យដែរឬអត់ទេ...»<sup>63</sup>

<sup>61</sup> Soprach, T. (2009). *Op cit.*, p. 18  
<sup>62</sup> *Ibid.*, p. 17  
<sup>63</sup> *Ibid.*, p. xvi

លទ្ធផល ដែលសំខាន់នៅក្នុងការសិក្សានេះគឺ១២,៤ភាគរយនៃយុវវ័យដែលមានទ្រព្យសម្បត្តិបង្ក មានអាយុពី១៥-២៤ឆ្នាំ មានផែនការរួមភេទនៅថ្ងៃបុណ្យសង្សារក្នុងពេលឆាប់ៗនេះនៅទីក្រុងភ្នំពេញ និង មួយភាគប្រាំនៃលទ្ធផលជាយុវវ័យក្មេងៗពី១៣-១៩ឆ្នាំ នឹងអាចរួមភេទនៅថ្ងៃបុណ្យសង្សារនៅទីក្រុង បាងកកនៅឆ្នាំ២០០៨។<sup>64</sup>

លទ្ធផលនៃការសិក្សានៅទីក្រុងបាងកក បានទទួលស្គាល់ថា យុវវ័យក្មេងៗទំនងជាមានកំរិតខ្ពស់ ក្នុងការចូលរួមរួមភេទជាងយុវវ័យនៅទីក្រុងភ្នំពេញ។ នេះគឺប្រហែលដោយសារមកពីការរីកចម្រើននៃ សេដ្ឋកិច្ច និងភាពទំនើបកម្មពីប្រទេសខាង និងប្រទេសនៅអឺរ៉ុបមានឥទ្ធិពលនៅទីក្រុងបាងកកជាង ដែល កើតឡើងមានអត្រាខ្ពស់ជាង និងលឿនជាងនៅទីក្រុងភ្នំពេញ។ ជាឧទាហរណ៍សម្ភារៈទំនើបៗ ជីវិត កំសាន្តប្រចាំថ្ងៃ ជាច្រើននៅប្រទេសកម្ពុជា ដូចជាសំលៀកបំពាក់ ម៉ូតូទំនើបៗ ឡាន ការផ្សាយ ពាណិជ្ជកម្មធំៗខ្សែភាពយន្ត និងចម្រៀង គឺនាំចូលមកពីប្រទេសថៃឡង់។ ហេតុដូច្នេះហើយ នៅកំឡុង ព្រឹត្តិការណ៍ថ្ងៃបុណ្យសង្សារ យុវវ័យនៅទីក្រុងបាងកកទទួលបានយករបៀបថៃ ដែលទាក់ទងទៅនឹងផ្លូវភេទពី លោកខាងលិច និងអឺរ៉ុបលឿនជាង ដែលមានឥទ្ធិពលទៅលើឥរិយាបថផ្លូវភេទរបស់យុវវ័យនៅទីក្រុង ភ្នំពេញផងដែរ។ ទោះបីជាថ្ងៃបុណ្យសង្សារប្រភពដើមជាថ្ងៃបុណ្យសំរាករបស់គ្រឹះសាសនិក ប្រទេសពីរ ថៃនិងប្រទេសកម្ពុជា បានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយពាណិជ្ជកម្មនិយមមានទំនាក់ទំនងគ្នាជាមួយនឹង ថ្ងៃបុណ្យសង្សារនោះ និងការប្រើប្រាស់ថ្ងៃនោះជាហេតុផលមួយដោយយកលេស ដើម្បីរួមភេទ។

**៥.៤. ទស្សនៈឪពុកម្តាយចំពោះកូនៗរបស់ពួកគេនៅថ្ងៃបុណ្យសង្សារនេះ**

ប្រហែលជាពីរភាគបី (៦៣,៨%) បានឆ្លើយថា ឪពុកម្តាយរបស់ពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុម គ្រួសាររបស់ពួកគេទំនងជាមិនជជែកគ្នាអំពីបញ្ហាផ្លូវភេទនៅក្នុងកំឡុងពេលបីខែចុងក្រោយនេះទេ។ ច្រើន ជាងពាក់កណ្តាល (៥៣,៧%) នៃពួកគេគិតថា ឪពុកម្តាយ ឬក៏សមាជិកក្រុមគ្រួសារមិនបានដឹងអ្វី ដែល យុវវ័យនឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារនាពេលឆាប់ៗខាងមុខនេះទេ។ របកគំហើញបែបបរិមាណវិស័យ នេះ ឆ្លើយតបទៅនឹងព័ត៌មានសិក្សាតាមបែបគុណភាពវិស័យកន្លងផុតទៅនេះ។

តាមការសិក្សាបែបគុណភាពវិស័យ២០០៨បានបង្ហាញថា ស្ទើរតែទាំងអស់នៃអ្នកផ្តល់ចម្លើយបាន និយាយថា ថ្ងៃបុណ្យសង្សារគឺសំរាប់តែយុវវ័យទេ។ ឪពុកម្តាយមួយចំនួនធំដឹងតិចតួចអំពីថ្ងៃនោះ ឬក៏មិន ចូលចិត្តនូវអ្វីដែលយុវវ័យប្រព្រឹត្តនៅថ្ងៃនោះទេ «ខ្ញុំគិតថា ថ្ងៃបុណ្យសង្សារ...ពួកគេមិនដឹង និងមិនចាប់ អារម្មណ៍អំពីថ្ងៃនោះទេ ពីព្រោះពួកគេគិតថា ថ្ងៃនោះជាថ្ងៃសំខាន់ គឺមានតែយុវវ័យទេដែលចាប់អារម្មណ៍ សំរាប់មិត្តស្រី ឬមិត្តស្រីរបស់ពួកគេ។»<sup>65</sup>

<sup>64</sup> Ann. (2008, Feb. 11). *Op cit.*  
<sup>65</sup> Soprach, T. (2009). *Op cit.*, p. 20

**៥.៥. យុវវ័យមិនដឹងប្រវត្តិថ្ងៃបុណ្យសង្សារទេ**

ប្រហែលជាពីរភាគបី (៦១,៦%) នៃពួកគេបញ្ជាក់ថា ពួកគេដឹងថាថ្ងៃបុណ្យសង្សារមកពីលោកខាងលិច និងនៅអឺរ៉ុប ប៉ុន្តែមួយភាគបីនៃពួកគេបាននិយាយថា ពួកគេមិនដឹង ឬមួយក៏ឆ្លើយយ៉ាងទូលំទូលាយ (ពិភពលោក ឬក៏មិនមានគំនិត)។ ហើយជាងពាក់កណ្តាល (៥២,២%) នៃអ្នកផ្តល់ចម្លើយទាំងអស់បានគូសបញ្ជាក់ថា ពួកគេបានឮពីប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្មផ្សេងៗ ប្រតិទិន និងផ្សេងៗ។ ពេលនោះដែរជាងមួយភាគបី (៣៧,១%) នៃពួកគេបានដឹងតាមរយៈមិត្តភក្តិរូបរបស់ពួកគេ និង១០,៦ភាគរយ នៃពួកគេមិនដឹងអំពីថ្ងៃបុណ្យសង្សារនេះទេ។

យុវវ័យជាច្រើនធ្វើតាមថ្ងៃបុណ្យសង្សារហើយបានធ្វើតម្រាប់តាម តាមរយៈវប្បធម៌បរទេស វីដេអូ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន អ៊ីនធឺណិត និងសំលៀកបំពាក់សិចស៊ី។ ដូចដែលយុវជន និងយុវនារី បានទទួលស្គាល់ថា៖ «តាមរយៈចំណេះដឹងរបស់ខ្ញុំអំពីថ្ងៃបុណ្យសង្សារ គឺជាថ្ងៃពិសេសមួយសំរាប់ពួកយើងក្នុងការសម្រែងនូវសេចក្តីស្នេហាយើង ដូចដែលយុវវ័យដទៃទៀតដែរ ខ្ញុំបានឃើញគេរាល់គ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០០មកម៉្លេះ ពីព្រោះខ្ញុំបានមើលរឿងថែ និងរឿងហុងកុង ដែលមាននៅក្នុងស្រុកខ្មែរ។ សកម្មភាពនេះ បានធ្វើឲ្យអ្នកលក់ផ្កា បានលក់ដាច់ក្នុងតំលៃខ្ពស់។ ជាឧទាហរណ៍ ផ្កាមួយទងឡើងដល់៣ដុល្លារ។» ចំណែកយុវនារីម្នាក់ បានបញ្ជាក់ថា៖ «ខ្ញុំគិតថា យុវវ័យបានទទួលពីវប្បធម៌បរទេស ដូចជា វីដេអូ សំលៀកបំពាក់ ទស្សនាវដ្តី កាសែត ។ល។ និង។ល។» យុវជនផ្សេងមួយទៀត បាននិយាយ៖ «សំរាប់ខ្ញុំ ខ្ញុំមិនច្បាស់អំពីថ្ងៃបុណ្យសង្សារទេ ខ្ញុំគ្រាន់តែដឹងថា យុវវ័យប្រុសៗ ឲ្យបាច់ផ្កាទៅមិត្តស្រីរបស់គេ និងខ្ញុំធ្វើតាមពួកគេ។»<sup>66</sup>

**៥.៦. ការពិពណ៌នា និងរឿងប្រឡោមលោក នៃថ្ងៃបុណ្យសង្សារនៅឆ្នាំ២០០៩**

នៅឆ្នាំ២០០៩ មានការបោះពុម្ពផ្សាយបីបួនទាក់ទិនទៅនឹងព្រឹត្តិការណ៍ថ្ងៃបុណ្យសង្សារ ដែលបានពិពណ៌នាពីសកម្មភាពនៃយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្ហូរនៅប្រទេសកម្ពុជា ដែលមានទំនាក់ទំនងដូចជា ប្រឡោមលោក និងអន្តរាគមន៍តាមសារព័ត៌មាន ដើម្បីបញ្ជាក់បន្ថែមទៅលើលទ្ធផលការសិក្សាស្រាវជ្រាវនេះ។

<sup>66</sup> Soprach, T. (2009). *Op cit.*, p. 12



បានក្លាយទៅជាអ្នកបំរើក្តីបខាវអូខេ ញៀនគ្រឿងញៀន ទឹបញាប់នាងបានឆ្លងមេរោគអេដស៍ និងជំងឺអេដស៍។»<sup>68</sup>



រូបភាពទី៤៖ ផ្ទះសំណាក់ដំឡើងថ្លៃជួលបន្ទប់ស្នាក់មន្ត្រីនៃក្តីស្រឡាញ់ឆ្នាំ២០០៩ នៅខេត្តបាត់ដំបង<sup>69</sup>

រូបភាពទី៤ បានផ្តល់ព័ត៌មានថា ព្រឹត្តិការណ៍មិនមែនមានកើតឡើងតែនៅទីក្រុងភ្នំពេញទេ ដោយយុវវ័យ ប៉ុន្តែក៏កើតមានឡើងនៅទីក្រុងខេត្តបាត់ដំបងដែរ។ នៅថ្ងៃនោះដែរ អត្ថបទបានពិពណ៌នាថា៖ «ក្រុមយុវវ័យ បានឲ្យផ្កាមួយ ឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងៗទៅសង្សាររបស់គេ ឬមួយក៏មិត្តភក្តិរបស់ពួកគេនៅតាមដងវិថី ហើយបន្ទាប់មកពួកគេឈានទៅដល់ទៅដេកនៅផ្ទះសំណាក់ ដែលភាគច្រើនបំផុតគឺយុវវ័យ និងសិស្សសាលា ដែលមានអាយុពី១៥-២០ឆ្នាំ។ តាមរយៈព័ត៌មានពីផ្ទះសំណាក់ និងសណ្ឋាគារបានដំឡើងថ្លៃជួល «ក្របទឹកឃ្មុំ» ក្នុងរយៈពេល១ម៉ោង ឬក៏ពីរម៉ោងតែប៉ុណ្ណោះ ឡើងដល់ពី១៥.០០០រៀល ទៅ ២០.០០០រៀល។ យ៉ាងណាក៏ដោយយុវជនម្នាក់បានទទួលស្គាល់ថា ថ្ងៃបុណ្យសង្សារគឺជាឥទ្ធិពលបរទេសពិតប្រាកដមែន និងក្មេងស្រីមួយចំនួនបានបាត់បង់ព្រហ្មចារីយ៍របស់ពួកគេនៅថ្ងៃនោះដែរ។ គាត់បានឃើញមិត្តភក្តិរបស់គាត់ ធ្វើសកម្មភាពដូច្នោះ។ ចំណែកឯអ្នកគ្រប់គ្រងផ្ទះសំណាក់វិញ ពួកគេបាននិយាយថា នៅថ្ងៃទី១៤កុម្ភៈនេះ មានភ្ញៀវច្រើន ចាប់តាំងពីព្រឹកដើម្បីក្របទឹកឃ្មុំម្តង និងអ្នកគ្រប់គ្រងផ្ទះសំណាក់បានផ្តល់ព័ត៌មានថា តំលៃឡើងថ្លៃទើបតែ២ឆ្នាំនេះទេ នៅពេលដែលថ្ងៃបុណ្យសង្សារមកដល់។»<sup>70</sup>

<sup>68</sup> Kho, T. (2009). *Op cit.*

<sup>69</sup> Bopea. (2009, Feb. 16). Guest-house room prices were raised to welcome the Valentine's Day in 2009, Battambang province. *Koh Santhepheap*. pp. 1-5.

<sup>70</sup> Bopea. (2009, Feb. 16). *Op cit.* pp. 1-5

# VALENTINE'S DAY AFFECTS KHMER CULTURE

BY BUTH REAKSMEY KONGKEA

The Culture and Fine Arts Ministry's Secretary of State Som Sokun has appealed to Cambodian youth to respect their own customs and traditions and not adopt the Valentine's Day Traditions. He said the Festival is diluting Cambodian culture and traditions.

"Valentine's Day is not a Cambodian festival, it is a Roman Festival in which women proclaim their love and men buy overpriced gifts and single people getting depressed," he said during an interview with The Cambodia Weekly February 11.

The Secretary of State said that there are so many young people making love and sacrificing their purity during Valentine's Day in Cambodia. He said these activities will have a negative effect in Cambodia.

"I think that the Valentine's festival is good for people in developed countries but it is not so good for our people who must preserve their culture and traditions," he said. "We should not allow sex before marriage," he added.

He pointed out that recent years, many Cambodians saw the festival as an excuse to lose their virginity. He added that this attitude was very risky



A busy Valentine's Day for this florist

Photo: Khem Sovannara

រូបភាពទី៥៖ ផលប៉ះពាល់ពីថ្ងៃបុណ្យសង្សារទៅលើវប្បធម៌ខ្មែរ<sup>71</sup>

រូបភាពទី៥បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយកំពុងតែព្យាយាមលើកកម្ពស់ចំណេះដឹង អំពីផលវិបាកអវិជ្ជមាន ដែលអាចកើតមានឡើងទាក់ទងទៅនឹងសកម្មភាពផ្លូវភេទ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ៖ «...អនុប្រធានផ្នែកប៉ូលីសអន្តរាគមន៍នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា យ៉ាងហោចណាស់ក៏មានយុវវ័យ ៥០នាក់ដែរ ដែលមកស្មានជ្រោយចង្វា និងស្ពានព្រះមុនីវង្ស ដើម្បីប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង មុន និងក្រោយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់។ ភាគច្រើននៃជនរងគ្រោះជាយុវនារី ដែលបាននិយាយថា ប្តី ឬក៏មិត្តប្រុសរបស់ពួកគេ មិនមានការស្មោះត្រង់ជាមួយនឹងពួកគេ ហើយនិងជីវិតរបស់គាត់មិនមានន័យរស់នៅក្នុងលោកនេះទេ និងលោតទឹកសម្លាប់ខ្លួនពីលើស្ពានចូលទៅក្នុងទឹកទន្លេ។ ពួកគេត្រូវបានជួយស្រង់ដោយមន្ត្រីប៉ូលីសនៅទីនោះ និងបន្ទាប់មកមន្ត្រីប៉ូលីស បានបញ្ជូនពួកគាត់ទៅផ្ទះវិញ។ គាត់ក៏បានចង្អុលបង្ហាញថា នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នោះមន្ត្រីប៉ូលីសរបស់គាត់បានចុះយុទ្ធនាការ២៤ម៉ោងក្នុងមួយថ្ងៃ។»<sup>72</sup> ទោះបីជាមិនមានការសិក្សាណាមួយច្បាស់លាស់ពីផលប៉ះពាល់នៃថ្ងៃបុណ្យសង្សារក៏ដោយ អត្ថបទពីរបី និងរឿងប្រឡោមលោក «ស្តាយ» នេះក៏បានចង្អុលបង្ហាញពីផលប៉ះពាល់ដែលអាចដឹងបាននៃរឿងស្នេហារូមភេទមុនពេលរៀបការនៅថ្ងៃបុណ្យសង្សារ។

<sup>71</sup> Kongkea, B. (2009, Feb. 15-21). Valentine's Days Affects Khmer Culture. *Cambodia Weekly*. p. 12.  
<sup>72</sup> *Ibid.*

ការបោះពុម្ពផ្សព្វផ្សាយទាំងនេះ បានគាំទ្រការសិក្សាស្រាវជ្រាវទៅលើផ្លូវភេទក្នុងចំណោមយុវវ័យ នៅថ្ងៃបុណ្យសង្សារនេះផងដែរ ដែលទទួលស្គាល់ ជាងពាក់កណ្តាល (៥៩,៨%) នៃយុវវ័យ ដែលបាន សម្ភាសន៍ទាំងអស់ជឿជាក់ថា វាគឺជារឿងធម្មតា និងសិទ្ធិរបស់បុគ្គលម្នាក់ៗចំពោះទំនាក់ទំនងផ្លូវភេទក្នុង ចំណោមយុវវ័យ។

**VI. សេចក្តីសន្និដ្ឋាន និងអនុសាសន៍**

របកគំហើញនៃការសិក្សាបែបបរិមាណវិស័យ ចំពោះថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗ នេះបានផ្តល់នូវព័ត៌មានបន្ថែមបែបបរិមាណទៀត ទៅលើការសិក្សាបែបគុណភាពវិស័យនៅឆ្នាំ២០០៨ ដែលទទួលស្គាល់ថា យុវវ័យដែលមានទ្រព្យសម្បត្តិបង្អួច (ចំនួន ៤៥៨នាក់) មិនយល់អំពីប្រវត្តិសាស្ត្រនៃថ្ងៃ បុណ្យសង្សារនេះទេ។ ប្រហែលជាពីរភាគបី (៦១,៦%) នៃពួកគេបានដឹងតែមួយគត់គឺថ្ងៃបុណ្យនោះមាន ប្រភពមកពីវប្បធម៌លោកខាងលិច ឬក៏ប្រទេសនៅអឺរ៉ុប ប៉ុន្តែជិតមួយភាគបី (២៩,៧%) នៃពួកគេបានថ្លែង ថា ពួកគេមិនដឹង ឬមួយក៏ផ្តល់នូវព័ត៌មានយ៉ាងទូលំទូលាយមួយថា (ពិភពលោក ឬមួយក៏មិនមានគំនិត)។ ជាងពាក់កណ្តាល (៥២,២%) នៃពួកគេបានគូសបញ្ជាក់ថា ពួកគេបានដឹងពីប្រព័ន្ធផ្សព្វផ្សាយ ការផ្សាយ ពាណិជ្ជកម្ម ប្រតិទិន និងផ្សេងៗ។ ពេលនោះដែរ ជាងមួយភាគបី (៣៧,១%) នៃពួកគេបានដឹងតាមរយៈ មិត្តភក្តិក្រពួកគេ និង១០,៦ភាគរយ នៃពួកគេមិនបានដឹងអ្វីទាំងអស់អំពីថ្ងៃបុណ្យសង្សារនោះទេ។ ដោយ សារតែការយល់ច្រឡំអំពីប្រវត្តិនៃថ្ងៃបុណ្យសង្សារនេះហើយ បានជាយុវវ័យមានទ្រព្យសម្បត្តិបង្អួចយក លេសថ្ងៃនោះដើម្បីមកទេ។ ហេតុដូច្នេះហើយ ការសិក្សានេះត្រូវបានរៀបចំស្វែងរកនូវចម្លើយ នៃការ ចោទជាសំណួរសំរាប់ការស្រាវជ្រាវ៖

*តើយុវវ័យដែលមានទ្រព្យសម្បត្តិបង្អួចនៅទីក្រុងភ្នំពេញ មានផែនការរួមភេទនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះដែរឬទេ?*

នៅក្នុងលទ្ធផល ១២,៤ភាគរយនៃអ្នកផ្តល់ចម្លើយទាំងអស់ពួកគេរំពឹងថានឹងអាចរួមភេទនៅថ្ងៃ បុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ និង១៤,៣ភាគរយ នៃយុវវ័យដែលមានគូ សង្សារបានឆ្លើយថា ពួកគេរំពឹងថានឹងអាចរួមភេទជាមួយនឹងសង្សាររបស់ពួកគេនៅថ្ងៃនោះផងដែរ និងបី ទៅបួនគូ មិនមានផែនការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យទេ។ ខណៈនោះដែរ ជាងមួយភាគបី (៣៩,៥%) នៃយុវវ័យដែលមានគូសង្សារ ដែលបានអង្កេត (ចំនួន ៣៨នាក់) បានបញ្ជាក់ថា វានឹងជាលើក ដំបូងហើយសំរាប់ពួកគេក្នុងការរួមភេទ។ និងពីរភាគបីផ្សេងទៀត (៦៦,៦%) នៃយុវវ័យជាបុរស ដែលមាន គូសង្សារ (ចំនួន ២៥) នឹងដាក់សម្ពាធប្រឆាំងមិត្តស្រីរបស់ពួកគេ ដើម្បីរួមភេទដោយប្រើវិធីផ្សេងៗ ប្រសិន បើមិត្តស្រីរបស់គេមិនយល់ស្រប។ និងយ៉ាងហោចណាស់៧ភាគរយនៃ យុវវ័យជាបុរស ដែលបានឆ្លើយថា ពួកគេរំពឹងថា នឹងអាចរួមភេទដោយ «បូក» នៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

បើទោះបីជាជាងពាក់កណ្តាល (៥៩,៨%) នៃអ្នកផ្តល់ចម្លើយទាំងអស់បានចង្អុលបង្ហាញថា វាជារឿងធម្មតា និងជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការមានទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ និងហេតុដូច្នោះហើយទំនងជាយល់ដឹងអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ តែពួកគេប្រហែលជានៅតែអាចប្រឈមមុខនឹងផលវិបាកនៃហានិភ័យខ្ពស់ ដូចជាការរួមភេទដោយមិនមានការយល់ព្រម ការប៉ុនប៉ងធ្វើអត្តឃាត ការឆ្លងជម្ងឺតាមផ្លូវភេទ និងការឆ្លងមេរោគអេដស៍ និងជម្ងឺអេដស៍ ប្រសិនបើពួកគេនឹងអាចរួមភេទនៅថ្ងៃបុណ្យសង្សារនឹងមកដល់ក្នុងពេលឆាប់ៗ។ ម្យ៉ាងវិញទៀត ប្រហែលជាពីរភាគបី (៦៣,៨%) បានឆ្លើយថា ឪពុកម្តាយពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសារពួកគេទំនងជាមិនបានដៃកគ្នាអំពីបញ្ហាផ្លូវភេទនៅក្នុងរយៈពេលបីខែចុងក្រោយនេះ។ ជាងពាក់កណ្តាល (៥៣,៧%) នៃពួកគេបានគិតថា ឪពុកម្តាយពួកគេ ឬក៏នរណាម្នាក់នៅក្នុងក្រុមគ្រួសារពួកគេមិនដឹងថា យុវវ័យនឹងប្រព្រឹត្តអ្វីខ្លះទេនៅថ្ងៃបុណ្យសង្សារ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

**- សេចក្តីណែនាំមគ្គុទេសន៍បន្ថែមទៀតសំរាប់ការស្រាវជ្រាវអំពីបញ្ហានេះ**

- ភាពចាំបាច់នឹងធ្វើបន្តសំរាប់ការស្រាវជ្រាវអំពីឥទ្ធិពលនៃវប្បធម៌លោកខាងលិច ចំពោះវប្បធម៌ខ្មែរ។

**-ចំពោះអ្នកដឹកនាំកម្មវិធី**

- បង្កើនចំណេះដឹងទៅលើបញ្ហាពាក់ព័ន្ធនឹងទិវានៃក្តីស្រឡាញ់នេះ និងបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជជាទូទៅ ទស្សនៈយេនឌ័រ ដូចជា ការរួមភេទដោយមានការយល់ព្រម និងសុវត្ថិភាពផ្លូវភេទ។
- កម្មវិធីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ក្នុងចំណោមយុវវ័យគួរតែអន្តរាគមន៍ឲ្យចំគោលដៅមុននិងចំទិវានៃក្តីស្រឡាញ់ ដោយយោងទៅតាមរបកគំហើញនៃការសិក្សានេះ ដែលក្រុមគោលដៅកំណត់គឺតំបន់នៅទីក្រុងនានា ដែលពួកគេនឹងទៅទីក្រុង និងទីរួមខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**-ចំពោះប្រព័ន្ធផ្សព្វផ្សាយ**

- ការផ្សព្វផ្សាយព័ត៌មានពីរបកគំហើញនៃការសិក្សានេះមុន និងចំទិវានៃក្តីស្រឡាញ់នោះ។

**-ចំពោះអាជ្ញាធរដែនដី និងមន្ត្រីប៉ូលីស**

- ពង្រឹងសុវត្ថិភាពសំរាប់ថ្ងៃនោះទៅតាមតំបន់គោលដៅ នៃលទ្ធផលដែលបានរកឃើញ។
- ផ្តល់សុវត្ថិភាព ២៤ម៉ោង នៅស្ថានទាំងពីរ ស្ថានប្រោយចង្វារ និងស្ថានព្រះមុនីវង្ស ក្នុងរង្វង់ទិវានៃក្តីស្រឡាញ់នេះ។

**-ចំពោះឪពុកម្តាយ និងគ្រូបង្រៀន**

- ផ្តល់ដំបូន្មាន មុន និងចំពោះនៃក្តីស្រឡាញ់ អំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ និងជម្ងឺអេដស៍ ទៅកូនៗរបស់ពួកគាត់ សិស្សានុសិស្ស និងនិស្សិតរបស់ពួកគាត់។ យ៉ាងហោចណាស់ក៏បាននិយាយចេញមក៖ «កុំនាំអេដស៍ចូលផ្ទះ!» «ប្រយ័ត្នការមានកូនដោយចៃដន្យ!» «កុំជឿជាក់ទៅលើដៃគូរបស់អ្នកពេក» និង «កូនរក្សាអភិរក្សប្រពៃណីខ្មែរផង!»។
- ព្យាយាមកសាងនូវទំនាក់ទំនងដោយចំហជាមួយនិងកូនៗជារៀងរាល់ថ្ងៃអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
- ត្រូវយល់ដឹងនូវអ្វី ដែលកូនៗរបស់អ្នក និងកូនសិស្សរបស់អ្នក នឹងប្រព្រឹត្តនៅថ្ងៃបុណ្យសង្សារនេះ។

**-ចំពោះយុវវ័យ**

- ត្រូវតែយល់ដឹងឲ្យបានស៊ីជម្រៅនូវសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកកំពុងសម្រេចចិត្តរួមភេទ។
- ត្រូវតែរកមធ្យោបាយការពារជីវិតរបស់អ្នក។
- ត្រូវយល់ដឹងថា អ្នកមានជម្រើស ថាតើគួររួមភេទ ឬមួយក៏អត់។
- កុំប៉ុនប៉ងសម្លាប់ខ្លួនដោយសារតែទិវានៃក្តីស្រឡាញ់នេះឲ្យសោះ!

## VII. ឯកសារយោង

- Ann. (2008, Feb. 11). One fifth of teenagers will have sex on Saint Valentine's Day in Bang Kok. *Nation*, Retrieved February 12, 2008 from <http://www.asiaone.com/News/Education/Story/A1Story20080211-49118.html>
- Baker, L.T. (1994). *Doing Social Research*. California State University, San Marcos: McGraw-Hill, Inc.
- Bearup, L.S. (2003). *Paupers and Princelings: Youth Attitudes Toward Gangs, Violence, Rape, Drugs, and Theft*. Phnom Penh: GAD/C.
- Bopea. (2009, Feb. 16). Guest-house room prices were raised to welcome the Valentine's Day in 2009, Battambang province. *Koh Santhepheap*. pp. 1-5
- Cambodian Midwives' Association. (1999). Cited by Gender Watch No. 4 (2001). *My wedding day ... the day my fiancée died*. Phnom Penh: GAD/C. p. 2
- Chansy, C. (2008, Feb. 15). Panel Tells Youths To Use Valentine's Day Caution. *Cambodia Daily*, p. 20.
- ក្រឹត្យក្រមប្រឹក្សារដ្ឋនៃរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩) ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ មាត្រាទី៥ ជំពូក២ ត្រូវបានដកស្រង់ ចេញពីសៀវភៅកម្រង ឯកសារច្បាប់ បោះពុម្ពលើកទី ៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទូលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ ។
- Decree of State Councils of Cambodian State (1989). *Marital Law, Article 5, Chapter 2*. Cited by 3<sup>rd</sup> edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh.
- Doyle, K. and Samean, Y. (2003, April 19-20). Youth of Today: Gang Rape Has Become the Sport of the Young Generation. *Cambodia Daily*, p. 1.
- Fink, A. and Kosecoff, J. (1985). *HOW TO CONDUCT SURVEYS: A Step-by-Step Guide*. The United States of America: Sage Publications, Inc.
- Fordham, G. (2003). *Adolescent Reproductive Health in Cambodia: Status Policies, Programmes and Issues*. Phnom Penh: POLICY Project. Retrived December 23, 2008 from [http://www.policyproject.com/pubs/countryreports/ARH\\_Cambodia.pdf](http://www.policyproject.com/pubs/countryreports/ARH_Cambodia.pdf)
- Fordlham, G. (2005). "WISE" BEFORE THEIR TIME: *Young People, Gender-based Violence and Pornography in Kandal Stung District*. Phnom Penh: World Vision.
- Fox., C. (2008, Feb. 15). CAMBODIAN CUPID: Flower vendors took to the streets to sell roses on Valentine's Day in Phnom Penh on Thursday. *Cambodia Daily*, p. 1.
- Grant, L. (2004). *From Cotton to Precious Gems: The Use and Abuse of Commercial Sex Workers in The Context of the Police, Law, and Society in Cambodia*. Phnom Penh:

Playing Safe Project, CARE International in Cambodia, WAC, EU/UNFPA.

Hayden, R. (2006). *Young Men Like Us: Experiences and Changes in Sex, Relationships and Reproductive Health among Young, Urban Cambodian Men*. Phnom Penh: Peer Ethnographic Research on Urban Male Sexual Behaviour. Playing Safe Project, CARE Cambodia, KYA, EU/UNFPA.

Hoefinger, H. (2010). *Negotiating Intimacy: Transactional Sex and Relationships Among Cambodia's Professional Girlfriends*. PhD, University of London, Goldsmiths College: England. Correspondence: [h.hoefinger@gold.ac.uk](mailto:h.hoefinger@gold.ac.uk)

Jejeebhoy, J.S. and Bott, S. (2003). *South & East Asia: Non-consensual sexual experiences of young people: A review of the evidence from developing countries*, No.16. New Delhi: Population Council.

Kho, T. (2009). *REGRET: Souvenir on St. Valentine's Day*, Roman. Amara publisher. Phnom Penh. Cambodia.

Kongkea, B. (2009, Feb. 15-21). Valentine's Days Affects Khmer Culture. *Cambodia Weekly*. p. 12.

Kranhong. (2008, February 15). This Valentine's Day There Were Not A Group of Students Who Sold Flower To Support Orphanages. *Reak Smey Kampchea*, p. 2b.

Longfield, K., Klein, M. and Berman, J. (2002). *Working Paper No. 51: Criteria for trust and how trust affects sexual decision-making among youth*, Washington, DC: PSI Research Division. Retrieved December 24, 2008 from <http://www.psi.org/research/wp/WP51.pdf>

Mysliwiec, E. (2005). *Youth, Volunteering and Social Capital in Cambodia: Results of a Feasibility Study Conducted for a Cambodian Youth Service Program*. Youth Star. p. 25. Phnom Penh. Retrieved November 14, 2007 from <http://www.youthstarcambodia.org/documents/Feas%20Study.pdf>

រដ្ឋសភាជាតិ (ឆ្នាំ ១៩៩៧) ច្បាប់ស្តីពីការរំលូត មាត្រាទី៨ ជំពូក២ ត្រូវបានដកស្រង់ចេញពី សៀវភៅកម្រងឯកសារច្បាប់ បោះពុម្ពលើកទី ៣ (ឆ្នាំ២០០១) នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្វើនៅភ្នំពេញ ។

National Assembly. (1997). *Abortion Law, Article 8, Chapter 2*. Cited by 3<sup>rd</sup> edition Legal Document Braid. (2001), United Nations Cambodia Office of the High Commissioner for Human Rights. Phnom Penh.

NCHADS. (2003). *Behavioral Sentinel Survey (BSS) V:SEXUAL BEHAVIOR AMONG URBAN SENTINEL GROUPS, CAMBODIA 2001*. Phnom Penh: MOH. Retrieved February 12, 2008 from <http://www.nchads.org/Publication/BSS/BSS2001.PDF>

NCHADS. (2007, June 28). *Press release: Government announces official HIV prevalence rate*. Retrieved November 2, 2007 from <http://www.nchads.org/pressrelease/28-06-07%20en.pdf>

- NCHADS. (2008). *2005 Cambodian STI Prevalence Survey: Integrated Biological and Behavioral Survey*. Phnom Penh: MoH. Retrieved February 12, 2008 from <http://www.nchads.org/Publication/SSS/SSS%202005.pdf>
- National Institute of Public Health and National Institute of Statistics. (2006). *Cambodia Demographic and Health Survey (CDHS) 2005*. Phnom Penh: MOH&MOP
- National Institute of Statistics. (2004). *Cambodian Inter-censal Population Survey 2004*, General Report, Phnom Penh: MOP.
- Ponter A.B., Ponter M.E., Neth Barom and Hean Sokhom. (2006). 10<sup>th</sup> Socio-cultural Research Training Workshop on Issues in Socio-cultural Research on 02-31 March 2006. Phnom Penh: The Research and Development Unit of The RUPP and HBF.
- Ramage, I. (2004). *Cambodia Baseline Survey*. Phnom Penh: RHIYA Project, EU/UNFPA.
- Research Evaluation Committee Members. (2006). *Research Proposal*. Phnom Penh: Royal University of Phnom Penh and Heinrich Boll Foundation.
- Sedgh, G., Henshaw, S., Singh, S., Ahman, E. and Shah, I. (2007, October 13). Induced Abortion: Estimated Rates and Trends Worldwide. *Lancet*, Vol. 370, p. 1338.
- Smith, R. (2007). *Let's Go for a Walk: Sexual Decision-Making among Clients of Female Entertainment Service Workers in Phnom Penh*. Phnom Penh: PSI and FHI
- Song, U. (2009, Feb. 16). 2008: Payment for sex outside the house cost UD\$ 10,000 per day and one night there were 2 to 30,000 times for sex. *Koh Santhepheap*. pp. 1-3
- Soprach, T. (2004). *GANG RAPE: The Perspective of Moto-Taxi Drivers across Cambodia*. Phnom Penh: Playing Safe Project, CARE Cambodia, EU/UNFPA.
- Soprach, T. (2008). *The Impact of Premarital Sex Among Young People in Cambodia*. Phnom Penh: University of Cambodia.
- Soprach, T. (2009). *Young People Talking About Valentine's Day in Phnom Penh in 2008 (A Qualitative Study)*. Phnom Penh: Independent Research Study.
- Sovannara, K. (2008, February 17-23). Phnom Penh: Cambodian Youth Gathering at Flower Stores to Buy Flowers on Valentine's Day. *Cambodia Weekly*, p. 1.
- Stern, A. (2008, November 3). Study Links Teen Pregnancy To Sexy TV Shows in US. *Reuters*. Retrieved December 10, 2008 from <http://www.reuters.com/article/newsOne/idUSTRE4A20HL20081103>
- Sunran, K. (2004). *Cambodia National: Youth Risk (11-18 years) Behaviour Survey*. Phnom Penh: MoEYS, UNICEF and UNESCO.
- Tarr, C.M. (1996a). *Contextualizing the Sexual Culture (s) of Young Cambodians*. Phnom Penh: University of Fine Arts.
- Tarr, C.M. (1996b). *People in Cambodia don't talk about sex, they simply do it:*

- A study of the Social and Contextual Factors Affecting Risk-Related Sexual Behavior among Young Cambodians*. Phnom Penh: University of Fine Arts.
- Tarr, C.M. (1996c). *Young People and HIV in Cambodia – Meaning, Context and Sexual Cultures*. Phnom Penh: University of Phnom Penh.
- Tarr, C.M. (1996d). *Study of Contextual Factor Affecting Risk-Related to sexual Behavior among Young Cambodia*. Phnom Penh: University of Phnom Penh.
- Vuthy, B. (2006). *RHIYA Cambodia Endline Qualitative Survey*. Phnom Penh: EU/UNFPA.
- Wallquist, L. (2002). *Youth in Cambodia: Organizations, Activities and Policies*. Phnom Penh: Forum Syd.
- WHO. (2004). *Unsafe abortion: Global and Regional Estimated of the Incidence of Unsafe Abortion and Associated Mortality in 2000*. Geneva. Cited by MoH. (2006). National Strategic for Reproductive and Sexual Health in Cambodia (2006-2010). Phnom Penh, Cambodia. Retrieved November 2, 2007 from [http://cambodia.unfpa.org/docs/SRSRH\\_Final.pdf](http://cambodia.unfpa.org/docs/SRSRH_Final.pdf)
- Wilkinson, D.J., and Fletcher, G. (2002). *Sweetheart Relationship in Cambodia: Love, Sex & Condoms in the time of HIV*, Phnom Penh: PSI.
- Wilkinson, D.J., Bearup, L.S. and Soprach, T. (2005). Paper: *Youth Gang Rape in Phnom Penh*. SEX WITHOUT CONSENT: Young People in Developing countries. Edited by Jejeebhoy, J. S., Shah, I. and Thapa. London/New York: Zed Book. pp. 158-168.
- World Bank. (2007). *Cambodian Sharing Growth: Equity and Development Report 2007*. Phnom Penh.

### **Internets:**

Retrieved February 12, 2008 from [http://www.pictureframes.co.uk/pages/saint\\_valentine.htm](http://www.pictureframes.co.uk/pages/saint_valentine.htm)

Retrieved February 12, 2008 from <http://www.history.com/content/valentine/history-of-valentine-s-day>

## សេចក្តីបញ្ជាក់បន្ថែម

### សេចក្តីបញ្ជាក់បន្ថែមទី១៖ ការកំណត់ពេលវេលា និងផែនការសកម្មភាព

សកម្មភាព	ខែមករា ឆ្នាំ២០០៩			ខែកុម្ភៈ ឆ្នាំ២០០៩											
	២ ៥	៣ ០	៣ ១	១	២	៣	៤	៥	៦	៧	៨	៩	១ ០	១ ១	
ការអានឯកសារស្រាវជ្រាវដែលទាក់ទងពីមុនៗ មក និងការរៀបចំកិច្ចការបន្តពី ការសិក្សា ស្រាវជ្រាវបែបគុណភាពវិស័យនៅថ្ងៃបុណ្យ សង្សារឆ្នាំ២០០៨															
ការរៀបចំកម្រងសំណួរ (ពង្រៀងជាភាសាខ្មែរ សំរាប់បណ្តុះបណ្តាល)															
បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តស្រាវជ្រាវ និងសំរាប់សាកល្បងកម្រងសំនួរ															
ការរៀបចំកម្រងសំណួរ (ទាំងពីរជាអង់គ្លេស និងភាសាខ្មែរបញ្ចប់)															
ការប្រមូលទិន្នន័យ															
ការរៀបចំអថេរ នៅក្នុងកម្មវិធី SPSS និងExcel និងការបញ្ចូលទិន្នន័យ															
ការលុបបំបាត់ទិន្នន័យដែលមិនត្រឹមត្រូវ និងបង្កើតលេខកូដថ្មី ទាក់ទងទៅនឹងអថេរថ្មី															
ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍															
ការធ្វើបទបង្ហាញនូវរបកគំហើញ នៅសកលវិទ្យាល័យកម្ពុជា															
ការផ្សព្វផ្សាយរបាយការណ៍នៃរបកគំហើញបឋម															
ការបញ្ចប់របាយការណ៍ និងការបោះពុម្ព ផ្សាយជាភាសាអង់គ្លេស តាមសារអេឡិចត្រូនិក និងគេហទំព័រ	ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១០														
បញ្ចប់ការបករបាយការណ៍ប្រែជាភាសាខ្មែរ និងផ្សព្វផ្សាយ តាមសារអេឡិចត្រូនិក និងគេហទំព័រ	ខែមករា ឆ្នាំ២០១១														

សេចក្តីបញ្ជាក់បន្ថែមទី២៖ ផ្នែកសេចក្តីណែនាំ និងការស្នើសុំការយល់ព្រមពីអ្នកផ្តល់ចម្លើយ នៃកម្រងសំណួរ ទាំងបួនប្រភេទ

**តម្រូវសំណួរ៖ សកម្មភាព សេចក្តីស្នេហា និងទំនាក់ទំនងរវាងគ្រួសារ និងបទពិសោធន៍ប្រចាំជីវិត ក្នុងចំណោមយុវវ័យ នៅថ្ងៃបុណ្យសង្ក្រាន្ត ១៤ កុម្ភៈ ខាងមុខនេះ នៅទីក្រុងភ្នំពេញ ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០០៩**  
**ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ**

លេខកូដអ្នកផ្តល់ចម្លើយ:     
 សូមកុំបំពេញក្នុងប្រអប់នេះ

**ការសំខាន់**

ឈ្មោះស្នេហា : .....	<input type="text"/>
	សូមកុំបំពេញក្នុងប្រអប់នេះ

	សំភាសន៍	លទ្ធផល
ថ្ងៃ ខែ ឆ្នាំ	/ / 09	
បញ្ចប់ត្រឹមសំនួរទី.. ក្នុងករណីអ្នកឆ្លើយ សុំឈប់	<input type="text"/>	
លេខកូដអ្នកសំភាសន៍	<input type="text"/>	<input type="text"/>

<b>លទ្ធផលកូដ</b>	
-បានបំពេញរួច.....	1
-បំពេញមិនបានពេញលេញ ដោយសារអ្នកឆ្លើយសុំឈប់.....	2
- បំពេញមិនបានពេញលេញ ដោយសារមានអ្នកទី៣មករំខាន.....	3
-អ្នកឆ្លើយសុំឈប់ធ្វើការបដិសេដ.....	4

**សេចក្តីណែនាំ:**

សួស្តី ខ្ញុំឈ្មោះ.....ធ្វើការជាអ្នកស្ម័គ្រចិត្តស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវឯករាជ្យ  
ដើម្បីសិក្សានៅថ្ងៃ បុណ្យសង្សារខាងមុខនេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩ ។

យើងមកទីនេះដើម្បីសម្ភាសន៍យុវវ័យ ដែលមានអាយុពី ១៥ ដល់២៤ នៅទីក្រុងភ្នំពេញ យើងចង់ឱ្យអ្នកជួយ  
បំពេញសំណួរមួយចំនួនអំពី សកម្មភាពសេចក្តីស្រឡាញ់ ទំនាក់ទំនងផ្លូវភេទ និងបទពិសោធន៍ជីវិតរបស់អ្នក  
សូមកុំភ័យ រឺព្រួយបារម្ភ ពីព្រោះអំពីឥរិយាបថរបស់យុវវ័យ ។ អ្វីដែលអ្នកនិយាយគឺជាការសម្ងាត់ទាំងអស់  
យើងមិនឱ្យអ្នកណាម្នាក់ដឹងឡើយ អំពី ព័ត៌មានបុគ្គលិកលក្ខណៈរបស់អ្នក ។

អ្នកអាចបដិសេធចំលើយណាដែលអ្នកមិនចង់ឆ្លើយ រឺក៏អ្នកអាចសួរខ្ញុំដើម្បីពិភាក្សាជាមួយ គ្រប់ពេលវេលា  
ទាំងអស់ប្រសិន បើអ្នកមិនច្បាស់ ។ ខ្ញុំសូមអរគុណចំពោះអ្នកសម្រាប់ការចូលរួមផ្តល់ចំលើយរបស់អ្នក ។ ខ្ញុំសង្ឃឹមថា  
សំណួរមានរយៈពេលតែ ៥នាទីទេ ។

ខ្ញុំចង់រំពួកអ្នកថា ចំលើយរបស់អ្នកទាំងអស់នឹងវាសំខាន់ណាស់ ។ តើអ្នកមានសំណួរអ្វីសម្រាប់ខ្ញុំទេ?

ប្រសិនបើអ្នកយល់ស្របជាមួយនឹងខ្ញុំ សូមចុះហត្ថលេខានៅកន្លែងនេះ

.....

ហត្ថលេខារបស់អ្នកគឺវាសំខាន់ណាស់ដើម្បីបញ្ជាក់ថា អ្នកយល់ស្របនៅចម្លើយរបស់អ្នក ។

សូមអរគុណជាថ្មីម្តងទៀត អ្នកអាចចាប់ផ្តើមបំពេញសំណួរឥឡូវនេះ ។

**សេចក្តីបញ្ជាក់បន្ថែមទី៣៖ កម្រងសំណួរយុវវ័យជាបុរសដែលមានគូសង្សារ**

**ការបំពេញកម្រងសំណួរ ដោយខ្លួនឯងសម្រាប់យុវជនដែលមាន គូសង្សារ**

១. តើអ្នកអាយុប៉ុន្មានឆ្នាំ?.....

២. តើអ្នកតែងតែមកទីនេះជាមួយគូសង្សាររបស់អ្នកដើម្បីសម្រាកលេង?

បាទ (ប្រសិនបើបាទ សូមរំលងទៅសំណួរទី ៤)  ទេ

៣. ប្រសិនបើទេ តើអ្នកនឹងសង្សាររបស់អ្នកនឹងទៅលេងកន្លែងណាបើសំរាក?.....

៤. តើអ្នកគិតថា ថ្ងៃបុណ្យសង្សារទី១៤ កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសម្រាប់អ្នកនឹងសង្សាររបស់អ្នកដែលរឺទេ?

បាទ  ទេ

៥. តើអ្នកនឹងឱ្យជាកាដូដល់សង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមទៅបំពេញសំណួរទី៦)

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្កា  សំលៀកបំពាក់  គ្រឿងអលង្កា  តុក្កតា

ផ្សេងទៀត (.សូមបញ្ជាក់.....)

៦. តើអ្នកនឹងសង្សាររបស់អ្នកនឹងទៅកន្លែងណានៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្សារសុរិយា ឬផ្សារសុវណ្ណ  រោងកុនស៊ិនីម៉ាសុរិយា  បាក់ខែង  ភ្នំស្វាយ

ហាងតែតុជ  ខាវ៉ាអូខេ  ក្លឹបរ៉ាកំសាន្ត  សួនច្បារនានា

ផ្ទះទឹក ផ្ទះសំណាក់ សណ្ឋាគារ  នៅផ្ទះ  ផ្សេងទៀត (.សូមបញ្ជាក់.....)

៧. តើអ្នកនឹងញុំាបាយថ្ងៃត្រង់ នឹងអាហារពេលល្ងាចជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

បាទ  ទេ

៨. តើអ្នកនឹងទៅច្រៀងខាវ៉ាអូខេ រឺក៏ក្លឹបរ៉ាកំសាន្តជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

បាទ  ទេ

៩. តើអ្នកនឹងអាចរួមភេទជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៣)

១០. ប្រសិនបើបាទ តើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យជាមួយសង្សាររបស់អ្នកដែររឺទេនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

បាទ  ទេ

១១. បន្តនៅសំណួរទី៩ ប្រសិនបើបាទ នេះជាការរួមភេទលើកទីមួយ ជាមួយនឹងសង្សាររបស់អ្នកមែនរឺទេ  
នៅថ្ងៃបុណ្យសង្សារខាងមុខនេះ?  បាទ  ទេ

១២. បន្តនៅសំណួរទី៩ ប្រសិនបើបាទ ប៉ុន្តែសង្សាររបស់អ្នកមិនយល់ព្រមរួមភេទជាមួយអ្នកទេនៅថ្ងៃនោះ  
តើអ្នកនឹងធ្វើអ្វី? (សូមគូសតែមួយទេ)

- ខ្ញុំនឹងឱ្យវត្ថុដែលមានតំលៃដើម្បីរួមភេទជាមួយនាង ។
- ខ្ញុំនឹងយកនាងទៅក្រៅក្រុង ហើយស្ងាត់ដើម្បីរួមភេទ ។
- ខ្ញុំនឹងរកនាងតាមរយៈ ដើរលេងដល់យប់ជ្រៅ ហើយប្រាប់ថាអត់មានសោរចូលផ្ទះ រឺមួយក៏គ្មាននរណាបើកទ្វារឱ្យខ្ញុំ  
ដើម្បីទៅដេកនៅផ្ទះសំណាក់ដើម្បីរួមភេទជាមួយនឹងនាង ។
- ខ្ញុំនឹងនិយាយទៅកាន់នាងថា ប្រសិនបើយើងមិនរួមភេទទេ គឺយើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេ ដើម្បីរួមភេទ  
ជាមួយនាង ។
- ខ្ញុំនឹងយកនាងទៅបន្ទប់ខាវាអូខេ ហើយខ្ញុំនឹងធ្វើអ្វីតាមចិត្តដើម្បីរួមភេទជាមួយនាង ។
- ខ្ញុំនឹងដាក់សម្ពាធនាងទៅនាង តាមរយៈការមើលរឿងសិច ដើម្បីរួមភេទជាមួយនាង ។
- ខ្ញុំនឹងបង្ខំនាងរួមភេទ ។
- ទេ ខ្ញុំនឹងធ្វើមិនដឹងមិនព្រិតការរួមភេទ គ្រាន់តែដើរលេងសប្បាយបាន ។  ផ្សេងទៀត

(សូមបញ្ជាក់.....)

១៣. បន្តនៅសំណួរទី៩ ប្រសិនបើទេ តើអ្នកធ្លាប់រួមភេទជាមួយសង្សាររបស់អ្នកដែររឺទេ?  
 បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៥)

១៤. ប្រសិនបើបាទ តើអ្នកបានប្រើស្រោមអនាម័យក្នុងពេលរួមភេទចុងក្រោយជាមួយនឹងសង្សាររបស់អ្នកដែររឺទេ?  
 បាទ  ទេ

១៥. បន្តពីសំណួរទី១៣ ប្រសិនបើទេ តើអ្នកនឹងរកនរណាម្នាក់ដើម្បីរួមភេទដែររឺទេ?  
 បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ២០)

១៦. ប្រសិនបើបាទ នរណាអ្នកនឹងរួមភេទជាមួយនៅថ្ងៃបុណ្យសង្សារខាងមុខនេះ? (សូមគូសយកតែមួយ)

- សង្សារផ្សេងទៀត
- រួមភេទជាមួយនឹងស្រ្តីរកស៊ីផ្លូវរភេទ (សូមរំលងទៅសំណួរទី ១៨)
- បូក (បូកស្រី រឺមួយក៏យកស្រីទៅបូកជាមួយមិត្តភក្តិរបស់អ្នក) (សូមរំលងទៅសំណួរទី ១៩)
- ផ្សេងទៀត (សូមបញ្ជាក់.....)

១៧. ប្រសិនបើអ្នកនឹងរួមភេទជាមួយសង្សារផ្សេងទៀត តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

១៨. ប្រសិនបើអ្នកនឹងរួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវនៅថ្ងៃនោះ តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

១៩. ប្រសិនបើអ្នកនឹងយកស្រីទៅ ប្លុក តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

២០. តើរយៈពេលបីខែចុងក្រោយនេះ អ្នកបានរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ២២)

២១. ប្រសិនបើបាទ តើអ្នកបានប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

២២. តើអ្នកធ្លាប់បានយកស្រីទៅប្លុកដែររឺទេ ក្នុងរយៈពេលបីខែចុងក្រោយនេះ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ២៤)

មិនដឹងទេ (ប្រសិនបើមិនដឹង សូមរំលងទៅសំណួរទី.....)

២៣. ប្រសិនបើបាទ តើអ្នកបានប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

២៤. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

បូក គឺជាការចាប់រំលោភសេពសន្ថវៈដោយយុវជនមួយក្រុម

បូក មិនមែនជាការរំលោភសេពសន្ថវៈក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ

ពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង ។

២៥. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

-ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យគឺជារឿងធម្មតា ហើយវាគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ។

យល់ស្រប  មិនយល់ស្រប

២៦. តើឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកធ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែររឺទេ នៅក្នុងកំឡុងពេលបីខែចុងក្រោយ នេះ?  បាទ  ទេ

២៧. តើអ្នកគិតថា ឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវវ័យនឹងធ្វើអ្វី

នៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះ ដែររឺទេ?  បាទ  ទេ

២៨. តើអ្នកដឹងទេ ថ្ងៃបុណ្យសង្សារហ្នឹងមានប្រភពមកពីណា? (សូមគូសយកតែមួយ)

- លោកខាងលិច អឺរ៉ុប                       ហុងកុង                       កូរ៉េខាងត្បូង                       ប្រទេសថៃ
- ផ្សេងទៀត (.សូមបញ្ជាក់.....)                       មិនដឹង

២៩. កន្លងមក អ្នកដឹងថ្ងៃបុណ្យសង្សារតាមរយៈអ្វី?

- ទស្សនាវដ្តី
- ការផ្សព្វផ្សាយពាណិជ្ជកម្ម
- តាមរយៈខ្សែភាពយន្ត (សូមប្រាប់ពីចំណងជើង របស់រឿងនោះ.....)
- តាមមិត្តភ័ក្ត្ររបស់ខ្ញុំ
- ផ្សេងទៀត (.សូមបញ្ជាក់.....)
- មិនដឹង

**សូមអរគុណចំពោះពេលវេលារបស់អ្នក ក្នុងការចូលរួមចំពោះកម្រងសំណួរនេះ**

**សេចក្តីបញ្ជាក់បន្ថែមទី៤៖ កម្រងសំណួរយុវវ័យជាបុរសដែលមិនមានគូសង្សារ**

**ការបំពេញ កម្រងសំណួរដោយខ្លួនឯងសម្រាប់យុវជនដែលមិនមាន គូសង្សារ**

១. តើអ្នកអាយុប៉ុន្មានឆ្នាំ?.....

២. តើអ្នកតែងតែមកទីនេះជាមួយមិត្តភក្តិក្រុរបស់អ្នកដើម្បីសម្រាកលេង?

បាទ (ប្រសិនបើបាទ សូមរំលងទៅសំណួរទី ៤)  ទេ

៣. ប្រសិនបើទេ តើអ្នកនឹងមិត្តភក្តិក្រុរបស់អ្នកនឹងទៅលេងកន្លែងណាបើសំរាក?.....

៤. តើអ្នកគិតថា ថ្ងៃបុណ្យសង្សារទី១៤ កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសម្រាប់អ្នកដែលរឺទេ?

បាទ  ទេ

៥. តើអ្នកនឹងឱ្យជាកាដូដល់ មិត្តភក្តិក្រុរបស់អ្នកនៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមបន្តទៅសំណួរទី ៦)

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្កា  សំលៀកបំពាក់  គ្រឿងអលង្ការ  តុក្កតា

ផ្សេងទៀត (.សូមបញ្ជាក់.....)

៦. តើអ្នកនឹងមិត្តភក្តិក្រុរបស់អ្នកនឹងទៅកន្លែងណានៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្សារសុរិយា ឬផ្សារសុវណ្ណ  រោងកុនស៊ិនីម៉ាសុរិយា  បាក់ខែង គៀនស្វាយ

ហាងតែតុជ  ខាវ៉ាអូខេ  ក្លឹបរាំកំសាន្ត  សួនច្បារនានា

ផ្ទះទឹក ផ្ទះសំណាក់ សណ្ឋាគារ  នៅផ្ទះ  ផ្សេងទៀត (.សូមបញ្ជាក់.....)

៧. តើអ្នកនឹងអាចរួមភេទ នៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១២)

៨. ប្រសិនបើបាទ នរណាអ្នកនឹងរួមភេទជាមួយនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

(សូមគូសយកតែមួយ)

រួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ

ប្អូក (ប្អូកស្រី រឺមួយក៏យកស្រីទៅប្អូកជាមួយមិត្តភក្តិក្រុរបស់អ្នក) (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១០)

ផ្សេងទៀត (សូមបញ្ជាក់.....) (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១០)

៩. ប្រសិនបើអ្នកនឹងរួមភេទជាមួយនឹងស្ត្រីរកស៊ីផ្លូវនៅថ្ងៃនោះ តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

១០. ប្រសិនបើអ្នកនឹងយកស្រីទៅ ហួត តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

១១. បន្តពីសំណួរទី៧ ប្រសិនបើបាទ នេះជាការរួមភេទលើកទីមួយ របស់អ្នកមែនរឺទេនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

បាទ  ទេ

១២. តើរយៈពេលបីខែចុងក្រោយនេះ អ្នកបានរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដែររឺទេ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៣)

១៣. ប្រសិនបើបាទ តើអ្នកបានប្រើស្រោមអនាម័យដែររឺទេ?

បាទ  ទេ

១៤. តើអ្នកធ្លាប់បានយកស្រីទៅ ហួត ដែររឺទេ ក្នុងរយៈពេលបីខែចុងក្រោយនេះ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៥)

១៥. ប្រសិនបើបាទ តើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យ?

បាទ  ទេ

១៦. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

បូក គឺជាការចាប់រំលោភសេពសន្ថវៈដោយយុវជនមួយក្រុម

បូក មិនមែនជាការរំលោភសេពសន្ថវៈក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ

ពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង ។

១៧. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

- ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យគឺជារឿងធម្មតា ហើយវាគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ។

យល់ស្រប  មិនយល់ស្រប

១៨. តើឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកធ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែររឺទេ នៅក្នុងកំឡុងពេលបីខែ

ចុងក្រោយ នេះ?  បាទ  ទេ

១៩. តើអ្នកគិតថា ឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវវ័យនឹងធ្វើអ្វី នៅថ្ងៃបុណ្យសង្សារនា

ពេលខាងមុខនេះ ដែររឺទេ?  បាទ  ទេ

២០. តើអ្នកដឹងទេ ថ្ងៃបុណ្យសង្សារហ្នឹងមានប្រភពមកពីណា? (សូមគូសយកតែមួយ)

- លោកខាងលិច អឺរ៉ុប                       ហុងកុង កូរ៉េខាងត្បូង                       ប្រទេសថៃ
- ផ្សេងទៀត (.សូមបញ្ជាក់.....)                       មិនដឹង

២១. កន្លងមក អ្នកដឹងថ្ងៃបុណ្យសង្សារតាមរយៈអ្វី?

- ទស្សនាវដ្តី
- ការផ្សព្វផ្សាយពាណិជ្ជកម្ម
- តាមរយៈខ្សែភាពយន្ត (សូមប្រាប់ពីចំណងជើង របស់រឿងនោះ.....)
- តាមមិត្តភ័ក្ត្ររបស់ខ្ញុំ
- ផ្សេងទៀត (.សូមបញ្ជាក់.....)
- មិនដឹង

**សូមអរគុណចំពោះពេលវេលារបស់អ្នក ក្នុងការចូលរួមបំពេញកម្រងសំណួរនេះ**

សេចក្តីបញ្ជាក់បន្ថែមទី៥៖ កម្រងសំណួរយុវវ័យជានារីដែលមានគូសង្សារ

**ការបំពេញ កម្រងសំណួរដោយខ្លួនឯងសម្រាប់យុវនារីដែលមានគូសង្សារ**

១. តើអ្នកអាយុប៉ុន្មានឆ្នាំ? .....

២. តើអ្នកតែងតែមកទីនេះជាមួយគូសង្សាររបស់អ្នកដើម្បីសម្រាកលេង?

ចាស (ប្រសិនបើចាស សូមរំលងទៅសំណួរទី ៤)  ទេ

៣. ប្រសិនបើទេ តើអ្នកនឹងសង្សាររបស់អ្នកនឹងទៅលេងកន្លែងណាបើសំរាក? .....

៤. តើអ្នកគិតថា ថ្ងៃបុណ្យសង្សារទី១៤ កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសម្រាប់អ្នកនឹងសង្សាររបស់អ្នកដែររឺទេ?

ចាស  ទេ

៥. តើអ្នកនឹងឱ្យជាកាដូដល់សង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះដែររឺទេ?

ចាស  ទេ (សូមបន្តទៅសំណួរ ៦)

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្កា  សំលៀកបំពាក់  គ្រឿងអលង្កា  តុក្កតា

ផ្សេងទៀត (.សូមបញ្ជាក់.....)

៦. តើអ្នកនឹងសង្សាររបស់អ្នកនឹងទៅកន្លែងណានៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

(សូមគូសចំលើយដែលអាចច្រើនជាងមួយ)

ផ្សារសុរិយា ឬផ្សារសុវណ្ណា  រោងកុនស៊ិនីម៉ាសុរិយា  បាក់ខែង  ភ្ញៀវស្វាយ

ហាងតែតុជ  ខាវ៉ាអូខេ  ក្លឹបរាំកំសាន្ត  សួនច្បារនានា

ផ្ទះទឹក ផ្ទះសំណាក់ សណ្ឋាគារ  នៅផ្ទះ  ផ្សេងទៀត (.សូមបញ្ជាក់.....)

៧. តើអ្នកនឹងញ៉ាំបាយថ្ងៃត្រង់ នឹងអាហារពេលល្ងាចជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

ចាស  ទេ

៨. តើអ្នកនឹងទៅច្រៀងខាវ៉ាអូខេ រឺក៏បារកំសាន្តជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

ចាស  ទេ

៩. តើអ្នកនឹងអាចរួមភេទជាមួយនឹងសង្សាររបស់អ្នកនៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

ចាស  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៤)

១០. ប្រសិនបើចាស

តើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យជាមួយសង្សាររបស់អ្នកដែររឺទេនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

ចាស  ទេ

១១. បន្តនៅសំណួរទី៩ ប្រសិនបើបាទ នេះជាការរួមភេទលើកទីមួយ

ជាមួយនឹងសង្សាររបស់អ្នកមែនរឺទេនៅថ្ងៃបុណ្យសង្សារ

ខាងមុខនេះ?  ចាស  ទេ

១២. បន្តនៅសំណួរទី៩ ប្រសិនបើទេ តើអ្នកធ្លាប់រួមភេទជាមួយសង្សាររបស់អ្នកដែររឺទេ?

ចាស  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរទី ១៤)

១៣. ប្រសិនបើចាស តើអ្នកបានប្រើស្រោមអនាម័យក្នុងពេលរួមភេទចុងក្រោយជាមួយនឹងសង្សាររបស់អ្នកដែររឺទេ?

ចាស  ទេ

១៤. បន្តនៅសំណួរទី៩ ប្រសិនបើទេ តើអ្នកនឹងរកនរណាម្នាក់ដើម្បីរួមភេទដែររឺទេ នៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

ចាស  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរ....)

១៥. ប្រសិនបើចាស នរណាអ្នកនឹងរួមភេទជាមួយនៅថ្ងៃបុណ្យសង្សារខាងមុខនេះ? (សូមគូសយកតែមួយ)

សង្សារផ្សេងទៀត

ផ្សេងទៀត (សូមបញ្ជាក់.....) (សូមរំលងទៅទី១៨)

១៦. ប្រសិនអ្នកនឹងរួមភេទជាមួយនឹងសង្សារផ្សេងទៀតនៅថ្ងៃនោះ តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

ចាស  ទេ

១៧. ប្រសិនបើអ្នករួមភេទជាមួយអ្នកផ្សេងទៀត តើអ្នកនឹងប្រើស្រោមអនាម័យដែររឺទេ?

ចាស  ទេ

១៨. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

បូក គឺជាការចាប់រំលោភសេពសន្ថវៈដោយយុវជនមួយក្រុម

បូក មិនមែនជាការរំលោភសេពសន្ថវៈក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ

ពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង ។

១៩. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

- ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យគឺជារឿងធម្មតា ហើយវាគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ។

យល់ស្រប  មិនយល់ស្រប

២០. តើឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកធ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែររឺទេ

នៅក្នុងកំឡុងពេលបីខែចុងក្រោយ នេះ?  ចាស  ទេ

២១. តើអ្នកគិតថា ឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវីវាយនឹងធ្វើអ្វី

នៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះ ដែររឺទេ?  ចាស  ទេ

២២. តើអ្នកដឹងទេ ថ្ងៃបុណ្យសង្សារហ្នឹងមានប្រភពមកពីណា? (សូមគូសយកតែមួយ)

លោកខាងសិច អ៊ីរ៉ុប  ហុងកុង កូរ៉េខាងត្បូង  ប្រទេសថៃ

ផ្សេងទៀត (.សូមបញ្ជាក់.....)

មិនដឹង

២៣. កន្លងមក អ្នកដឹងថ្ងៃបុណ្យសង្សារតាមរយៈអ្វី?

ទស្សនាវដ្តី

ការផ្សព្វផ្សាយពាណិជ្ជកម្ម

តាមរយៈខ្សែភាពយន្ត (សូមប្រាប់ពីចំណងជើង របស់រឿងនោះ.....)

តាមមិត្តភ័ក្ត្ររបស់ខ្ញុំ

ផ្សេងទៀត (.សូមបញ្ជាក់.....)

មិនដឹង

**សូមអរគុណចំពោះពេលវេលារបស់អ្នក ក្នុងការចូលរួមបំពេញកម្រងសំណួរនេះ**

សេចក្តីបញ្ជាក់បន្ថែមទី៦៖ កម្រងសំណួរយុវវ័យជានារីដែលមិនមានគូសង្សារ

**ការបំពេញ កម្រងសំណួរដោយខ្លួនឯងសម្រាប់យុវនារីដែលមិនមាន គូសង្សារ**

១. តើអ្នកអាចប៉ុន្មានឆ្នាំ?.....

២. តើអ្នកតែងតែមកទីនេះជាមួយមិត្តភក្តិក្រុមរបស់អ្នកដើម្បីសម្រាកលេង?

បាទ (ប្រសិនបើបាទ សូមរំលងទៅសំណួរទី ៤)  ទេ

៣. ប្រសិនបើទេ តើអ្នកនឹងមិត្តភក្តិក្រុមរបស់អ្នកនឹងទៅលេងកន្លែងណាបើសំរាក?.....

៤. តើអ្នកគិតថា ថ្ងៃបុណ្យសង្សារទី១៤ កុម្មៈខាងមុខនេះ ជាថ្ងៃពិសេសសម្រាប់អ្នកដែលរើទេ?

បាទ  ទេ

៥. តើអ្នកនឹងឱ្យជាកាដូដល់នរណាម្នាក់ដែលអ្នកស្រឡាញ់នៅថ្ងៃបុណ្យសង្សារខាងមុខនេះដែររឺទេ?

បាទ  ទេ (សូមបន្តទៅសំណួរ ៦)

(សូមគូសចំណើយដែលអាចច្រើនជាងមួយ)

ផ្កា  សំលៀកបំពាក់  គ្រឿងអលង្កា  តុក្កតា

ផ្សេងទៀត (.សូមបញ្ជាក់.....)

៦. តើអ្នកនឹងមិត្តភក្តិក្រុមរបស់អ្នកនឹងទៅកន្លែងណានៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

(សូមគូសចំណើយដែលអាចច្រើនជាងមួយ)

ផ្សារសុរិយា និងផ្សារសុវណ្ណ  រោងកុនស៊ិនីម៉ាសុរិយា  បាក់ខែង  ភ្ញៀវស្វាយ

ហាងតែតុជ  ខាវ៉ាអូខេ  ក្តីបរាំកំសាន្ត  សួនច្បារនានា

ផ្ទះទឹក ផ្ទះសំណាក់ សណ្ឋាគារ  នៅផ្ទះ  ផ្សេងទៀត (.សូមបញ្ជាក់.....)

៧. តើអ្នកនឹងអាចរួមភេទដែររឺទេនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

បាទ  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរ ១០)

៨. ប្រសិនបើបាទ តើអ្នកនឹងប្រើប្រាស់ស្រោមអនាម័យដែររឺទេនៅថ្ងៃបុណ្យសង្សារខាងមុខនេះ?

បាទ  ទេ

៩. បន្តពីសំណួរទី៧ ប្រសិនបើបាទ នេះជាការរួមភេទលើកទីមួយរបស់អ្នកមែនរឺទេនៅថ្ងៃបុណ្យសង្សារ

ខាងមុខនេះ?  បាទ  ទេ

១០. បន្តពីសំណួរទី៧ ប្រសិនបើទេ តើអ្នកធ្លាប់រួមភេទជាមួយនឹងនរណាម្នាក់ដែររឺទេ ក្នុងកំឡុងពេលបីខែចុងក្រោយនេះ?

ចាស  ទេ (ប្រសិនបើទេ សូមរំលងទៅសំណួរ ១២)

១១. ប្រសិនបើចាស តើអ្នកបានប្រើស្រោមអនាម័យក្នុងពេលរួមភេទចុងក្រោយដែររឺទេ?

ចាស  ទេ

១២. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

បូក គឺជាការចាប់រំលោភសេពសន្ថវៈដោយយុវជនមួយក្រុម

បូក មិនមែនជាការរំលោភសេពសន្ថវៈក្នុងចំណោមយុវជនជាមួយនឹងស្ត្រីរកស៊ីផ្លូវភេទ

ពីព្រោះយើងបានបង់លុយឱ្យទៅ នាងហើយ ហើយនាងក៏បានយល់ព្រមក្នុងការរួមភេទជាមួយយើង ។

១៣. សូមជ្រើសរើសនូវចំណើយនៅក្នុងឃ្លានេះ (សូមគូសយកតែមួយ)

- ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យគឺជារឿងធម្មតា ហើយវាគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ។

យល់ស្រប  មិនយល់ស្រប

១៤. តើឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នកធ្លាប់បាននិយាយប្រាប់អ្នកពីបញ្ហាផ្លូវភេទដែររឺទេ

នៅក្នុងកំឡុងពេលបីខែចុងក្រោយ នេះ?  ចាស  ទេ

១៥. តើអ្នកគិតថា ឪពុកម្តាយ រឺក៏ក្រុមគ្រួសារក្នុងផ្ទះអ្នក នឹងដឹងថាយុវវ័យនឹងធ្វើអ្វី

នៅថ្ងៃបុណ្យសង្សារនាពេលខាងមុខនេះ ដែររឺទេ?  ចាស  ទេ

១៦. តើអ្នកដឹងទេ ថ្ងៃបុណ្យសង្សារហ្នឹងមានប្រភពមកពីណា? (សូមគូសយកតែមួយ)

លោកខាងលិច អឺរ៉ុប  ហុងកុង កូរ៉េខាងត្បូង  ប្រទេសថៃ

ផ្សេងទៀត (សូមបញ្ជាក់.....)  មិនដឹង

១៧. កន្លងមក អ្នកដឹងថ្ងៃបុណ្យសង្សារតាមរយៈអ្វី?

ទស្សនាវដ្តី

ការផ្សព្វផ្សាយពាណិជ្ជកម្ម

តាមរយៈខ្សែភាពយន្ត (សូមប្រាប់ពីចំណងជើង របស់រឿងនោះ.....)

តាមមិត្តភក្តីក្រុមរបស់ខ្ញុំ

ផ្សេងទៀត (សូមបញ្ជាក់.....)

មិនដឹង

**សូមអរគុណចំពោះពេលវេលារបស់អ្នក ក្នុងការចូលរួមបំពេញកម្រងសំណួរនេះ**